

Sacombank



របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

២០២២

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

ធនាគារ សាខាម៉ែឡែ (ខេមបូឌា) ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង
របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម អនុលោមតាម
ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់



មាតិកា

ក្រុមការងារបច្ចេកទេស
ប្រធានក្រុម

លោក **NGUYEN NHI THANH**
អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

អនុប្រធានក្រុម

លោក **PHUNG THAI PHUNG**
សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករង

រចនាប្រាហ៊ីក

លោក **TANG CHHENG**
បុគ្គលិកផ្នែករចនា

លោក **CHHORM RATH**
បុគ្គលិកផ្នែករចនា

ធនាគារ សាខាម៉ែប៊ង (ខេមបូឌា) ភីអិលស៊ី

- ១ ទស្សនៈ - បេសកកម្ម - តម្លៃស្នូល
- ២ - ៣ ព្រឹត្តិការណ៍សំខាន់ៗនៃធនាគារ សាខាម៉ែប៊ង (ខេមបូឌា) ភីអិលស៊ី
- ៤ - ៥ សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
- ៦ - ៧ លំនាំដើមស្តីពីធនាគារ សាខាម៉ែប៊ង (ខេមបូឌា) ភីអិលស៊ី
- ៨ - ៩ ព្រឹត្តិការណ៍សង្ខេប

រចនាសម្ព័ន្ធ

- ១០ តារាងរចនាសម្ព័ន្ធ
- ១១ លំនាំស្តីពីក្រុមប្រឹក្សាភិបាល
- ១២ លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ

របាយការណ៍

- ១៣ - ១៦ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុ

- ១៧ - ១៨ របាយការណ៍របស់សវនករឯករាជ្យ
- ១៩ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ២០ របាយការណ៍លទ្ធផលពេញលេញ
- ២១ របាយការណ៍បម្រែបម្រួលមូលធន
- ២២ - ២៣ របាយការណ៍លំហូរសាច់ប្រាក់
- ២៤ - ៨០ កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

ទស្សនៈ

ក្លាយទៅជាធនាគារឈានមុខគេរបស់ប្រទេសវៀតណាម និងស្ថិតក្នុងចំណោម ១០ ធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា

បេសកកម្ម

- បន្តអភិវឌ្ឍន៍ឥតឈប់ឈរដើម្បីបង្កើននូវតម្លៃបន្ថែមដល់អតិថិជន និងភាគទុនិក
- នាំមកនូវតម្លៃនៃវិជ្ជាជីវៈ និងភាពចម្រើនដល់បុគ្គលិក
- រួមចំណែកដល់ការអភិវឌ្ឍសង្គម និងសហគមន៍

តម្លៃស្នូល

១. ស្ម័គ្រចិត្តធ្វើជាអ្នកត្រួតត្រាយុត្តិ និងហ៊ានប្រឈមមុខនឹងឧបសគ្គដើម្បីស្វែងរកនូវទិសដៅថ្មី
២. ជានិច្ចកាលផ្លាស់ប្តូរថ្មី ស្វាហាប់ និងច្នៃប្រឌិត ដើម្បីប្រែក្លាយការលំបាក និងឧបសគ្គទៅជាឱកាសដើម្បីភាពរីកចម្រើន
៣. ប្តេជ្ញាចិត្តជាមួយគោលដៅគុណភាព ប្រកបដោយវិជ្ជាជីវៈអស់ពីចិត្ត និង កិត្យានុភាពខ្ពស់បំផុតទៅដល់អតិថិជន និងដៃគូ
៤. ទំនួលខុសត្រូវចំពោះសង្គម និងសហគមន៍ ស្របតាមពាក្យស្លោកពោលថា “អភិវឌ្ឍន៍ទៅមុខទាំងអស់គ្នា”
៥. បង្កើតនូវភាពខុសប្លែកគ្នាជាមួយនឹងផលិតផលមធ្យោបាយពាណិជ្ជកម្ម និងទម្រង់គ្រប់គ្រងដែលនាំមកនូវភាពលេចធ្លោ និងច្នៃប្រឌិត



ព្រឹត្តិការណ៍សាខា នៃធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី



ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩

ធនាគារ សាខមប៉ែង បានបើកសម្ពោធសាខាភ្នំពេញ ជាធនាគារបរទេស ទី២៧ ដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាហើយក៏ជា ធនាគារវៀតណាមដំបូងគេបង្អស់ ដែលបានចូលមកវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវដំបូងគេចូលក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារសាខមប៉ែង បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺ កម្ពុជា និងវៀតណាម។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់ពីដំណាក់កាលមួយទៀតស្តីពីកាតព្វកិច្ច ខ្លួនរបស់ធនាគារនៅក្នុងតំបន់ឥណ្ឌូចិន។

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១០

ធនាគារ សាខមប៉ែង បានប្រារព្ធពិធីបើកសម្ពោធសាខារងដំបូងគេនៅរាជធានីភ្នំពេញ មានឈ្មោះថា សាខារងអូឡាំពិក ដែលមានទីតាំងស្ថិតនៅតំបន់ដែលមានពាណិជ្ជកម្មមាញឹកបំផុតមួយក្នុងរាជធានី។ សាខារងមួយនេះបានសម្រួលដល់តម្រូវការផ្នែក សេវាកម្មហិរញ្ញវត្ថុជាច្រើន ក្នុងតំបន់ផ្សារអូឡាំពិក ដោយផ្តល់ជូននូវផលិតផល-សេវាកម្មសំខាន់ៗដូចជា ហិរញ្ញប្បទានពាណិជ្ជកម្មឥណទានពាណិជ្ជកម្ម និងសេវាផ្ទេរប្រាក់។



ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានបន្តពង្រីកបណ្តាញសាខា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកពាណិជ្ជកម្ម របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដោយបានបើកសម្ពោធសាខារងទីពីរ ស្ថិតនៅក្នុងផ្សារទំនើបវៀតណាម។ សាខារងថ្មីមួយនេះបានបង្កើតនូវឱកាស ដ៏សំខាន់មួយដល់អតិថិជនជាបុគ្គល និងក្រុមហ៊ុនដែលនៅជុំវិញតំបន់នេះតាមរយៈផលិតផល-សេវាកម្មជាច្រើនប្រភេទ និងទីតាំងដែលប្រកបដោយភាពងាយស្រួល។

ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១

ធនាគារ សាខមប៉ែង បានបើកសម្ពោធសាខារងទីបី របស់ខ្លួននៅភាគខាងកើតឈាងខាងក្នុងនៃរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតំបន់ផ្សារច្បារអំពៅ។ ដោយសារទីនេះជាតំបន់ប្រជុំជនដែលមានការរីកចម្រើនលឿនខាងផ្នែកសេដ្ឋកិច្ច សាខារងច្បារអំពៅមានឱកាសបានរួមចំណែកក្នុងការលើកស្ទួយ លក្ខខណ្ឌអាជីវកម្មដល់អាជីវករទាំងឡាយតាមផ្សារ។



ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១

ក្រុមប្រឹក្សាភិបាល ធនាគារបានចេញសេចក្តីជូនដំណឹងស្តីពី ការកម្លាយខ្លួនពីសាខាភ្នំពេញទៅជាធនាគារ បុត្រសម្ព័ន្ធបរទេសនៃធនាគារ សាខមប៉ែងស្ថិតក្រោមការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា និងក្រោមការជួយជ្រោមជ្រែងពីធនាគាររដ្ឋវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានកត់សម្គាល់ពីចំណុចអន្តរកាលនៃយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍របស់ធនាគារ សាខមប៉ែងនៅក្នុងប្រទេសកម្ពុជាព្រមទាំងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២

ជាលើកទី១ ដែលធនាគារ សាខមប៉ែង ចាប់ផ្តើមឈានជើងចេញក្រៅរាជធានី ទៅកាន់ទីកន្លែងដែលមាន ពាណិជ្ជកម្មមាញឹកបំផុតមួយទៀត គឺការបើកសម្ពោធសាខានៅទីរួមខេត្តកំពង់ចាម។ ក្រៅពីផលិតផល និងសេវាកម្មសំខាន់ៗសម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុជូនដល់អតិថិជនក្នុងតំបន់នោះ សាខាថ្មីនេះបានផ្តល់នូវសេវាកម្មផ្ទេរប្រាក់យ៉ាងឆាប់រហ័ស រវាងខេត្តកំពង់ចាម និងរាជធានីភ្នំពេញព្រមទាំងបានរួមចំណែកក្នុងការជម្រុញពាណិជ្ជកម្មរវាងតំបន់សេដ្ឋកិច្ចធំៗទាំងពីរនេះ។



ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២

ដើម្បីឆ្លើយតបទៅនឹង តម្រូវការដ៏ចាំបាច់របស់អតិថិជន ធនាគារ សាខមប៉ែង បានធ្វើការផ្លាស់ប្តូរទីតាំងសាខា ផ្សារទំនើបវៀតណាមទៅកាន់ទីតាំងថ្មីធំទូលាយជាងនេះ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៥៧A-B, មហាវិថីព្រះមុនីវង្ស, រាជធានីភ្នំពេញដោយបានប្តូរឈ្មោះទៅជាសាខាព្រះមុនីវង្ស។ ការបង្កើតទីតាំងប្រតិបត្តិការថ្មី ដែលស្ថិតនៅចំកណ្តាលនៃរាជធានីនេះ គឺជាជំហានដ៏ត្រឹមត្រូវមួយក្នុងការរួមចំណែកដល់ការអនុវត្តន៍យុទ្ធសាស្ត្រពង្រីកខ្លួនរបស់ធនាគារ។ ទីតាំងប្រតិបត្តិការថ្មីនេះគឺជាទីតាំងដ៏ល្អឥតខ្ចោះ ព្រោះជាតំបន់ពោរពេញដោយសក្តានុពលក្នុងការអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ច។



ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២

ធនាគារ សាខាម៉ែប៉ង ខេមបូឌា បានចាប់ផ្តើមផ្តល់សេវាទូទាត់ពាណិជ្ជកម្មឆ្លងព្រំដែន ក្នុងគោលបំណងធ្វើឱ្យដំណើរការនៃការបង្កើតពាណិជ្ជកម្មឆ្លងដែននូវប្រាក់រៀតណាមដូង និងអនុញ្ញាតឱ្យសហគ្រាសកម្ពុជាអាចធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយប្រាក់ដុងអេឡិចត្រូនិកដោយមិនចាំបាច់កាន់គណនីជាប្រចាំប្រើប្រាស់ប័ណ្ណឡើយ។ ផ្ទុយមកវិញការផ្គត់ផ្គង់នៅប្រទេសកម្ពុជាក៏អាចទទួលបានការទូទាត់របស់ពួកគេដល់ពាណិជ្ជកររៀតណាមដោយផ្ទាល់ជាប្រាក់រៀលផងដែរ។

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣

ការពង្រីកបណ្តាញសាខា គឺជាយុទ្ធសាស្ត្រចម្បងរបស់ធនាគារ ដូច្នេះហើយទើបធនាគារបានបន្តបើកសាខាថ្មីមួយទៀតនៅក្នុង រាជធានីភ្នំពេញ គឺសាខាផ្សារហេងលី ដែលជាការនាំយកនូវផលិតផល-សេវាកម្មធនាគារជូនដល់សហគមន៍ ដែលនៅជុំវិញតំបន់ផ្សារសំខាន់ៗ។



ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣

ធនាគារ សាខាម៉ែប៉ង (ខេមបូឌា) ភីអិលស៊ី បានប្រកាសជូនដំណឹងស្តីពីការបើកសម្ពោធសាខាពោធិ៍ចិនតុង ដែលស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ។ នេះគឺជាសាខាទី៧របស់ ធនាគារសាខាម៉ែប៉ង (ខេមបូឌា) ភីអិលស៊ី នៅក្នុងប្រទេសដោយបានបំពេញបន្ថែមចំនួនទីស្នាក់ការកណ្តាលចំនួន ០១ និងសាខាចំនួន ០៥ ផ្សេងទៀតគឺ៖ សាខាអូឡាំពិក សាខាព្រះមុនីវង្ស សាខាច្បារអំពៅ សាខាខេត្តកំពង់ចាម និងសាខាផ្សារហេងលី។

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤

ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាជីវកម្មក្នុងទីក្រុង ដែលសកម្មបំផុតនៅរាជធានីភ្នំពេញ។ ធនាគារ សាខាម៉ែប៉ង ខេមបូឌា បានប្រកាសការបើកសាខាតាខ្មៅ។ នេះគឺជាសាខាទីប្រាំបីនៅក្នុងប្រទេស និងជាសាខាទីពីរនៅខាងក្រៅរាជធានីភ្នំពេញ។ ការបន្តបង្ហាញការប្តេជ្ញារបស់យើងក្នុងការពង្រីកអាជីវកម្មនៅប្រទេសកម្ពុជា។



ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧

ដើម្បីពង្រីកបន្ថែមនូវបណ្តាញប្រតិបត្តិការ និងសេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា ធនាគារ សាខាម៉ែប៉ង ខេមបូឌាបានរៀបចំពិធីសម្ពោធសាខាខេត្តសៀមរាប ដែលជាសាខាថ្មី។ ធនាគារ សាខាម៉ែប៉ង ខេមបូឌា បច្ចុប្បន្នមានការិយាល័យកណ្តាលចំនួន០១ និង សាខាចំនួន ០៨ ដែលធ្វើឱ្យអតិថិជន មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងធ្វើការទូទាត់ពាណិជ្ជកម្មប្រចាំថ្ងៃ ជាមួយធនាគារ សាខាម៉ែប៉ង ខេមបូឌា។

ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ សាខាម៉ែប៉ង បានរៀបចំដោយជោគជ័យនូវខួបអនុស្សាវរីយ៍លើកទី ១០ របស់ខ្លួន។ ១០ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខាម៉ែប៉ង បានបើកសម្ពោធសាខាភ្នំពេញដែលជាធនាគារពាណិជ្ជដំបូងគេរបស់រៀតណាម ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បោះជំហានដំបូងគេនេះ គឺជាលក្ខខណ្ឌមួយដ៏ល្អសម្រាប់ធនាគារ សាខាម៉ែប៉ង ដើម្បីកសាងរូបភាពដ៏គួរអោយចាប់អារម្មណ៍ដល់អតិថិជននៅលើទឹកដីកម្ពុជា ព្រមទាំងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយដល់អតិថិជន និងសហគមន៍អ្នកជំនួញកម្ពុជា - រៀតណាម។



ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០

នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២០ ធនាគារ សាខាម៉ែប៉ង ខេមបូឌា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័ត (SC mBanking) ដែលជាកម្មវិធីទំនើបជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់។ ជាមួយកម្មវិធីធនាគារទូរសព្ទចល័តនេះ លោកអ្នកអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់មកធ្វើប្រតិបត្តិការផ្ទាល់នៅបញ្ជីធនាគារឡើយ។ ឥឡូវនេះលោកអ្នកអាចទាញយកកម្មវិធី SC mBanking នៅតាម Apple's App Store និង Google's Play Store បានដោយឥតគិតថ្លៃ។

សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



“

បញ្ហាប្រឈមមុខនឹងប្រែប្រួលនៃអាសន្នរោគនិងការមកដល់នៃប្រភេទ វិស័យប្រើប្រាស់ ធ្វើឱ្យមានការលំបាកក្នុងការព្យាករណ៍នៃសន្ទះសេដ្ឋកិច្ច ក៏ដូចជាអតិផរណាពិភពលោកនៃឆ្នាំ២០២២ និងបានក្លាយជាបញ្ហាប្រឈម ដ៏ធំសម្រាប់វិស័យធនាគារ។ ធនាគារ សាខាមីប៊ែង ខេមបូឌា មានគំនិតច្នៃប្រឌិត ស្វែងរកភាពប្រសើរក្នុងសកម្មភាព។ ដោយមានការចង្អុលណែនាំយ៉ាង ល្អសរសើរពីក្រុមប្រឹក្សាភិបាល ការអនុវត្តប្រកបដោយទំនួលខុសត្រូវរបស់ គណៈគ្រប់គ្រង ការឯកភាពគ្នាជាផ្លូវដ៏រឹងមាំ របស់បុគ្គលិកជាមួយនឹងការ ជឿទុកចិត្តរបស់អតិថិជន និងដៃគូសហការ។ ឆ្នាំ២០២២ ធនាគារ សាខាមីប៊ែង ខេមបូឌា បន្តឆ្ពោះទៅមុខលើទីផ្សារ រក្សាប្រសិទ្ធភាពក្នុងប្រតិបត្តិការ និង សម្រេចសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់៖

- ទ្រព្យសរុបសម្រេចបាន ២៥៥.៧៦ លានដុល្លារអាមេរិក គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
- ប្រាក់ចំណូលសរុបសម្រេចបាន ២២.៦ លានដុល្លារអាមេរិក កើនឡើង ១៣.៦% បើធៀបនឹងឆ្នាំ២០២១
- ប្រាក់ចំណេញមុនពេលបង់ពន្ធសរុប ៧.៣១ លានដុល្លារអាមេរិក កើន ឡើង ៥៧% បើធៀបនឹងឆ្នាំ២០២១
- ប្រាក់បញ្ញើសរុបសម្រេចបាន ១៨២.១៥ លានដុល្លារអាមេរិក គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
- ប្រាក់កម្ចីសរុបសម្រេចបាន ១៧៥.២៦ លានដុល្លារអាមេរិក កើនឡើង ២១.៩% បើធៀបនឹងឆ្នាំ២០២១
- ប្រាក់ចំណូលពីសេវាកម្មសរុបសម្រេចបាន ៦.៩៦ លានដុល្លារអាមេរិក កើនឡើង ៥.២% បើធៀបនឹងឆ្នាំ២០២១

ដើម្បីបន្តផ្តល់បទពិសោធន៍ថ្មីទាន់សម័យ និងការពេញចិត្តរបស់អតិថិជន រួម ជាមួយនឹងការបង្កើននូវប្រសិទ្ធភាពការងាររបស់បុគ្គលិក និងលើកកម្ពស់ការ ធ្វើឱ្យដ៏ចលនិយកម្មក្នុងអាជីវកម្ម ក៏ដូចជាការគាំទ្រ និងការត្រួតពិនិត្យផងដែរ។ នៅឆ្នាំកន្លងទៅនេះ ធនាគារ សាខាមីប៊ែង ខេមបូឌា បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ធនាគារស្នូលពីជំនាន់ T24 R16 ទៅជំនាន់ថ្មី T24 R21 ដោយជោគជ័យ និង ការបំពេញបន្ថែមមុខងារជាច្រើននៅលើកម្មវិធីធនាគារចល័ត SC mBanking ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អន្តរធនាគារ Fast Pay ជំនាន់ 2.0 និងសម្រេច ជាស្ថាពរប្រព័ន្ធទូទាត់វិក្កយបត្រភ្លើង EDC និងធ្វើឱ្យប្រសើរឡើងប្រព័ន្ធគ្រប់គ្រង ឥណទាន CMS ដោយបំពេញបន្ថែមមុខងារថ្មីៗជាច្រើនទៀត ការដាក់ឱ្យ ប្រើប្រាស់ប្រព័ន្ធតាមដាន KPI ការកែលម្អនិងដាក់ឱ្យប្រើប្រាស់គេហទំព័រផ្ទៃក្នុង Edoc ជំនាន់ថ្មី ជាមួយនឹងប្រព័ន្ធ Interface យ៉ាងទំនើប ងាយស្រួលស្វែងរក ទិន្នន័យ។

ទន្ទឹមនឹងការធ្វើឱ្យដ៏ចលនិយកម្មប្រព័ន្ធធនាគារស្នូល ធនាគារ សាខាមីប៊ែង ខេមបូឌា នៅតែងតែបង្កើនគុណភាពផលិតផល កម្មវិធីប្រមូលនិធិផ្តល់ជូន អតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី ជាពិសេសបង្កើនប្រសិទ្ធភាព សេវាទូទាត់តាមប្រព័ន្ធនៃបណ្តាប្រទេសឥណ្ឌូចិនទាំង ៣ ប្រកបដោយភាព ងាយស្រួលនិងឆាប់រហ័ស បង្កើនប្រសិទ្ធភាពនៃបណ្តាញផ្តល់ជូន របស់ ធនាគារ សាខាមីប៊ែង និងបានរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលពីសេវា កម្មរបស់ធនាគារ សាខាមីប៊ែង ខេមបូឌា ក្នុងឆ្នាំ ២០២២ ផងដែរ ។

ធនាគារ សាខាមីប៊ែង ខេមបូឌា បាននិងកំពុងតែ បញ្ជាក់ពីគោលដៅរយៈពេលវែង មាំមួនខ្លាំង ជាធនាគារលក់រាយ ទំនើប ផ្តល់ជូនអតិថិជន ការពេញចិត្ត តម្លៃ ថ្លៃថ្នូរ ផ្សារភ្ជាប់និងរួមដំណើរជាមួយនឹងការអភិវឌ្ឍនៃសង្គម។

លានចូលឆ្នាំ២០២២ ជាមួយនឹងឆន្ទៈដ៏មោះមុត ថាមពលនៃយុវជន កម្លាំង សាមគ្គីភាពផ្ទៃក្នុង ទាំងនេះបានធ្វើឱ្យធនាគារ សាខាមីប៊ែង ខេមបូឌា កាន់តែ ក្លាហាន មានទំនុកចិត្ត អភិវឌ្ឍប្រកបដោយចីរភាព រក្សាក្តីសង្ឃឹមក្នុងការ បន្តឆ្ពោះទៅមុខនិងសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ថ្មីបន្ថែមទៀត រួម ចំណែកដល់សមិទ្ធផលថ្មីប្រព័ន្ធ ធនាគារ សាខាមីប៊ែង ទាំងមូល ក៏ដូចជាការ រួមចំណែកក្នុងការអភិវឌ្ឍនៃវិស័យធនាគារនៅកម្ពុជា ។

ដើម្បីសម្រេចបានសមិទ្ធផលដ៏ទាំងអស់នេះ ធនាគារ សាខាមីប៊ែង ខេមបូឌា សូមថ្លែងអំណរគុណចំពោះការរួមចំណែកដ៏ធំ របស់បុគ្គលិកទាំងអស់ និង ការស្រឡាញ់ពេញចិត្ត និងការជួយណែនាំគាំទ្ររបស់ធនាគារជាតិ នៃកម្ពុជា ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

តំណាងឱ្យក្រុមប្រឹក្សាភិបាលនៃធនាគារ សាខាមីប៊ែង ខេមបូឌា សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូ និងអតិថិជនទាំងអស់ ដែលបាន រួមដំណើរជាមួយយើងខ្ញុំនៅគ្រប់ដំណាក់កាល ជាពិសេស សូមថ្លែងអំណរ គុណចំពោះ ការណែនាំចង្អុលបង្ហាញដ៏មានតម្លៃ ការយកចិត្តទុកដាក់ ពីថ្នាក់ ដឹកនាំនៃធនាគារមេ ទាំងនេះបានជួយឱ្យ ធនាគារ សាខាមីប៊ែង ខេមបូឌា កាន់ តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ធនាគារ សាខាមីប៊ែង ខេមបូឌា សូមថ្លែងអំណរគុណ!
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់!

លោក **TRINH VAN TY**
ប្រធានក្រុមប្រឹក្សាភិបាលនៃ
ធនាគារ សាខាមីប៊ែង (ខេមបូឌា) ភីអិលស៊ី

”

ធនាគារ សាខាម៉ាប៊ីស៊ី
Sacombank (Cambodia) P.L.C.
(ភីអិលស៊ីបង់កម្ពុជា)

Sacombank

ធនាគារ
SACOMBANK CAMBODIA
信用卡

Sacombank
អត្រាការប្រាក់ចំណូលមិនមានកំណត់
NON-TERM DEPOSIT INTEREST RATE
សម្រាប់ប្រាក់ចំណូលខ្ពស់
Higher Balance Higher Interest Rate

សេវាថវិកា
សម្រាប់អ្នកប្រែប្រួល
សេវាថវិកា

លំនាំដើមស្តីពីធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

ធនាគារ សាខមប៉ែង គឺជាធនាគារពាណិជ្ជកម្មដែលឈានមុខគេនៅប្រទេសវៀតណាម ហើយកំពុងបន្តពង្រីកខ្លួនក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ជាមួយបុគ្គលិកសរុបជាង ១៨,៤៣៦នាក់ និងមានទីតាំងប្រតិបត្តិការ ៥៦៦កន្លែងនៅក្នុងតំបន់។

ធនាគារបានឈានជើងចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ក្រោមរូបភាពជាសាខាភ្នំពេញ ហើយបានក្លាយជា ធនាគារវៀតណាមដំបូងគេបង្អស់ ដែលបានបើកសាខារបស់ខ្លួននៅប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកត្រួតត្រាយផ្លូវដំបូងគេចូលក្នុង វិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺ កម្ពុជា និងវៀតណាម។

បន្ទាប់ពីប្រតិបត្តិការបាន ០២ឆ្នាំ, ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានកម្លាយខ្លួនទៅជាធនាគារនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១។ បន្ទាប់ពីបានកម្លាយខ្លួន ធនាគារបានបន្តកំណែទម្រង់ប្រតិបត្តិការរបស់ខ្លួន ដោយបានសហការជាមួយដៃគូយុទ្ធសាស្ត្រ អន្តរជាតិ អភិវឌ្ឍផលិតផល-សេវាកម្មថ្មីៗជាច្រើន ដើម្បីបំពេញតាមតម្រូវការទីផ្សារហិរញ្ញវត្ថុក្នុងតំបន់និងក្លាយខ្លួនជាធនាគារដែលផ្តល់សេវាកម្មហិរញ្ញវត្ថុធនាគារ ប្រកបដោយការប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា។

- ឈ្មោះភាសាអង់គ្លេស ៖ ធនាគារ សាយហ្គន ជឿងទីន (ខេមបូឌា) ភីអិលស៊ី
- ឈ្មោះជាអក្សរកាត់ ៖ ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី
- ស្នាក់ការកណ្តាល ៖ លេខ ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ទូរសព្ទ ៖ (+៨៥៥) ២៣ ២២៣ ៤២៣
- អ៊ីម៉ែល ៖ ask-sc@sacombank.com.kh
- គេហទំព័រ ៖ www.sacombank.com.kh
- ថ្ងៃបង្កើតធនាគារ ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩
- ដើមទុន ៖ ៧៥,០០០,០០០ ដុល្លារ
- ទីតាំងប្រតិបត្តិការ ៖ ១០ កន្លែង

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី ផ្តល់នូវផលិតផល-សេវាកម្មធនាគារជាច្រើនប្រភេទទៅកាន់អតិថិជនជាឯកត្តជនក្រុមហ៊ុនសហគ្រាសពាណិជ្ជកម្មខ្នាតតូច និងមធ្យម។ ផលិតផល-សេវាកម្មទាំងនេះរួមមាន៖

- ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់បញ្ញើជាច្រើនប្រភេទទៀត
- បោះផ្សាយវិញ្ញាបនប័ត្រប្រាក់បញ្ញើ ប័ណ្ណប្តូររូបិយវត្ថុ រូបិយលាតិ
- ផ្តល់ឥណទានក្រោមរូបភាពដូចជា៖
 - ឥណទាន
 - ការកាត់យកកម្រៃជើងសារលើឧបករណ៍ពាណិជ្ជកម្ម និងឯកសារមានតម្លៃផ្សេងទៀត
 - លិខិតធានា
 - ទម្រង់នៃការផ្តល់ឥណទានផ្សេងៗ
- បើកគណនីទូទាត់ជូនដល់អតិថិជន
- ផ្តល់មធ្យោបាយក្នុងការទូទាត់ដល់អតិថិជន
- សេវាកម្មទូទាត់ដូចខាងក្រោម៖
 - សេវាកម្មទូទាត់ក្នុងប្រទេសរួមបញ្ចូលទាំងមូលប្តូរទានប័ត្រ សំណើទូទាត់ ផ្ទេរសិទ្ធិត្រួតពិនិត្យ ផ្ទេរសិទ្ធិប្រមូលសាច់ប្រាក់ លិខិតឥណទាន សេវាកម្មបញ្ជាទូទាត់ផ្សេងទៀត
 - សេវាផ្ទេរប្រាក់ក្រៅប្រទេស និងសេវាទូទាត់ផ្សេងទៀត



ព្រឹត្តិការណ៍សង្ខេប

ធនាគារ សាខមប៉ែង ខេមបូឌា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជាយ អិលឃី ឡាយហ្ស៍ បានរៀបចំកម្មវិធីគម្របខ្ទប់១ឆ្នាំសម្រាប់ភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ រួមទាំង ការផ្តល់ពានរង្វាន់ដល់សាខាឆ្លើម

នៅភ្នំពេញ ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ ២០២២ – ធនាគារ សាខមប៉ែង ខេមបូឌា និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជាយ អិលឃី ឡាយហ្ស៍ (ខេមបូឌា) បានរៀបចំកម្មវិធីគម្របខ្ទប់ ១ឆ្នាំ នៃភាពជាដៃគូអាជីវកម្មក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និង ការសន្សំរយៈពេលវែងជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះ ក៏រៀបចំឡើងដើម្បីអបអរសាទរដល់សមិទ្ធផល និង ការរួមចំណែកយ៉ាងសំខាន់ពីសំណាក់សាខាឆ្លើមរបស់ធនាគារ សាខមប៉ែង ខេមបូឌា ក្នុងឆ្នាំ២០២១ កន្លងទៅ ។



ធនាគារ សាខមប៉ែង ខេមបូឌា បន្តបែកចែករំលែកកិត្តិស្រឡាញ់តាមរយៈកម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី»

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការនៃសមាគមខ្មែរ-វៀតណាម នៅកម្ពុជា ធនាគារ សាខមប៉ែង ខេមបូឌា បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី» ឆ្លងតាមរយៈកម្មវិធីនេះផងដែរ ថ្នាក់ដឹកនាំនៃធនាគារ សាខមប៉ែង ខេមបូឌា បានអញ្ជើញស្វាស្ស័យខ្ពង់ខ្ពស់ សំណេះសំណាល និងជូនអំណោយចំនួន ១០០កញ្ចប់ដល់ ១០០ក្រុមគ្រួសារដែលមានជីវភាពក្រីក្រ តំបន់រស់នៅតាមបណ្តាសង្កាត់ ខណ្ឌ ក្នុងរាជធានីភ្នំពេញ ។



ធនាគារ សាខមប៉ែង ខេមបូឌា បង្កើនវគ្គបណ្តុះបណ្តាលជំនាញសម្រាប់និយោជិត

ដើម្បីបង្រួបបង្រួម និងលើកកម្ពស់គុណភាពបុគ្គលិកឱ្យកាន់តែប្រសើរឡើង បម្រើតាមតម្រូវការរបស់អតិថិជន ធនាគារ សាខមប៉ែង ខេមបូឌា បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាបន្តបន្ទាប់ ពង្រឹងជំនាញ និងចំណេះដឹងស៊ីជម្រៅដល់បុគ្គលិកទាំងអស់។ ជាពិសេស មានវគ្គបណ្តុះបណ្តាលជំនាញដូចជា ការពង្រឹងជំនាញផ្នែកលក់ ការបណ្តុះបណ្តាលផលិតផលថ្មីសម្រាប់បុគ្គលិកផ្នែកលក់ ការបណ្តុះបណ្តាលស្តីពីការការពារការសម្អាតប្រាក់ និងហិរញ្ញប្បទានភារកម្ម វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីត្រួតពិនិត្យវត្តបញ្ចាំ និងការត្រួតពិនិត្យបញ្ជីធានារ៉ាប់រងការអនុវត្តប្រាក់កម្ចី។ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និយោជិតក្នុងការចូលរួម វគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើងជាទម្រង់មុខ និងតាមរយៈវីដេអូ។



ធនាគារ សាខមប៉ែង ខេមបូឌា ផ្តល់កញ្ចប់ឥណទានពិសេស តាមរយៈការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជម្រុញកំណើនក្នុងវិស័យទេសចរណ៍

ថ្មីៗនេះ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងហិរញ្ញប្បទានស្តារ និងជម្រុញកំណើនក្នុងវិស័យទេសចរណ៍ រវាងធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី និងធនាគារ សហគ្រាសធុនតូច និងមធ្យម ម.ក ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយមានលក្ខណៈសមស្របជាមួយអត្រាការប្រាក់ត្រឹមតែ 6.5% ក្នុងមួយឆ្នាំ សម្រាប់បណ្តាសហគ្រាសធុនតូច និងមធ្យម។




ធនាគារ សាខមប៉ែង ខេមបូឌា បានប្រារព្ធនាព្រឹត្តិការណ៍សន្និដ្ឋានប្រកបដោយប្រសិទ្ធភាព ឆ្នាំ២០២២ និងការអនុវត្តផែនការអាជីវកម្មក្នុងឆ្នាំ២០២៣

នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារ សាខមប៉ែង ខេមបូឌា បានប្រារព្ធនាព្រឹត្តិការណ៍សន្និដ្ឋានប្រកបដោយប្រសិទ្ធភាពប្រកបដោយប្រសិទ្ធភាពការងារឆ្នាំ២០២២ និងការអនុវត្តផែនការអាជីវកម្មក្នុងឆ្នាំ២០២៣ នៅសណ្ឋាគារ Sofitel Phnom Penh ។

អង្គសន្និដ្ឋានមានកិច្ចសន្ទនាក្រោមប្រធានបទ៖ “ចក្ខុវិស័យយុទ្ធសាស្ត្រ សម្រាប់ធនាគារ សាខមប៉ែង ខេមបូឌា បន្តអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រី Nguyen Duc Thach Diem – អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកានៃធនាគារ សាខមប៉ែង តាមរយៈនៃកិច្ចពិភាក្សានេះ បុគ្គលិកគ្រប់រូបនៃធនាគារ សាខមប៉ែង ខេមបូឌា មានការស្វែងរកសំណួរ បង្ហាញចំណាប់អារម្មណ៍ ក៏ដូចជាលើកឡើងនូវសំណូមពរ និងទទួលបានការឆ្លើយតបជាដំណោះស្រាយដោយផ្ទាល់ពីគណៈដឹកនាំជាន់ខ្ពស់នៃធនាគារ សាខមប៉ែង។





លំនាំស្តីពីក្រុមប្រឹក្សាភិបាល



លោក TRINH VAN TY

ប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១៥ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក NGUYEN NHI THANH

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

មានបទពិសោធន៍ជាង ៣៣ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក PHUNG THAI PHUNG

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ២០ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក PHAN HOANG ANH

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៩ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក ឈួន ឆេន

សមាជិកក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ២០ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក លី រដ្ឋា

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

មានបទពិសោធន៍ជាង ៨ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ



លោក NGUYEN NHI THANH

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

មានបទពិសោធន៍ជាង ៣៣ឆ្នាំ

ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កម្រិតវប្បធម៌៖ អនុបណ្ឌិតជំនាញផ្នែកសេដ្ឋកិច្ច



លោក PHAN HOANG ANH

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៩ឆ្នាំ

ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កម្រិតវប្បធម៌៖ បរិញ្ញាបត្រជំនាញផ្នែកធនាគារ



លោក PHUNG THAI PHUNG

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ២០ឆ្នាំ

ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កម្រិតវប្បធម៌៖ បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម



លោក ចេង ប៊ុនត្រី

អគ្គនាយករង

មានបទពិសោធន៍ជាង ១៤ឆ្នាំ

ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កម្រិតវប្បធម៌៖ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល របស់ធនាគារសាខមថែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

ព័ត៌មានអំពីធនាគារ

ធនាគារ សាខម (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកជនមួយដែលជាម្ចាស់ស្ថិតិស្រុករបស់ Saigon Thuong Tin Commercial Joint Stock Bank (“ធនាគារមេ”) ដែលជាធនាគារពាណិជ្ជ បង្កើត និងចុះបញ្ជីនៅប្រទេសវៀតណាម។ ធនាគារត្រូវបានបង្កើត និងប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជាក្រោមអាជ្ញាប័ណ្ណធនាគារ លេខ 27 ដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ និងលេខចុះបញ្ជីចុងក្រោយរបស់ ០០០២៧០៥៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១។

ការិយាល័យដែលបានចុះបញ្ជីរបស់ធនាគារមានទីតាំងនៅផ្ទះលេខ 60 មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បងរបស់ធនាគារ

ធនាគារត្រូវបានបង្កើតឡើងដើម្បីធ្វើសកម្មភាពធនាគារដែលរួមមានការផ្តល់ប្រាក់កម្ចីដល់បុគ្គល និងស្ថាប័ន ការទទួលប្រាក់បញ្ញើពីបុគ្គល និងស្ថាប័ន ការផ្ទេរប្រាក់ ប្រតិបត្តិការរូបិយប័ណ្ណបរទេស និងសេវាកម្មធនាគារផ្សេងទៀតដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា។

ពុំមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះសកម្មភាពចម្បងនៅក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖

	២០២២		២០២១	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនគិតពន្ធលើប្រាក់ចំណូល	7,315,885	29,900,024	4,659,620	18,955,333
ចំណាយពន្ធលើប្រាក់ចំណូល	(1,733,060)	(7,083,016)	(1,153,874)	(4,693,959)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	5,582,825	22,817,008	3,505,746	14,261,374
ធាតុនៃចំណេញពេញលេញផ្សេងៗ	-	2,972,041	-	1,810,815
ចំណេញពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ	5,582,825	25,789,049	3,505,746	16,072,189

ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារមានដើមទុនចំនួន 75,000,000 ដុល្លារអាមេរិក ឬ 305,625,000,000 រៀល (2021: 75,000,000 ដុល្លារអាមេរិក ឬ 305,625,000,000 រៀល)។ ពុំមានការប្រែប្រួលទៅលើដើមទុនរបស់ធនាគារឡើយ សម្រាប់ការិយបរិច្ឆេទ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណែងទី១)

ការលុបចោល និងសំវិធានធនការខាតបង់ឥណទានរំពឹងទុក សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលធនាគារបានចាត់វិធានការសមស្របនានា ដើម្បីធានាដល់ការអះអាងថា នីតិវិធីក្នុងការលុបចោលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានការរំពឹងទុកសមហេតុផល ក្នុងការទទួលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យាទាំងមូល ឬ ផ្នែកណាមួយ និងទទួលស្គាល់នូវសំវិធានធនការខាតបង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ហើយនិងជឿជាក់ថា រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ដែលមិនមានការរំពឹងទុកសមហេតុផលក្នុងការទទួលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យា ត្រូវបានលុបចោលហើយសំវិធានធនដ៏សមរម្យលើការខាតបង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលធនាគារពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចបណ្តាលឲ្យចំនួននៃសំវិធានធនលើការខាតបង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីបញ្ជាក់ថា រាល់ទ្រព្យសកម្មដែលវាមានភាពមិនប្រាកដប្រជាភ្នាក់ងារប្រមូលមកវិញនូវតម្លៃដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

វិនិយោគសាស្ត្រកំណត់តម្លៃ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិនិយោគសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ ឬ មិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បន្ទុកលើទ្រព្យសកម្មរបស់ធនាគារ ដែលកើតឡើងចាប់ពីចុងការិយបរិច្ឆេទបញ្ចប់ ដើម្បីធានាបំណុលរបស់បុគ្គលណាម្នាក់នោះទេ និង
- ពុំមានបំណុលយថាហេតុទាក់ទងនឹងធនាគារ ដែលបានកើតឡើងចាប់ពីការិយបរិច្ឆេទបញ្ចប់ ក្រៅពីបំណុលពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មរបស់ធនាគារនោះទេ

ពុំមានបំណុលយថាហេតុ ឬ បំណុលផ្សេងៗទៀតរបស់ធនាគារ ដែលធនាគារត្រូវបំពេញ ឬ អាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែ បន្ទាប់ពីចុងការិយបរិច្ឆេទបញ្ចប់ និងមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលដល់ថ្ងៃកំណត់ឡើយ។

ការប្រែប្រួលសភាពការណ៍

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញសភាពការណ៍ណាមួយ ដែលមិនបានរំពឹងទុកនៅក្នុងរបាយការណ៍នេះ ឬ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យចំនួនណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារសម្រាប់ការិយបរិច្ឆេទរាយការណ៍ មិនមានរងផលប៉ះពាល់យ៉ាងខ្លាំងពីធាតុប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

មិនមានការកើតឡើងក្នុងចន្លោះពេល ចាប់ពីចុងការិយបរិច្ឆេទរាយការណ៍ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះទេនូវធាតុ ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីដែលទំនងជាប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទរាយការណ៍ក្នុងគ្រាដែលរបាយការណ៍នេះត្រូវបានធ្វើឡើង។

ព្រឹត្តិការណ៍សំខាន់ៗពីការិយបរិច្ឆេទរាយការណ៍

ពុំមានព្រឹត្តិការណ៍សំខាន់ៗកើតមានឡើងក្នុងអំឡុងពេលចាប់ពីចុងការិយបរិច្ឆេទរាយការណ៍ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័ត ដែលតម្រូវឲ្យមានការធ្វើនិយ័តកម្ម ឬ ការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទេ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណាងរដ្ឋសភា)

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងការិយបរិច្ឆេទ និងរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង
លោក TRINH VAN TY	ប្រធាន
លោក NGUYEN NHI THANH	អនុប្រធាន
លោក CHHUON CHHEN	សមាជិក
លោក PHUNG THAI PHUNG	សមាជិក
លោក PHAN HOANG ANH	សមាជិក
លោក LY ROTH A	សមាជិកឯករាជ្យ (តែងតាំង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២)
លោក NGUYEN THUC VINH	សមាជិកឯករាជ្យ (លាលែងពីតំណែង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២)

គណៈគ្រប់គ្រង

សមាជិកគណៈគ្រប់គ្រង នៅក្នុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង
លោក NGUYEN NHI THANH	អគ្គនាយក
លោក PHAN HOANG ANH	អគ្គនាយករង
លោក PHUNG THAI PHUNG	អគ្គនាយករង
លោក CHENG BUNKRY	អគ្គនាយករង (តែងតាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២)
លោក HAK SEILA	អគ្គនាយករង (លាលែងពីតំណែង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២)

សវនករ

ក្រុមហ៊ុន អិនស៊ី អិន យ៉ាង (ខេមបូឌា) ជាសវនកររបស់ធនាគារ។

ភាគហ៊ុនកាន់កាប់ដោយអភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់ កាន់កាប់ភាគហ៊ុនរបស់ធនាគារដោយផ្ទាល់នោះទេ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណែងទី១)

អត្ថប្រយោជន៍របស់អភិបាល

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ ពុំមានកិច្ចព្រមព្រៀងណាមួយកើតឡើង ដែលធនាគារជាតិកម្ពុជា ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀង នោះ អាចផ្តល់លទ្ធភាពដល់អភិបាលណាម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬ ប័ណ្ណបំណុលរបស់ ធនាគារ ឬ សាធារណៈកិច្ចដទៃ។ ពុំមានអភិបាលណាម្នាក់របស់ធនាគារបានទទួល ឬ មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យា ដែលធ្វើឡើងដោយធនាគារ ឬ ជាមួយក្រុមហ៊ុន ដែលអភិបាលនោះជាសមាជិក ឬ ក៏ជាមួយក្រុមហ៊ុន ដែលអភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជា សារវន្ត ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍អំពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវដើម្បីធានាអះអាងថា របាយការណ៍ហិរញ្ញវត្ថុពិតជាផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ អនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ នៃកម្ពុជា ("CIFRS")។ ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់គណៈគ្រប់គ្រង ដែលត្រូវបានតម្រូវឲ្យ៖

- អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- អនុលោមតាម CIFRSs ឬ ប្រសិនបើមានការប្រាសចាកណាមួយ សម្រាប់គោលបំណងនៃការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ការប្រាសចាក នេះត្រូវបានធ្វើការលាតត្រដាង បកស្រាយ និងកំណត់ចំនួនទឹកប្រាក់ឲ្យបានសមរម្យ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណីមិនសមរម្យក្នុងការសន្មតថា ធនាគារនឹងមិនបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- ដាក់ចេញនូវគោលនយោបាយរួមសម្រាប់ធនាគារ អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយគណៈគ្រប់គ្រង ដែលអាចប៉ះពាល់ជាសារវន្តទៅលើសកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំង យ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវដើម្បីធានាថា បញ្ជីគណនេយ្យត្រឹមត្រូវ ត្រូវបានរក្សាទុក និងលាតត្រដាងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ឲ្យបានត្រឹមត្រូវសមហេតុផលគ្រប់ពេល និងធានាថាបញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលបានអនុវត្ត។ គណៈគ្រប់គ្រងក៏ជាអ្នកទទួលខុសត្រូវ ក្នុងការរៀបចំក្រាហ្វិកសកម្មរបស់ធនាគារ ហើយម្យ៉ាងទៀតក៏ត្រូវចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកកំហុសចេតនា ហើយនិងមានភាពមិន ប្រក្រតីផ្សេងៗ។ ក្រុមប្រឹក្សាភិបាលធានាអះអាងថា គណៈគ្រប់គ្រងបានអនុវត្តនូវវិធានការ ដូចមានចែងខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តនូវរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់មកជាមួយនេះថាបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុ របស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាម CIFRSs។

តំណាងឲ្យក្រុមប្រឹក្សាភិបាល



លោក **NGUYEN NHI THANH**
អគ្គនាយក
រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ៖ ភាគទុនិករបស់ធនាគារ សាខាម៉ែប៊ិច (ខេមបូឌា) ភីអិលស៊ី

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ សាខាម៉ែប៊ិច (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងរបាយការណ៍លទ្ធផលពេញលេញរបាយការណ៍បម្រែបម្រួលមូលធន ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទបញ្ចប់ហើយ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។ តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រម ទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRSs”)។

មូលដ្ឋានក្នុងការបញ្ជាក់មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារ ទាំងនេះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានឯករាជ្យភាពពីធនាគារ ដោយយោងតាមក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ ដែលចេញដោយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃកម្ពុជា រួមជាមួយគ្នានឹងតម្រូវការផ្នែកសីលធម៌ ដែលទាក់ទងនឹងសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុនៅកម្ពុជា ហើយ យើងខ្ញុំ ក៏បានបំពេញនូវទំនួលខុសត្រូវផ្នែកសីលធម៌ផ្សេងទៀតរបស់យើងខ្ញុំ ដោយស្របទៅតាមតម្រូវការទាំងនេះ។ យើងខ្ញុំ ជឿជាក់ថា ភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ជាក់មតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងទៀតក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងទៀត ដែលទទួលបាន នាកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលមានចែងក្នុងទំព័រទី១ ទៅ ទី៦ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងទៀតនេះ។ មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ពុំគ្របដណ្តប់ទៅលើ ព័ត៌មានផ្សេងទៀតនេះទេ ហើយយើងខ្ញុំ ក៏មិនបង្ហាញសេចក្តីសន្និដ្ឋានបែបធានាអះអាងក្នុងទម្រង់ណាមួយ ទៅលើព័ត៌មានផ្សេងទៀតនេះដែរ។ ទាក់ទងនឹងការងារសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងទៀតនេះ ហើយធ្វើការពិចារណា ថាព័ត៌មានផ្សេងទៀតនេះ មានភាពខុសគ្នាជាសារវន្ត ឬទេ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬ ចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបានពីការងារ សវនកម្ម ឬ ថាព័ត៌មានផ្សេងទៀតនេះ មានកំហុសឆ្គងជាសារវន្ត ឬទេ។ ប្រសិនបើយើងខ្ញុំ សន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងទៀតនេះ យើងខ្ញុំ តម្រូវឲ្យរបាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំ ពុំមានអ្វីដែលត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងទៀតនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ច ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមតាម CIFRSs និងទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រង គិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែល ពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ គណៈគ្រប់គ្រងមានទំនួលខុសត្រូវលើការវាយតម្លៃលទ្ធភាពនិរន្តរភាពអាជីវកម្មរបស់ធនាគារ និងធ្វើការលាត ត្រដាង ប្រសិនបើមាន នូវបញ្ហាទាំងឡាយណា ដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យ របស់ធនាគារ លើកលែងតែក្នុងករណីគណៈគ្រប់គ្រង មានបំណងរំលាយ ឬ បញ្ឈប់ដំណើរការប្រតិបត្តិការធនាគារ ឬ ក៏គ្មានមធ្យោបាយជាក់លាក់ណាមួយ ក្រៅពីនេះ។ អ្នកទទួលបន្ទុកលើអភិបាលកិច្ច មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរការ នៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុ ទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករ ដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានា អះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា ការងារសវនកម្ម ដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែរកឃើញកំហុសឆ្គងជាសារវន្ត ដែលមាននោះទេ។ កំហុសឆ្គង ដែលកើតចេញពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ នឹងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋាន របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងសវនករ)

ជាផ្នែកមួយនៃការងារសវនកម្ម ដែលអនុលោមតាម CISAs យើងខ្ញុំ បានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មបានគ្រប់គ្រាន់ និងសមស្រប សម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាង ហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការបន្លំ ការលុបចេញដោយចេតនាការរាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈទាំងឡាយណា ដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារ ឬ ទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍របស់សវនករលើកំណត់សម្គាល់ពាក់ព័ន្ធ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ។ តែទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬ កាលៈទេសៈនាពេលអនាគត ក៏អាចបង្កឲ្យធនាគារ មិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិកានៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថា របាយការណ៍ហិរញ្ញវត្ថុពុំពុំពុំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ ដែលជាមូលដ្ឋាន ដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំ បានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកនៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗរួមបញ្ចូលផងដែរ នូវកង្វះខាតសំខាន់ៗទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំ រកឃើញក្នុងពេលធ្វើសវនកម្ម។



Emmanuel A. Guelas
 ដៃគូសវនករ
 អ៊ែនស្ទ អ៊ែន យ៉ាង (ខេមបូឌា)
 ក្រុមហ៊ុនគណនេយ្យករជំនាញ
 សវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	3	11,833,191	48,717,247	7,901,883	32,192,271
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (NBC)	4	35,349,071	145,532,125	51,805,706	211,056,446
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	5	27,199,009	111,978,320	51,146,228	208,369,733
ឧបករណ៍មូលធននូវតម្លៃសមស្របតាមចំណូលពេញលេញផ្សេងទៀត ("FVOCI")	6	25,000	102,925	25,000	101,850
ឥណទានអតិថិជន	7	175,260,550	721,547,684	143,802,560	585,851,629
ទ្រព្យសកម្មផ្សេងៗ	8	1,618,014	6,661,365	1,240,712	5,054,661
ទ្រព្យ និងហត្ថបករណ៍	9	1,286,916	5,298,233	1,074,992	4,379,517
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	10	1,293,835	5,326,719	1,119,606	4,561,275
ទ្រព្យអរូបិយ	11	916,467	3,773,095	605,834	2,468,168
ពន្ធលើប្រាក់ចំណូលត្រូវទទួលបាន	15.1	31,251	128,660	-	-
ពន្ធពន្យារជាទ្រព្យសកម្ម	15.2	949,719	3,909,993	2,456,531	10,007,907
ទ្រព្យសកម្មសរុប		255,763,023	1,052,976,366	261,179,052	1,064,043,457
បំណុល និងមូលធនបំណុល					
ប្រាក់បញ្ញើ និងប្រាក់កម្ចីពីធនាគារផ្សេងៗ	12	1,932,620	7,956,597	9,917,635	40,404,445
ប្រាក់បញ្ញើពីអតិថិជន	13	180,221,096	741,970,252	183,391,864	747,138,454
បំណុលភតិសន្យា	14	1,385,376	5,703,593	1,222,699	4,981,276
បំណុលពន្ធលើប្រាក់ចំណូល	15.1	-	-	3,826	15,587
បំណុលផ្សេងៗ	16	1,418,808	5,841,233	1,420,730	5,788,053
ទ្រព្យសកម្មសរុប		184,957,900	761,471,675	195,956,754	798,327,815
មូលធនម្ចាស់ភាគហ៊ុន					
ដើមទុន	17	75,000,000	305,625,000	75,000,000	305,625,000
ខាតបង្គរ		576,373	2,349,000	622,454	2,537,334
ទុនបម្រុងបច្ចុប្បន្ន		(4,771,250)	(18,946,003)	(10,400,156)	(41,951,345)
លម្អៀងបង្គរពីការបកប្រែរូបិយប័ណ្ណ		-	2,476,694	-	(495,347)
មូលធនសរុប		70,805,123	291,504,691	65,222,298	265,715,642
បំណុល និងមូលធនសរុប		255,763,023	1,052,976,366	261,179,052	1,064,043,457

កំណត់សម្គាល់ពីលេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (តទីទំនាក់ទំនង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណូលការប្រាក់	18	15,544,031	63,528,455	12,964,624	52,740,090
ចំណាយការប្រាក់	19	(6,679,809)	(27,300,379)	(6,999,716)	(28,474,845)
ចំណូលការប្រាក់សុទ្ធ		8,864,222	36,228,076	5,964,908	24,265,245
ចំណូលកម្រៃ និងជើងសារ	20	7,080,806	28,939,254	6,705,343	27,277,335
ចំណាយកម្រៃ និងជើងសារ	20	(116,454)	(475,947)	(87,945)	(357,760)
ចំណូលកម្រៃ និងជើងសារ - សុទ្ធ		6,964,352	28,463,307	6,617,398	26,919,575
(ចំណាយ) ចំណូលប្រតិបត្តិការផ្សេងៗ	21	(24,705)	(100,969)	231,016	939,773
ចំណូលប្រតិបត្តិការសរុប		15,803,869	64,590,414	12,813,322	52,124,593
ចំណាយបុគ្គលិក	22	(4,907,291)	(20,056,098)	(4,419,929)	(17,980,271)
ចំណាយរដ្ឋបាល និងចំណាយទូទៅ	23	(1,788,713)	(7,310,470)	(1,385,140)	(5,634,750)
ចំណាយរំលស់	24	(1,034,233)	(4,226,910)	(1,169,791)	(4,758,710)
ប្រាក់ចំណេញប្រតិបត្តិការ		8,073,632	32,996,936	5,838,462	23,750,862
សិទ្ធិធនធានសម្រាប់ការខាតបង់ឥណទានរំពឹងទុក	25	(757,747)	(3,096,912)	(1,178,842)	(4,795,529)
ចំណេញមុនពន្ធលើប្រាក់ចំណូល		7,315,885	29,900,024	4,659,620	18,955,333
ចំណាយពន្ធលើប្រាក់ចំណូល	15.1	(1,733,060)	(7,083,016)	(1,153,874)	(4,693,959)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		5,582,825	22,817,008	3,505,746	14,261,374
ចំណូលពេញលេញផ្សេងៗទៀត		-	2,972,041	-	1,810,815
ចំណេញពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ		5,582,825	25,789,049	3,505,746	16,072,189

កំណត់សម្គាល់ពីលេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (តំបន់សំខាន់)

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	រើមទុន		ការខាតបង់បង្ក		ទុនបម្រុងបទប្បញ្ញត្តិ		លម្អៀងបង្កពីការប្រែប្រួលរូបិយប័ណ្ណ		សរុប
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល	
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	75,000,000	305,625,000	(10,400,156)	(41,951,345)	622,454	2,537,334	-	(495,347)	265,715,642
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	5,582,825	22,817,008	-	-	-	2,972,041	5,582,825
ផ្ទេរពីប្រាក់ចំណេញដែលបានរក្សាទុកទៅទុនបម្រុងបទប្បញ្ញត្តិ	-	-	46,081	188,334	(46,081)	(188,334)	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	75,000,000	305,625,000	(4,771,250)	(18,946,003)	576,373	2,349,000	-	2,476,694	291,504,691
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១	75,000,000	305,625,000	(13,860,270)	(56,027,088)	576,822	2,351,703	-	(2,306,162)	249,643,453
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	3,505,746	14,261,374	-	-	-	1,810,815	3,505,746
ផ្ទេរពីប្រាក់ចំណេញដែលបានរក្សាទុកទៅទុនបម្រុងបទប្បញ្ញត្តិ	-	-	(45,632)	(185,631)	45,632	185,631	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	75,000,000	305,625,000	(10,400,156)	(41,951,345)	622,454	2,537,334	-	(495,347)	265,715,642

កំណត់សម្គាល់លេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធលើប្រាក់ចំណូល		7,315,885	29,900,024	4,659,620	18,955,333
ការធ្វើនិយ័តកម្មទៅលើ៖					
រំលស់	24	1,034,233	4,226,910	1,169,791	4,758,710
សំវិធានធនសម្រាប់ការខាតបង់ ឥណទានរំពឹងទុក	25	759,705	3,104,914	1,178,842	4,795,529
ចំណូលពីភាគលាភ	21	(19,626)	(80,211)	(23,490)	(95,557)
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	21	-	-	(14,546)	(59,173)
ប្រាក់ចំណេញប្រតិបត្តិការ មុន បម្រែបម្រួលទុនបង្វិល		9,090,197	37,151,637	6,970,217	28,354,842
បម្រែបម្រួលទុនបង្វិល៖					
ថយចុះ (កើនឡើង)					
ក្នុងទ្រព្យសកម្មប្រតិបត្តិការ					
សមតុល្យនៅធនាគារជាតិ		1,174,448	4,799,969	(950,112)	(3,865,056)
សមតុល្យនៅធនាគារផ្សេងៗ		17,626,351	72,038,897	(14,604,971)	(59,413,022)
ឥណទានទៅអតិថិជន		(32,217,695)	(131,673,719)	(4,038,412)	(16,428,260)
ទ្រព្យសកម្មផ្សេងៗ		(1,002,676)	(4,097,937)	(835,941)	(3,400,608)
កើនឡើង (ថយចុះ)					
ក្នុងបំណុលប្រតិបត្តិការ					
ប្រាក់បញ្ញើ និងកម្ចីពីធនាគារ ផ្សេងទៀត		(7,985,015)	(32,634,756)	6,367,121	25,901,448
ប្រាក់បញ្ញើពីអតិថិជន		(3,170,768)	(12,958,929)	(3,510,054)	(14,278,900)
បំណុលផ្សេងទៀត		623,452	2,548,048	969,916	3,945,618
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងប្រតិបត្តិការ		(15,861,706)	(64,826,790)	(9,632,236)	(39,183,938)
ពន្ធលើប្រាក់ចំណូលដែលបានបង់	15	(261,325)	(1,068,035)	(216,763)	(881,792)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាព ប្រតិបត្តិការ		(16,123,031)	(65,894,825)	(9,848,999)	(40,065,730)

របាយការណ៍លំហូរសាច់ប្រាក់ (តតិដំរីមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ភាគលាភទទួលបាន	21	19,626	80,211	23,490	95,557
ការទិញ ទ្រព្យ និងបរិក្ខារ	9	(623,896)	(2,549,863)	(247,773)	(1,007,941)
កម្មវិធីកុំព្យូទ័រ	11	(513,000)	(2,096,631)	(340,113)	(1,383,580)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ		-	-	14,546	59,173
សាច់ប្រាក់សុទ្ធប្រើប្រាក់ក្នុងសកម្មភាព វិនិយោគ		(1,117,270)	(4,566,283)	(549,850)	(2,236,791)
លំហូរសាច់ប្រាក់ពីសកម្មភាព ហិរញ្ញប្បទាន					
ការទូទាត់ចំណែកប្រាក់ដើម នៃបំណុល ភតិសន្យា		(431,446)	(1,763,320)	(407,624)	(1,658,214)
ការថយចុះសុទ្ធនៃសាច់ប្រាក់ និង សាច់ប្រាក់សមមូលគ្រា		(17,671,747)	(72,224,428)	(10,806,473)	(43,960,735)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ		66,674,987	271,633,897	77,481,460	313,412,506
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	2,336,869	-	2,182,126
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុង ការិយបរិច្ឆេទ	3	49,003,240	201,746,338	66,674,987	271,633,897
ព័ត៌មានបន្ថែមលើលំហូរសាច់ប្រាក់ប្រតិបត្តិការពីការប្រាក់៖					
ការប្រាក់ទទួលបាន		14,523,283	59,356,658	2,491,123	10,076,593
ការប្រាក់បានបង់		(6,983,572)	(28,541,857)	(7,345,694)	(29,713,333)

កំណត់សម្គាល់លេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១. ព័ត៌មានអំពីធនាគារ

ធនាគារសាខាម៉ែប៉ង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) បានបង្កើតឡើង និងចុះបញ្ជីអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើតឡើង និងប្រតិបត្តិការ

ធនាគារសាខាម៉ែប៉ង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកជនមួយដែលជាកម្មសិទ្ធិទាំងស្រុងរបស់ Saigon 6 Tin Commercial Joint Stock Bank (“ធនាគារម”) ដែលជាធនាគារពាណិជ្ជកម្មបង្កើត និងចុះបញ្ជីនៅប្រទេសវៀតណាម។ ធនាគារត្រូវបានបង្កើត និងប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជាក្រោមអាជ្ញាប័ណ្ណធនាគារលេខ 27 ដែលចេញដោយធនាគារជាតិនៃកម្ពុជានាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ និងលេខចុះបញ្ជីចុងក្រោយរបស់ ០០០២៧០៥៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១។

ធនាគារត្រូវបានបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការណ៍សកម្មភាពធនាគារ ដែលរួមមានការផ្តល់ប្រាក់កម្ចីដល់បុគ្គល និងស្ថាប័ន ការទទួលប្រាក់បញ្ញើពីបុគ្គល និងស្ថាប័ន ការផ្ទេរប្រាក់ប្រតិបត្តិការរូបិយប័ណ្ណបរទេស និងសេវាកម្មហិរញ្ញវត្ថុ និងធនាគារផ្សេងទៀត ដែលត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា។

ពុំមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ចំពោះសកម្មភាពចម្បងនៅក្នុងការិយបរិច្ឆេទនេះទេ។

ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មូលនិធិសរុបរបស់ម្ចាស់ហ៊ុនធនាគារមានចំនួន 75 លានដុល្លារអាមេរិក ឬ ស្មើនឹង 305,625លានរៀល (ឆ្នាំ២០២១: 75 លានដុល្លារអាមេរិក ឬ ស្មើនឹង 305,625 លានរៀល)។

ទីតាំង

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អាគារលេខ 60 មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

បុគ្គលិក

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារមានបុគ្គលិកសរុបចំនួន 263 នាក់ (2021: 258 នាក់)។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់សំខាន់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ។

២.១ រូបិយប័ណ្ណមុខងារ និងសម្រាប់បង្ហាញ

រូបិយប័ណ្ណជាតិកម្ពុជា ជាប្រាក់រៀល។ ប៉ុន្តែដោយសារធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សាកំណត់ត្រាគណនេយ្យ ជាដុល្លារអាមេរិក។ គណៈគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងបង្ហាញព្រោះវាឆ្លុះបញ្ចាំងពីលក្ខណៈសេដ្ឋកិច្ចប្រតិបត្តិការមូលដ្ឋាន និងកាលៈទេសៈរបស់ធនាគារ។

២.២ ការប្រែសម្រួលប្រាក់ដុល្លារអាមេរិកនៅប្រាក់រៀល

ការប្រែសម្រួលចំនួនប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ដោយប្រើប្រាស់អត្រាចុងការិយបរិច្ឆេទ និងអត្រាជាមធ្យមសម្រាប់ការិយបរិច្ឆេទ ដែលបានចេញផ្សាយដោយធនាគារជាតិកម្ពុជា។ ការបកប្រែនេះមិនត្រូវបានបកស្រាយថាជាតំណាងដែលចំនួនទឹកប្រាក់ដុល្លារអាមេរិកអាចជា ឬ នៅពេលអនាគតអាចត្រូវបានប្តូរទៅជាប្រាក់រៀលតាមអត្រានេះ ឬ អត្រាប្តូរប្រាក់ផ្សេងទៀតឡើយ។ ឮទ្រព្យសកម្ម និងទ្រព្យសកម្មសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានបកប្រែតាមអត្រាការប្រើប្រាស់នៅការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ចំណែកចំណូល និងចំណាយសម្រាប់បង្ហាញ ក្នុងរបាយការណ៍លទ្ធផលពេញលេញ ត្រូវបានប្រែសម្រួលតាមអត្រាមធ្យមសម្រាប់កាលបរិច្ឆេទបញ្ចប់។ រាប់លម្អៀងពីអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលពេញលេញផ្សេងទៀត ("OCI")។

ដើមទុនចុះបញ្ជីរបស់ធនាគារត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់ជាប្រវត្តិសាស្ត្រ 4,000 រៀលក្នុង 1 ដុល្លារអាមេរិក។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញផ្នែកលើអត្រាប្តូរប្រាក់ក្នុងមួយដុល្លារអាមេរិកនៅខាងក្រោម៖

	ចុងគ្រា	មធ្យម
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	4,117	4,087
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	4,074	4,068

២.៣ ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ធនាគារចាប់ផ្តើមនាថ្ងៃទី១ ខែមករា និងបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ។

២.៤ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ដែលរួមបញ្ចូលទាំងការប្រើប្រាស់របស់ពួកគេ មិនត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលមិនបានជូនដំណឹងអំពីគោលនយោបាយគោលការណ៍គណនេយ្យ និងនីតិវិធី នៃព្រះរាជាណាចក្រកម្ពុជា ហើយលើសពីនេះទៀតមិនមានបំណងបង្ហាញពីស្ថានភាពហិរញ្ញវត្ថុនិងលទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់របស់ខ្លួន ស្របតាមជាមួយនឹងគោលការណ៍គណនេយ្យ និងការអនុវត្តទូទៅ ត្រូវបានទទួលស្គាល់នៅប្រទេសនានាក្រៅពីព្រះរាជាណាចក្រកម្ពុជា។

គោលនយោបាយគណនេយ្យ ដែលបានកំណត់ខាងក្រោមត្រូវបានអនុវត្តខ្ជាប់ខ្ជួនដោយធនាគារក្នុងការិយបរិច្ឆេទ។

២.៥ សេចក្តីថ្លែងពីភាពអនុលោម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងអនុលោមតាមស្តង់ដារទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា ("CIFRS")។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូចិន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូចិន)

២.៦ ការផ្លាស់ប្តូរនៅក្នុងគោលនយោបាយគណនេយ្យ និងការលាតត្រដាង

២.៦.១ ការធ្វើវិសោធនកម្មលើ CIFRSs ដែលបានចេញផ្សាយ និងអនុវត្តដោយធនាគារ

ធនាគារបានដាក់ពាក្យស្នើសុំធ្វើវិសោធនកម្មដូចខាងក្រោមនេះ ជាលើកដំបូងសម្រាប់ របាយការណ៍ប្រចាំ ឆ្នាំរបស់ខ្លួនរយៈពេលចាប់ផ្តើមនៅ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២៖

- Onerous Contract ថ្លៃដើមសម្រាប់បំពេញកិច្ចសន្យា - វិសោធនកម្ម CIAS 37
- យោងតាមក្របខ័ណ្ឌទស្សនាទាន - វិសោធនកម្មចំពោះ CIFRS 3
- ទ្រព្យ រោងចក្រ និងបរិក្ខារ៖ ចំណូលទទួលបានមុនពេលប្រើប្រាស់តាមការគ្រោងទុក - វិសោធនកម្ម CIAS 16
- CIFRS 1 ការអនុវត្តជាលើកដំបូងលើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ - ក្រុមហ៊ុនបុត្រសម្ព័ន្ធជាអ្នកអនុវត្តដំបូង
- CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ - កម្រៃក្នុងការធ្វើតេស្ត '10 ភាគរយ' សម្រាប់ការលយបំណុលស្គាល់ចំណុលហិរញ្ញវត្ថុ

វិសោធនកម្ម ដែលបានចែងខាងលើ មិនមានផលប៉ះពាល់ជាសារវន្តទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុននោះទេ និងមិនត្រូវ បានរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តដល់ការិយបរិច្ឆេទបច្ចុប្បន្ន ឬ នាពេលអនាគតឡើយ។

២.៦.២ ស្តង់ដារ និងវិសោធនកម្ម CIFRS បានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព

ស្តង់ដារ និងការបកស្រាយថ្មី និងកែតម្រូវនៃស្តង់ដារដែលត្រូវបានចេញ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព ឬ ការអនុវត្តជាមុនដោយធនាគារ រហូតដល់កាលបរិច្ឆេទនៃការចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានបង្ហាញនៅខាងក្រោម៖

- ធនាគារមានបំណងទទួលយកស្តង់ដារនៅពេលដែលវាមានប្រសិទ្ធភាព
 - CIFRS 17 កិច្ចសន្យាធានារ៉ាប់រង
- ស្តង់ដារថ្មី និងវិសោធនកម្ម ដែលមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តទៅលើធនាគារ
 - និយមន័យនៃការប៉ាន់ប្រមាណគណនេយ្យ - វិសោធនកម្ម CIAS 8
 - គោលការណ៍នយោបាយគណនេយ្យ - វិសោធនកម្មចំពោះ CIAS 1 និង CIFRS Practice Statement 2¹
- ស្តង់ដារថ្មី និងវិសោធនកម្ម ដែលកំពុងត្រូវបានវាយតម្លៃ និងកំណត់ផលប៉ះពាល់ដែលពួកគេនឹងមានទៅលើរបាយការណ៍ហិរញ្ញវត្ថុ និង ការលាតត្រដាងទៅលើគោលនយោបាយគណនេយ្យ
 - វិសោធនកម្មលើ CIAS 1៖ ការចាត់ថ្នាក់នៃចំណុលរយៈពេលខ្លី ឬ រយៈពេលវែង
 - ពន្ធពន្យារ ពាក់ព័ន្ធនឹងទ្រព្យសកម្ម និង បំណុល ដែលកើតចេញពីប្រតិបត្តិការតែមួយ - វិសោធនកម្មលើ CIAS 12

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលត្រូវបានអនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយ ទាំងនេះត្រូវបានអនុវត្តជាប់លាប់នៅគ្រប់ ឆ្នាំដែលបានបង្ហាញលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងសំខាន់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងសំខាន់)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

២.៧.១ ការទទួលស្គាល់ប្រាក់ចំណូល

២.៧.១.១ វិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព

ក្រោម IFRS 9 ប្រាក់ចំណូលពីឥណទានទៅអតិថិជន ត្រូវបានកត់ត្រាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព EIR សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដែលត្រូវបានវាស់ដោយចំណាយរំលស់។ ការចំណាយលើការប្រាក់ក៏ត្រូវបានគណនាដោយការវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព EIR សម្រាប់បំណុលហិរញ្ញវត្ថុទាំងអស់ ដែលត្រូវបានគិតតាមថ្លៃរំលស់។ EIR គឺជាអត្រាមួយដែលធ្វើអប្បបរមាយ៉ាងពិតប្រាកដលើ ចំណូលសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតតាមរយៈអាយុកាលដែលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ ឬ នៅពេលដែលសមស្រប នៅរយៈពេលខ្លីជាងទៅនឹងចំនួនយោងដុលនៃឧបករណ៍ហិរញ្ញវត្ថុ។ EIR (ថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ) ត្រូវបានគណនាដោយគិតគូរនូវថ្លៃដើមប្រតិបត្តិការ និងការបញ្ចុះតម្លៃ ឬ បុព្វលាភណាមួយលើការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក៏ដូចជាកម្រៃ និងថ្លៃដើមដែលជាផ្នែកសំខាន់មួយនៃ EIR។ ធនាគារទទួលស្គាល់ចំណូលការប្រាក់ដោយប្រើអត្រានៃតម្លៃតបស្នង ដែលតំណាងឲ្យការប៉ាន់ស្មានល្អបំផុត នៃអត្រាថេរនៃប្រាក់ចំណេញលើអាយុកាលរំពឹងទុកនៃឥណទាន។ ដូចនេះ ការគណនា EIR ក៏ត្រូវបានគិតគូរពីផលប៉ះពាល់នៃអត្រាការប្រាក់ខុសៗគ្នា ដែលអាចត្រូវបានគិតនៅដំណាក់កាលផ្សេងៗ និងលក្ខណៈផ្សេងទៀតនៃវដ្តជីវិតផលិតផល (រាប់បញ្ចូលទាំងការទូទាត់ជាមុន ការប្រាក់ពិន័យ និងការគិតថ្លៃ)។ ប្រសិនបើការរំពឹងទុកទាក់ទងនឹងលំហូរសាច់ប្រាក់នៅលើទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុ ត្រូវបានកែឡើងវិញដោយហេតុផលក្រៅពីហានិភ័យឥណទាន ការផ្លាស់ប្តូរលំហូរសាច់ប្រាក់តាមកិច្ចសន្យានាពេលអនាគតត្រូវបានធ្វើអប្បបរមានៅអត្រា EIR ដើម ជាមួយនឹងនិយ័តកម្មទៅលើចំនួនដែលនៅសល់។ និយ័តកម្មត្រូវបានកត់ត្រាទុកជានិយ័តកម្មបូក ឬ ដកលើចំនួនទ្រព្យសកម្ម ឬ បំណុលដែលនៅសល់ក្នុងតារាងតុល្យការជាមួយនឹងការកើនឡើង ឬ ថយចុះប្រាក់ចំណូល ឬ ចំណាយការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាអណ្តែត ការប៉ាន់ប្រមាណជាទៀងទាត់នៃលំហូរសាច់ប្រាក់ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ ក៏ផ្លាស់ប្តូរអត្រាការប្រាក់ប្រសិទ្ធភាពដែរ ប៉ុន្តែ នៅពេលដែលឧបករណ៍ត្រូវបាន ទទួលស្គាល់ដំបូងក្នុងចំនួនទឹកប្រាក់ស្មើនឹងប្រាក់ដើមការប៉ាន់ប្រមាណឡើងវិញ ការទូទាត់ការប្រាក់នាថ្ងៃអនាគត មិនជះឥទ្ធិពលខ្លាំងទៅលើចំនួនទ្រព្យសកម្ម ឬ បំណុលដែលនៅសល់នោះទេ។

២.៧.១.២ ការប្រាក់និងចំណូលចំណាយប្រហាក់ប្រហែល

ចំណូលការប្រាក់សុទ្ធជាមិនមានចំណូលការប្រាក់ និងចំណាយការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព និងវិធីសាស្ត្រផ្សេងទៀត។ ទាំងនេះត្រូវបានបង្ហាញដាច់ដោយឡែកលើផ្នែកខាងមុខនៃរបាយការណ៍លទ្ធផល សម្រាប់ទាំងចំណូលការប្រាក់ និងចំណាយការប្រាក់ដើម្បីផ្តល់ព័ត៌មានស៊ីមេទ្រី និងប្រៀបធៀប។ ចំណូល ឬ ចំណាយការប្រាក់ ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព ធនាគាររួមបញ្ចូលតែការប្រាក់លើឧបករណ៍ហិរញ្ញវត្ថុទាំងនោះ ដែលត្រូវបានកំណត់នៅក្នុងកំណត់សម្គាល់លេខ 2.7.1.1 ខាងលើប៉ុណ្ណោះ។ ធនាគារ គណនាចំណូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែទ្រព្យដែលថយចុះតម្លៃ ដោយប្រើប្រាស់ EIR ចំពោះតម្លៃយោងសរុបនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុក្លាយជា ឥណទានខាតបង់ ដូច្នេះត្រូវបានចាត់ទុកថាជា “ដំណាក់កាលទី៣” ធនាគារ នឹងគណនាចំណូលការប្រាក់ដោយអនុវត្ត EIR ទៅនឹងថ្លៃដើមរំលស់សុទ្ធនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានការថយចុះតម្លៃឥណទានវិញ ធនាគារនឹងប្តូរទៅគណនាចំណូលការប្រាក់តាមមូលដ្ឋានដុលវិញ។

២.៧.១.៣ ចំណូលកម្រៃជើងសារ

ចំណូល និងចំណាយកម្រៃជើងសារ ដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់មានប្រសិទ្ធភាពលើទ្រព្យសកម្ម ឬ បំណុលហិរញ្ញវត្ថុត្រូវបានរាប់បញ្ចូលក្នុងអត្រាការប្រាក់មានប្រសិទ្ធភាព។ ចំណូលកម្រៃជើងសារផ្សេងទៀត រួមទាំងថ្លៃសេវាកម្មគណនីត្រូវបានទទួលស្គាល់ នៅពេលសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។ កិច្ចសន្យាជាមួយអតិថិជន ដែលត្រូវបានទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអាចជាផ្នែកខ្លះនៃវិសាលភាពនៃ CIFRS 9 និងផ្នែកខ្លះនៃវិសាលភាពនៃ CIFRS 15 ។ ប្រសិនបើករណីដូចខាងលើនេះ ធនាគារនឹងអនុវត្តតាម CIFRS 9 ដើម្បីញែក និងវាស់វែងផ្នែកនៃកិច្ចសន្យាដែលស្ថិតក្នុងវិសាលភាពនៃ CIFRS 9 ហើយបន្ទាប់មកអនុវត្តតាម CIFRS 15 ទៅផ្នែកដែលនៅសេសសល់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងដំបូង)

២.៧.២ ការទទួលស្គាល់ចំណាយ

ការចំណាយ ត្រូវបានទទួលស្គាល់ នៅពេលដែលអាចមានការថយចុះនូវផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលទាក់ទងទៅនឹងការថយចុះនៃទ្រព្យសកម្ម ឬ ការកើនឡើងនូវបំណុល បានកើតឡើងហើយការថយចុះនៃអត្ថប្រយោជន៍សេដ្ឋកិច្ចអាចត្រូវវាស់វែងបាន។ ការចំណាយដែលអាចកើតឡើងក្នុងសកម្មភាពធម្មតារបស់ធនាគារ រួមមានចំណាយប្រតិបត្តិការលើប្រតិបត្តិការរបស់ធនាគារ។

ការចំណាយត្រូវបានទទួលស្គាល់ថាជា៖

- (ក) ថ្លៃចំណាយ និងកម្រៃជើងសារ ត្រូវបានគិតទៅលើរបាយការណ៍ប្រាក់ចំណេញ ឬ ខាត និងប្រាក់ចំណូលពេញលេញផ្សេងទៀតនៅពេលចំណាយបានកើតឡើង។ ថ្លៃចំណាយលើប្រាក់បញ្ញើត្រូវបានរំលោះ តាមមូលដ្ឋានថេរ ក្នុងរយៈពេលនៃប្រាក់បញ្ញើដែលពាក់ព័ន្ធ។
- (ខ) ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់ដោយផ្អែកលើបង្ក។

២.៧.៣.១ កាលបរិច្ឆេទនៃការទទួលស្គាល់

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុលើកលែងតែឥណទានទៅអតិថិជន និងប្រាក់បញ្ញើត្រូវបានទទួលស្គាល់ដំបូងនៅកាលបរិច្ឆេទពាណិជ្ជកម្មពេលគឺ កាលបរិច្ឆេទ ដែលធនាគារក្លាយជាភាគីកិច្ចសន្យាសំរិទ្ធជននៃឧបករណ៍។ នេះរួមបញ្ចូលទាំងការធ្វើពាណិជ្ជកម្មតាមវិធីធម្មតា ការទិញ ឬ លក់ នូវទ្រព្យសកម្មហិរញ្ញវត្ថុដែលតម្រូវឱ្យប្រគល់ទ្រព្យសកម្មក្នុងរយៈពេលដែលបង្កើតដោយបទប្បញ្ញត្តិ ឬ អនុសញ្ញានៅក្នុងទីផ្សារ។ ឥណទានទៅអតិថិជនត្រូវបានទទួលស្គាល់នៅពេលដែលផ្ទេរប្រាក់ទៅឥណទានរបស់អតិថិជន។ ធនាគារទទួលស្គាល់សមតុល្យប្រាក់បញ្ញើនៅពេលផ្ទេរប្រាក់ទៅធនាគារ។

២.៧.៣.២ ការវាស់វែងដំបូងនៃឧបករណ៍ហិរញ្ញវត្ថុ

ការធ្វើចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ នូវការទទួលស្គាល់ដំបូងអាស្រ័យលើរយៈពេល នៃកិច្ចសន្យា និងគំរូអាជីវកម្មសម្រាប់គ្រប់គ្រងឧបករណ៍ (ដូចដែលបានរៀបរាប់ក្នុងកំណត់សម្គាល់លេខ 2.7.5.1)។ ឧបករណ៍ហិរញ្ញវត្ថុដំបូងត្រូវបានវាស់តាមតម្លៃសមរម្យ (ដែលបានកំណត់ក្នុងកំណត់សម្គាល់លេខ 2.7.4) លើកលែងតែករណីទ្រព្យសកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រានៅ FVPL ការចំណាយប្រតិបត្តិការត្រូវបានបន្ថែម ឬ ដកពីចំនួននេះ។ គណនីត្រូវបានទទួលបាន ត្រូវបានវាស់វែងតាមតម្លៃប្រតិបត្តិការ។ នៅពេលតម្លៃសមហេតុសមផលនៃឧបករណ៍ហិរញ្ញវត្ថុ នៅពេលមានការទទួលស្គាល់ដំបូងខុសគ្នាពីតម្លៃប្រតិបត្តិការធនាគារគណនីសម្រាប់ “ផលចំណេញ ឬ ខាតនាថ្ងៃទី១” ដូចបានរៀបរាប់ខាងក្រោម។

២.៧.៣ ឧបករណ៍ហិរញ្ញវត្ថុ

២.៧.៣.៣ ចំណេញ ឬ ខាតនាថ្ងៃទី១

នៅពេលដែលថ្លៃប្រតិបត្តិការ ខុសពីថ្លៃតម្លៃសមស្របគណនេយ្យដើម និងតម្លៃសមស្របគណនេយ្យដែលផ្អែកលើការវាយតម្លៃបច្ចេកទេសប្រើប្រាស់តែទិន្នន័យទីផ្សារដែលអាចអង្កេតបាននោះធនាគារនឹង ទទួលស្គាល់ភាពខុសគ្នារវាងថ្លៃប្រតិបត្តិការ និងតម្លៃសមស្របគណនេយ្យនៅក្នុងចំណូលប្រតិបត្តិការសុទ្ធ។ នៅក្នុងករណីដែលតម្លៃសមស្របគណនេយ្យផ្អែកតាមគំរូ ដែលទិន្នន័យមិនអាចអង្កេតបាន ភាពខុសគ្នារវាងថ្លៃដើមប្រតិបត្តិការ និងតម្លៃសមស្របគណនេយ្យត្រូវបានពន្យារ នឹងទទួលស្គាល់ត្រឹមតែជាចំណេញ ឬ ខាតនៅពេលដែលធាតុចូលអាចអង្កេតបាន ឬ នៅពេលដែលឧបករណ៍ត្រូវបានលក់ទទួលស្គាល់។

២.៧.៣.៤ ប្រភេទនៃការវាស់វែងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ធនាគារ ចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដោយផ្អែកលើគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្ម និងលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មដែលបានវាស់វែងទាំង៖

- ថ្លៃដើមរំលស់ដូចបានពន្យល់ក្នុងកំណត់សម្គាល់ 2.7.5.1
- FVOCI
- FVPL

បំណុលហិរញ្ញវត្ថុ ក្រៅពីកិច្ចសន្យាប្រាក់កម្ចី និងការធានាហិរញ្ញវត្ថុត្រូវបានវាស់វែងដោយចំណាយរំលស់ ឬ នៅ FVPL នៅពេលដែលវាត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម និងឧបករណ៍និស្សន្ទ ឬ ការរចនាតម្លៃសមស្របត្រូវបានអនុវត្ត។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារបានចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ដោយចំណាយរំលស់ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដើមរំលស់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោះស្រាយ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោះស្រាយ)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណាងដោះស្រាយ)

២.៧.៤ ការកំណត់តម្លៃសមស្រប

ដើម្បីបង្ហាញពីរបៀបដែលតម្លៃសមស្របត្រូវបានចេញមក ឧបករណ៍ហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ដោយផ្អែកលើហានិភ័យនៃប្រាក់ចេញទៅសាវៗ តម្លៃដែលត្រូវបានទទួលស្គាល់ដូចខាងក្រោម៖

ឧបករណ៍ហិរញ្ញវត្ថុកម្រិត 1

ឧបករណ៍ទាំងឡាយណាដែលត្រូវបានប្រើក្នុងការវាយតម្លៃគឺមិនត្រូវបានដកហូតពីតម្លៃទីផ្សារដែល សម្រាប់ទ្រព្យសកម្ម ឬ បំណុលដូចគ្នាដែលធនាគារទទួលបាននៅកាលបរិច្ឆេទវាស់វែង។ ធនាគារចាត់ទុកទីផ្សារថាសកម្មតែក្នុងករណីមានសកម្មភាពជួញដូរ គ្រប់គ្រាន់ទាក់ទងនឹងបរិមាណ និងងាយស្រួលនៃទ្រព្យសកម្ម ឬ បំណុលដូចគ្នានិងនៅពេលមានការបញ្ជាក់ និងដកស្រង់តម្លៃដែលអាចប្រើ បាននៅកាលបរិច្ឆេទរបាយការណ៍។

ឧបករណ៍ហិរញ្ញវត្ថុកម្រិត 2

ឧបករណ៍ទាំងឡាយណាដែលត្រូវបានប្រើសម្រាប់វាយតម្លៃមានតម្លៃគួរឱ្យកត់សម្គាល់ ហើយត្រូវបានទទួលពីទិន្នន័យ ទីផ្សារដែលអាចសង្កេតបានដោយផ្ទាល់ ឬ ដោយប្រយោលដែលអាចរកបានក្នុងរយៈពេលពេញមួយជីវិតរបស់ឧបករណ៍។ ការបញ្ចូល បែបនេះរួមមានតម្លៃដែលបានដកស្រង់សម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នានៅក្នុងទីផ្សារសកម្មតម្លៃដកស្រង់សម្រាប់ឧបករណ៍ ដូចគ្នានៅក្នុងទីផ្សារអសកម្ម និងធាតុចូលដែលអាចសង្កេតបានក្រៅពីតម្លៃដែលបានដកស្រង់ដូចជាអត្រាការប្រាក់ និងខ្សែកោងទិន្នផល ភាពប្រែប្រួលនិងការសាយភាយឥណទាន។ លើសពីនេះទៀតនិយ័តកម្មអាចត្រូវបានទាមទារសម្រាប់លក្ខខណ្ឌ ឬ ទីតាំងនៃទ្រព្យសកម្ម ឬ វិសាលភាពដែលវាទាក់ទងនឹងធាតុដែលអាចប្រៀបធៀបទៅនឹងឧបករណ៍ដែលមានតម្លៃ។ ទោះយ៉ាងណាក៏ដោយប្រសិនបើនិយ័តកម្ម បែបនេះ គឺផ្អែកលើការបញ្ចូលដែលមិនអាចគ្រប់គ្រងបានដែលមានសារៈសំខាន់ ចំពោះការវាស់វែងទាំងមូលធនាគារនឹងចាត់ថ្នាក់ឧបករណ៍ ដូចកម្រិត 3។

ឧបករណ៍ហិរញ្ញវត្ថុកម្រិត 3

ឧបករណ៍ដែលរួមបញ្ចូលការបញ្ចូលដែលមិនអាចគ្រប់គ្រងបានមួយចំនួនដែលមានសារៈសំខាន់ចំពោះការវាស់វែងទាំងមូល។ ធនាគារវាយ តម្លៃកម្រិតនៅក្នុងរយៈពេលរបាយការណ៍នីមួយៗ ដោយផ្អែកលើមូលដ្ឋានឧបករណ៍និងរៀបចំឧបករណ៍ឡើងវិញនៅពេលចាំបាច់ដោយផ្អែក លើអង្គហេតុនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តតិដំបូង)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តតិដំបូង)

២.៧.៥ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

២.៧.៥.១ តុល្យភាពជាមួយធនាគារផ្សេងៗ ឥណទានទៅអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុដទៃទៀតដោយចំណាយរំលស់

ធនាគារគ្រាន់តែវាស់វែងដោយសារតែធនាគារ ឥណទានទៅអតិថិជន និងការវិនិយោគហិរញ្ញវត្ថុផ្សេងទៀតដោយថ្លៃដើមរំលស់ប្រសិនបើលក្ខខណ្ឌទាំងពីរត្រូវបានបំពេញតាម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានអនុវត្តតាមគំរូអាជីវកម្មមួយ ដែលមានគោលបំណងកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុផ្តល់នូវការកើនឡើងតាមកាលបរិច្ឆេទជាក់លាក់ទៅនឹងលំហូរសាច់ប្រាក់ដែលជាការទូទាត់តែលើប្រាក់ដើមនិងការប្រាក់ (SPPI) លើចំនួនដើម ដែលនៅសល់។

ព័ត៌មានលម្អិតនៃលក្ខខណ្ឌទាំងនេះមានដូចខាងក្រោម។

ក. ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ កំណត់គំរូអាជីវកម្មរបស់ខ្លួននៅកម្រិតដែលឆ្លុះបញ្ចាំងយ៉ាងល្អបំផុតពីរបៀបដែលខ្លួនគ្រប់គ្រងក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីសម្រេចគោលដៅអាជីវកម្មរបស់ខ្លួន។ គំរូអាជីវកម្មរបស់ធនាគារមិនត្រូវបានវាយតម្លៃដោយផ្អែកលើឧបករណ៍ដោយឧបករណ៍ទេ ប៉ុន្តែនៅកម្រិតខ្ពស់នៃផលប្រយោជន៍សរុបហើយផ្អែកលើកត្តាដែលអាចសង្កេតបានដូចជា៖

- យុទ្ធសាស្ត្រជំនួញសម្រាប់មូលបត្រ
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងជាពិសេសវិធីដែលហានិភ័យត្រូវបានគ្រប់គ្រង។
- តើអ្នកគ្រប់គ្រងអាជីវកម្មទទួលបានសំណងយ៉ាងដូចម្តេច (ឧទាហរណ៍ ថាតើសំណងគឺផ្អែកលើតម្លៃសមរម្យនៃទ្រព្យសម្បត្តិដែលបានគ្រប់គ្រង ឬ លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ តម្លៃ និងពេលវេលានៃការលក់ដែលបានរំពឹងទុកក៏ជាទិដ្ឋភាពសំខាន់នៃការវាយតម្លៃរបស់ធនាគារផងដែរ។

ខ. តេស្ត SPPI

ក្នុងនាមជាជំហានទី២ នៃដំណើរការចាត់ថ្នាក់របស់ខ្លួន ធនាគារវាយតម្លៃលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីកំណត់ថាតើពួកគេឆ្លើយតបទៅនឹងការសាកល្បង SPPI។

“គោលការណ៍” សំខាន់សម្រាប់គោលបំណងនៃការធ្វើតេស្តនេះត្រូវបានកំណត់ជាតម្លៃត្រឹមត្រូវនៃទ្រព្យសម្បត្តិហិរញ្ញវត្ថុនៅពេលមានការទទួលស្គាល់ដំបូង ហើយអាចផ្លាស់ប្តូរអាយុកាលទ្រព្យសកម្មហិរញ្ញវត្ថុ (ឧទាហរណ៍ប្រសិនបើមានការសងប្រាក់ដើម ឬ ការទទួលស្គាល់បុព្វលាភរ៉ាប់រង ឬ ការបញ្ចុះតម្លៃ)។

ធាតុសំខាន់ៗនៃការប្រាក់ក្នុងការរៀបចំឥណទាន ជាធម្មតាត្រូវពិចារណាលើតម្លៃពេលវេលានៃហានិភ័យប្រាក់ និងហានិភ័យឥណទាន។ ដើម្បីធ្វើការវាយតម្លៃ SPPI ធនាគារអនុវត្តការវិនិច្ឆ័យនិងពិចារណាលើកត្តាពាក់ព័ន្ធដូចជា រូបិយប័ណ្ណដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកំណត់ និងរយៈពេលដែលអត្រាការប្រាក់ត្រូវបានកំណត់។

ផ្ទុយទៅវិញលក្ខខណ្ឌកិច្ចសន្យាដែលបង្ហាញពីការប៉ះពាល់ទៅនឹងហានិភ័យ ឬ volatility នៅក្នុងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនទាក់ទងនឹងការរៀបចំឥណទាន ជាមូលដ្ឋានមិនបង្កឱ្យមានលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជាការទូទាត់ប្រាក់ដើម និងការប្រាក់ទៅលើចំនួនទឹកប្រាក់ដែលនៅសល់ ។ ក្នុងករណីបែបនេះទ្រព្យសម្បត្តិហិរញ្ញវត្ថុត្រូវបានគេវាស់នៅ FVPL។

២.៧.៥.២ ប្រាក់បញ្ញើពីធនាគារផ្សេង និងអតិថិជនដទៃទៀត

បន្ទាប់ពីវាស់វែងដំបូង ប្រាក់បញ្ញើពីធនាគារផ្សេងទៀតនិងអតិថិជនត្រូវបានវាស់ជាបន្តបន្ទាប់ដោយថ្លៃរំលស់។ ការចំណាយរំលស់ត្រូវបានគណនាដោយគិតត្រូវពីការបញ្ចុះតម្លៃ ឬ បុព្វលាភលើមូលនិធិដែលចេញ និងថ្លៃដើមដែលជាផ្នែកសំខាន់មួយនៃ EIR ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៧.៦ ការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ធនាគារមិនធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញទេ បន្ទាប់ពីការទទួលស្គាល់ដំបូង ក្រៅពី កាលៈទេសៈពិសេស ដែលធនាគារបានទិញ បោះចោល ឬ បញ្ចប់ដំណើរការអាជីវកម្មនៃប្រតិបត្តិការណាមួយ។ បំណុលហិរញ្ញវត្ថុមិនត្រូវបាន ចាត់ថ្នាក់ឡើងវិញទេ។

២.៧.៧ ការលប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល

២.៧.៧.១ ការលប់ទទួលស្គាល់ដោយសារតែការកែប្រែយ៉ាងច្រើននៃលក្ខខណ្ឌ

ធនាគារលប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដូចជា ឥណទានទៅអតិថិជន នៅពេលដែលលក្ខខណ្ឌនានាត្រូវបានចរចាឡើងវិញក្នុងកម្រិត មួយដែលសំខាន់វាផ្តល់ជាប្រាក់កម្ចីថ្មី ដោយភាពខុសគ្នាត្រូវបានគេទទួលស្គាល់ថាជាការចំណេញ ឬ ការបាត់បង់ការខាតបង់ដល់កម្រិតដែល ការខាតបង់លើឱនភាពត្រូវ មិនត្រូវបានកត់ត្រាឡើយ។

នៅពេលធ្វើការវាយតម្លៃ ថាតើឥណទានទៅអតិថិជនត្រូវលប់ទទួលស្គាល់ ឬទេ ហើយក្នុងចំណោមធនាគារដទៃទៀតធនាគារពិចារណាលើកត្តា ដូចខាងក្រោម៖

- បម្រែបម្រួលលើរូបិយប័ណ្ណរបស់ឥណទាន
- ការណែនាំអំពីលក្ខណៈពិសេសនៃភាគហ៊ុន
- បម្រែបម្រួលលើជាសមភាគី និង
- ប្រសិនបើបម្រែបម្រួលដែលឧបករណ៍នោះមិនត្រូវតាមលក្ខណៈវិនិច្ឆ័យ SPPI ទៀតទេ។

២.៧.៧.២ ការលប់ទទួលស្គាល់ក្រៅពីការកែប្រែសំខាន់

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ (ឬ ក្នុងករណីដែលអាចអនុវត្តផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ឬ ផ្នែកនៃទ្រព្យសកម្មហិរញ្ញវត្ថុ ស្រដៀងគ្នា) ត្រូវបានទទួល ស្គាល់នៅពេលសិទ្ធិទទួលបានលំហូរសាច់ប្រាក់ទ្រព្យសកម្ម បានផុតកំណត់។ ធនាគារក៏បានលប់ទទួលស្គាល់ នូវទ្រព្យសកម្ម ហិរញ្ញវត្ថុ ប្រសិនបើពួកគេទាំងពីរបានធ្វើទ្រព្យសកម្មហិរញ្ញវត្ថុហើយការផ្ទេរនេះមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការលប់ទទួលស្គាល់។

ធនាគារបានធ្វើទ្រព្យសកម្មហិរញ្ញវត្ថុប្រសិនបើនិង៖

- ធនាគារបានធ្វើសិទ្ធិក្នុងកិច្ចសន្យាដើម្បីទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រក្សាសិទ្ធិក្នុងលំហូរសាច់ប្រាក់ប៉ុន្តែបានបំពេញកាតព្វកិច្ចបង់លុយសាច់ប្រាក់ ដែលទទួលបានទាំងស្រុងដោយគ្មានការពន្យារពេលដល់ ភាគីទីបីក្រោមការរៀបចំ “ឆ្លងកាត់” ។

ការរៀបចំ “ឆ្លងកាត់” គឺជាប្រតិបត្តិការដែលធនាគាររក្សាសិទ្ធិតាមកិច្ចសន្យាដើម្បីទទួលបានលំហូរសាច់ប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ (“ទ្រព្យសកម្ម ដើម”) ប៉ុន្តែមានកាតព្វកិច្ចក្នុងកិច្ចសន្យាការទូទាត់លំហូរសាច់ប្រាក់ទាំងនោះទៅអង្គភាពមួយ ឬ ច្រើន (អ្នកទទួល) នៅពេលដែលលក្ខខណ្ឌ ទាំងបីខាងក្រោមត្រូវបានបំពេញ៖

- ធនាគារមិនមានកាតព្វកិច្ចបង់ទៅអ្នកទទួលទេ លុះត្រាតែខ្លួនបានប្រមូលចំនួនទឹកប្រាក់សមមូលពីទ្រព្យសកម្មដើមដោយ មិនរាប់បញ្ចូល ការប្រាក់ជាមុនក្នុងរយៈពេលខ្លីដោយអង្គភាពដែលមានសិទ្ធិក្នុងការស្តារឡើងវិញនូវចំនួនទឹកប្រាក់ដែលបានខ្ចី និងការប្រាក់បង្ករសរុប
- ធនាគារមិនអាចលក់ ឬ បញ្ជាទ្រព្យសកម្មដើម ជាជាងការធានាសុវត្ថិភាព ដល់អ្នកទទួលសម្រាប់កាតព្វកិច្ចបង់សាច់ប្រាក់ឲ្យពួកគេឡើយ។ និង
- ធនាគារ ត្រូវតែទូទាត់រាល់ លំហូរសាច់ប្រាក់ ដែលខ្លួនប្រមូលបានក្នុងនាមអ្នកទទួល ដោយគ្មានការពន្យារពេល។ លើសពីនេះទៀត ធនាគារមិនមានសិទ្ធិក្នុងការធ្វើសមាហរណកម្មលំហូរសាច់ប្រាក់បែបនេះទេ លើកលែងតែការវិនិយោគជាសាច់ប្រាក់ ឬ សមមូលសាច់ប្រាក់រួម ទាំងការប្រាក់ ដែលទទួលបានក្នុងអំឡុងពេលទូទាត់ខ្លីចាប់ពីកាលបរិច្ឆេទប្រមូល រហូតដល់កាលបរិច្ឆេទ នៃការផ្ទេរប្រាក់ទៅអ្នកទទួល។

ការផ្ទេរមួយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទទួលស្គាល់តែប៉ុណ្ណោះប្រសិនបើមាន៖

- ធនាគារបានផ្ទេរនូវរាល់ហានិភ័យ និងរង្វាន់នានានៃទ្រព្យសកម្ម ឬ
- ធនាគារមិនបានផ្ទេរ ឬ រក្សាទុកនូវរាល់ហានិភ័យ និងទ្រព្យសកម្មទាំងអស់ទេ ប៉ុន្តែបានផ្ទេរការគ្រប់គ្រងទ្រព្យសកម្ម

ទាក់ទងនឹងបញ្ហាខាងលើ ធនាគារចាត់ទុកការគ្រប់គ្រងត្រូវផ្ទេរ ប្រសិនបើអ្នកផ្ទេរប្រាក់មានសមត្ថភាពជាក់ស្តែង ក្នុងការលក់ទ្រព្យសម្បត្តិ ទាំងមូលទៅឲ្យភាគីទីបីដែលមិនទាក់ទងគ្នាហើយអាចអនុវត្តសមត្ថភាពនោះដោយឯកតោភាគី និងដោយមិនចាំបាច់ ដាក់ការរឹតបន្តឹងបន្ថែម លើការផ្ទេរប្រាក់។ នៅពេលធនាគារបានផ្ទេរសិទ្ធិរបស់ខ្លួនក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្ម ឬ បានរៀបចំចាត់ចែងឆ្លងហើយមិនបាន ផ្ទេរ ឬ រក្សាទុកនូវរាល់ហានិភ័យ និងអត្ថប្រយោជន៍សំខាន់ៗរបស់ទ្រព្យ ឬ ការផ្ទេរការគ្រប់គ្រងទ្រព្យនោះទេ ទ្រព្យនោះត្រូវបានទទួលស្គាល់ ដល់កម្រិតនៃការបន្តចូលរួមរបស់ធនាគារ។ ក្នុងករណីនោះធនាគារក៏ទទួលស្គាល់ការទទួលខុសត្រូវដែលពាក់ព័ន្ធផងដែរ។ ទ្រព្យសកម្មដែល បានផ្ទេរ និងបំណុលដែលពាក់ព័ន្ធត្រូវបានវាស់តាមមូលដ្ឋានដែលរួមបញ្ចូលពីសិទ្ធិ និងកាតព្វកិច្ចដែលធនាគារបានរក្សាទុក។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៧.៧ ការលប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល (តពិទំព័រមុន)

២.៧.៧.២ ការលប់ទទួលស្គាល់ក្រៅពីការកែប្រែដ៏សំខាន់ (តពិទំព័រមុន)

- ក. ទ្រព្យសកម្មហិរញ្ញវត្ថុ (តពិទំព័រមុន)
 ការជាប់ទាក់ទង ជាបន្តដែលធ្វើឡើងជាទម្រង់នៃការធានាលើទ្រព្យសកម្មដែលបានផ្ទេរត្រូវបានវាស់វែងទាបជាងចំនួនដើមនៃទ្រព្យសកម្ម និងចំនួនទឹកប្រាក់អតិបរមានៃការពិចារណាដែលធនាគារអាចត្រូវបានតម្រូវឲ្យសង។
 ប្រសិនបើការបន្តចូលរួម មានទម្រង់ជាជម្រើសសរសេរ ឬ ទិញ (ឬ ទាំងពីរ) លើទ្រព្យសកម្មដែលបានផ្ទេរ ការបន្តការចូលរួមរបស់ធនាគារ គឺជាចំនួនទឹកប្រាក់ដែលបានផ្ទេរដែលធនាគារអាចនឹងទិញមកវិញ។ ទោះយ៉ាងណាក្នុងករណីមានជម្រើសសរសេរជាលាយលក្ខណ៍អក្សរ ទៅលើទ្រព្យដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យ ទំហំនៃការបន្តរបស់អង្គការត្រូវបានកំណត់ត្រឹមតម្លៃសមរម្យនៃទ្រព្យ ដែលបានផ្ទេរ និងតម្លៃនៃជម្រើស។
- ខ. បំណុលហិរញ្ញវត្ថុ
 បំណុលហិរញ្ញវត្ថុត្រូវបានគេទទួលស្គាល់នៅពេល ដែលកាតព្វកិច្ចស្ថិតក្រោមការទទួលខុសត្រូវបានរំសាយលុបចោល ឬ ផុតកំណត់។ នៅពេលដែលបំណុលហិរញ្ញវត្ថុ ដែលមានស្រាប់ត្រូវបានជំនួសដោយ អ្នកផ្តល់ប្រាក់កម្ចីដូចគ្នាលើលក្ខខណ្ឌខុសគ្នាច្រើន ឬ លក្ខខណ្ឌនៃ បំណុលដែលមានស្រាប់ត្រូវបានកែប្រែយ៉ាងខ្លាំងការផ្លាស់ប្តូរ ត្រូវបានចាត់ទុកជាការលប់ទទួលស្គាល់បំណុលដើម និងការទទួលស្គាល់ បំណុលថ្មី។ ភាពខុសគ្នានៃចំនួនយោងរបស់បំណុលដើមនឹងចំនួនត្រូវទូទាត់ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។
- គ. ការកាត់កងនៃឧបករណ៍ហិរញ្ញវត្ថុ
 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ធ្វើការកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ ប្រសិនបើមានសិទ្ធិអាចប្រតិបត្តិការបានដោយស្របច្បាប់ដើម្បីកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ នឹងមានបំណង ទូទាត់លើមូលដ្ឋានសុទ្ធ ឬ ដើម្បីទទួលបានទ្រព្យសកម្ម ឬ នឹងទូទាត់បំណងក្នុងពេលដំណើរការដំណើរការ។ ជាទូទៅនេះមិនមែនជាការ ព្រមព្រៀងគ្នារវាងម្ចាស់មេមើល ទ្រព្យសកម្ម និងបំណុលដែលពាក់ព័ន្ធត្រូវបានបង្ហាញជាដុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

២.៧.៨ អ៊ីមតែរមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារកត់ត្រាសវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក ("ECL") សម្រាប់ឥណទាននិងប្រាក់ដែលត្រូវទទួលបាន និងបំណុល ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតដែលមិនមានគិតក្នុង FVTPL ទាំងអស់ដែលហៅថា "ឧបករណ៍ហិរញ្ញវត្ថុ"។ ឧបករណ៍ដើមទុនមិនមែនជា កម្មវត្ថុនៃអ៊ីមតែរមិនក្រោម CIFRS 9 ទេ។ ECL តំណាងឲ្យការខាតបង់ឥណទានដែលឆ្លុះបញ្ចាំងពីចំនួនទឹកប្រាក់ដែលមិនល្បែង និងប្រូ បាបប៊ីលីតេ ដែលត្រូវបានកំណត់ដោយការវាយតម្លៃលទ្ធផលជាច្រើនដែលអាចកើតមានតម្លៃពេលវេលានៃប្រាក់ និងព័ត៌មានសមហេតុផល និងអាចទុកចិត្តបានអំពីព្រឹត្តិការណ៍កន្លងមក ស្ថានភាពបច្ចុប្បន្ន និងការព្យាករណ៍នូវស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ សវិធានធន ELC ត្រូវបានវាស់វែងតាមបរិមាណស្មើនឹង (i) ELC 12ខែ ឬ (ii) អាយុកាល ELC សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានការកើនឡើងនូវហានិភ័យ ឥណទាន ("SICR") ចាប់តាំងពីមានការទទួលស្គាល់ដំបូង (វិធីសាស្ត្រទូទៅ)។ ECL 12ខែ គឺជាផ្នែកមួយនៃអាយុកាល ECL ដែលបណ្តាលមកពី ព្រឹត្តិការណ៍មិនប្រក្រតីនៅឧបករណ៍ហិរញ្ញវត្ថុដែលអាចធ្វើទៅបានក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ អាយុកាល ECL គឺជាការបាត់បង់ឥណទានដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់នៅអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ។

- (i) ដំណាក់កាលវាយតម្លៃ
 វិធីសាស្ត្រ 3 ដំណាក់កាលសម្រាប់ អ៊ីមតែរមិន នៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានប្រើ ដោយផ្អែកលើថាតើមានការថយចុះគួរឲ្យកត់សម្គាល់ នៃហានិភ័យ ឥណទាននៃ ទ្រព្យសកម្មហិរញ្ញវត្ថុដែរ ឬ ទេ។ ដំណាក់កាលទាំង 3 នេះរួចបន្ទាប់មកកំណត់បរិមាណនៃ អ៊ីមតែរមិនដែលត្រូវទទួលស្គាល់។ សម្រាប់ការថយចុះឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាឥណទាន៖
 - ដំណាក់កាលទី1 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមិនធ្លាប់បានជួបប្រទះ SICR ការទទួលស្គាល់ដំបូង ឬ ត្រូវបានចាត់ទុកថាជា ហានិភ័យឥណទានទាបគិតចាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើគណនីមួយគួរតែត្រូវបានវាយតម្លៃក្រោម ដំណាក់កាលទី1 មានដូចខាងក្រោម៖ (i) បច្ចុប្បន្នភាព ឬ អតីតកាលរហូត 10ថ្ងៃ ឧបករណ៍ដែលមានហានិភ័យឥណទានត្រូវបានកែលម្អ និងធ្វើ ចំណាត់ថ្នាក់ឡើងវិញពីដំណាក់កាលទី2 ឬ (ii) មិនមានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រូបាបប៊ីលីតេលើលំដាប់ដើម ("PD")។ ធនាគារ ទទួលស្គាល់ ECL រយៈពេល 12ខែសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី1។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិនិត្យមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពិនិត្យមុន)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិនិត្យមុន)

២.៧.៤ អ៊ីម៉ែត្រមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តពិនិត្យមុន)

- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលធ្លាប់មានបទពិសោធន៍ SCIR នាកាលបរិច្ឆេទនៃរបាយការណ៍ ដោយប្រៀបធៀបទៅ និងការទទួលស្គាល់ដំបូង។ SCIR ជាទូទៅត្រូវបានគេចាត់ទុកថាមាននៅក្នុងគណនីជាមួយ៖ (i) ច្រើនជាង 10ថ្ងៃរហូតដល់ 30ថ្ងៃ ហួសការកំណត់សម្រាប់រយៈពេលខ្លី និងរហូតដល់ 90ថ្ងៃ ហួសការកំណត់សម្រាប់រយៈពេលវែង (ii) ដែលបានលើកឡើងពិសេស ឬស្តង់ដារសម្រាប់រយៈពេលខ្លី និងដែលបានលើកឡើងពិសេសសម្រាប់ឧបករណ៍រយៈពេលវែង ហើយឧបករណ៍ ដែលមានហានិភ័យឥណទានត្រូវបានកែលម្អ និងឧបករណ៍ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញពីដំណាក់កាលទី១។ ធនាគារទទួលស្គាល់អាយុកាល ECL សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី២។

សម្រាប់ឧបករណ៍ហិរញ្ញវត្ថុមានលំទិនភាព៖

- ដំណាក់កាលទី៣ ត្រូវបានបង្កើតឡើងដោយឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមានភស្តុតាងបញ្ជាក់ពីការចុះខ្សោយដែលជាលទ្ធផលនៃការបាត់បង់មួយ ឬ ច្រើនតែបានកើតឡើងបន្ទាប់ពីមានការទទួលស្គាល់ដំបូងជាមួយនឹងផលប៉ះពាល់អវិជ្ជមាន ទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាននៃឧបករណ៍ ឬ ផលបត្រនៃឧបករណ៍។ លក្ខណៈវិនិច្ឆ័យរបស់ធនាគារសម្រាប់ដំណាក់កាលទី៣ ជាទូទៅត្រូវបានតម្រឹមជាមួយនិយមន័យនៃ “លំនាំដើម”ដែលត្រូវបានពន្យល់នៅក្នុងលក្ខខណ្ឌបន្ទាប់។ ធនាគារទទួលស្គាល់ ECL ពេញមួយជីវិតសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី៣។

(ii) និយមន័យនៃពាក្យ “ការមិនបំពេញកាតព្វកិច្ច” និង “ស្តារឡើងវិញ”

ធនាគារចាត់ថ្នាក់ឥណទានដែលអាចទទួលយកបាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដូចកាលណាឥណទានចុះអន់ថយហួសការកំណត់ដោយសារការទូទាត់តាមកិច្ចសន្យារយៈពេល 30ថ្ងៃ សម្រាប់ប្រាក់កម្ចីរយៈពេលខ្លី និង 90ថ្ងៃ សម្រាប់ប្រាក់កម្ចីរយៈពេលវែង ការសម្តែងការបំពេញបន្ថែម ឬជួសជុលរចនាសម្ព័ន្ធត្រជាក់ពេល ឬ ត្រូវបានចាត់ថ្នាក់ជាប្រាក់កម្ចីខ្នាតតូចសម្រាប់រយៈពេលវែង ឬការសង្ស័យ ឬ ការបាត់បង់សម្រាប់ប្រភេទទាំងពីរ។ ជាផ្នែកមួយនៃការវាយតម្លៃគុណភាពថាតើអតិថិជនមានភាពមិនប្រក្រតីធនាគារពិចារណាលើករណីផ្សេងៗគ្នា ដែលអាចបង្ហាញពីភាពមិនពេញចិត្តក្នុងការបង់ប្រាក់។ នៅពេលព្រឹត្តិការណ៍បែបនេះកើតឡើងធនាគារពិចារណាដោយប្រុងប្រយ័ត្ន ថាការព្រឹត្តិការណ៍នេះអាចបណ្តាលឲ្យអតិថិជនចាត់ទុកថាជាកំណត់ដែរ ឬទេ។ ឧបករណ៍មួយត្រូវបានគេចាត់ទុកថាមិនមែនជាយូរមកហើយ (ឧទាហរណ៍ខ្ញុំបានស្តារឡើងវិញ) ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រថាការប្រមូលពេញលេញ គឺអាចធ្វើទៅបានហើយការទូទាត់ត្រូវបានទទួលយ៉ាងហោចណាស់ 6ខែ។

(iii) ហានិភ័យឥណទាននៅការទទួលស្គាល់ដំបូង

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃថាតើហានិភ័យឥណទានលើប្រាក់កម្ចី ឬ ហានិភ័យឥណទានបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង។ ការវាយតម្លៃរបស់ធនាគារ SICR ពាក់ព័ន្ធនឹងការពិនិត្យមើល (a) ធាតុបរិមាណ (b) ធាតុគុណវុឌ្ឍិ និង (c) ប្រសិនបើមិនបានបង់ប្រាក់យ៉ាងហោចណាស់ 10ថ្ងៃ (“ខ្ទង់”)។

(iv) ការកើនឡើងគួរឲ្យកត់សម្គាល់នូវហានិភ័យឥណទាន

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារត្រូវវាយតម្លៃថាតើហានិភ័យឥណទានលើប្រាក់កម្ចី ឬ ឥណទានមានការកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង។ ការវាយតម្លៃរបស់ធនាគារ SICR ពាក់ព័ន្ធនឹងការពិនិត្យមើល ថាតើមិនទាន់បានបង់ប្រាក់យ៉ាងហោចណាស់ 10ថ្ងៃសម្រាប់ទាំងប្រាក់កម្ចីរយៈពេលខ្លី និងប្រាក់កម្ចីរយៈពេលវែង (“ខ្ទង់”)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៧.៨ អ៊ីម៉ែត្រនៃទ្រព្យសកម្មហិរញ្ញវត្ថុ (តពិទំព័រមុន)

- (v) ការគណនា ECL និងវិធីសាស្ត្រ
 ECL ជាប្រូបាប៊ីលីតេនៃការគ្មាន លទ្ធភាពសង ("PD") នឹងការខាតបង់នៃការគ្មានលទ្ធភាពសង ("LGD") និងហានិភ័យនៃការគ្មាន លទ្ធភាពសង ("EAD") ជាមួយនឹងពេលវេលានៃការបាត់បង់ក៏ត្រូវបានពិចារណាផងដែរ ហើយត្រូវបានប៉ាន់ប្រមាណដោយបញ្ចូល ព័ត៌មានសេដ្ឋកិច្ចឆ្ពោះទៅមុខ និងតាមរយៈការប្រើប្រាស់ការវិនិច្ឆ័យឥណទានដែលមានបទពិសោធន៍។ PD គឺជាការប៉ាន់ស្មាននៃ លទ្ធផលនៃការខាតខកខានរយៈពេល 12ខែ សម្រាប់ដំណាក់កាលទីមួយ និងពេញមួយជីវិតសម្រាប់ដំណាក់កាលទី2 និងទី3។ PD សម្រាប់ឧបករណ៍ហិរញ្ញវត្ថុនីមួយៗ ត្រូវបានគេយកគំរូតាមទិន្នន័យប្រវត្តិសាស្ត្រហើយត្រូវបានប៉ាន់ប្រមាណផ្អែកលើលក្ខខណ្ឌទីផ្សារ បច្ចុប្បន្ន និងព័ត៌មានសមស្រប និងអាចទុកចិត្តបានអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ ធនាគារបានចែកហានិភ័យឥណទានដោយ ផ្អែកលើលក្ខណៈហានិភ័យនៃភាពដួចខ្លួននិងបានបង្កើតវិធីសាស្ត្រ PD ដែលត្រូវគ្នាសម្រាប់ផលប៉ុន្តែនីមួយៗ។ វិធីសាស្ត្រ PD សម្រាប់ ផលប៉ុន្តែពាក់ព័ន្ធនីមួយៗ ដែលបានកំណត់ដោយផ្អែកលើប្រាក់លក្ខណៈប្រភេទ ឬ លក្ខណៈនៃផលប៉ុន្តែវិយាបចនៃគណនី និង លក្ខណៈនៅថ្ងៃបើប្រៀបធៀបទៅនឹងផលប្រតិសរុប។ LGD គឺជាការប៉ាន់ប្រមាណនៃការបាត់បង់ដែលកើតឡើងតាម លំនាំដើមផ្អែក។ វាផ្អែកទៅលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានកំណត់ ហើយអ្នកដែលទទួលបាននឹងរំពឹងទទួលបានរួមទាំងវត្ថុបញ្ចាំ ណាមួយ។ វាធ្វើអោយការប្រើប្រាស់ទិន្នន័យដែលបានកំណត់ដែលត្រូវបានគេកំណត់ថាជាការ ព្យាបាលរៀបចំឡើងវិញ ឬ លុបចោល។ ធនាគារបានបែងចែកផ្នែក LGD របស់ខ្លួនដោយផ្អែកលើលក្ខណៈហានិភ័យដូចគ្នានឹងបានគណនា ជាមធ្យមកម្រិតនៃផ្នែកដែលត្រូវគ្នា។ EAD គឺជាការប៉ាន់ប្រមាណនៃការប៉ះពាល់នូវកាលបរិច្ឆេទនៃការគ្មានលទ្ធភាពសងនៅពេលអនាគត ដោយគិតគូរពីការផ្លាស់ប្តូរដែលបាន រំពឹងទុកបន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍ រួមទាំងការសងប្រាក់ដើម និងការប្រាក់ ហើយដកប្រាក់ដែលបានរំពឹងទុកពីឥណទាន ដោយប្រើប្រាស់។
- (vi) ការបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខ
 ធនាគារ រួមបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខទាំងការវាយតម្លៃថាតើហានិភ័យឥណទានរបស់ឧបករណ៍បានកើតឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងរបស់ ECL។ ព័ត៌មានទូលំទូលាយឆ្ពោះ ទៅមុខត្រូវបានគេចាត់ទុកថាជាតុល្យសេដ្ឋកិច្ចដូចជាកំណើន GDP អត្រាប្តូរ អត្រាការប្រាក់អត្រាអតិផរណា និងសូចនាករសេដ្ឋកិច្ចផ្សេងទៀត។ ធាតុចូល និងម៉ូឌុលត្រូវបាន ប្រើសម្រាប់ការគណនា ECL អាចមិនតែងតែចាប់យកលក្ខណៈទាំងអស់នៃទីផ្សារនៅកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុទេ។ ដើម្បីក្នុង បញ្ហាដែលបញ្ហានេះ ការកែប្រែកែសម្រួលគុណភាព ឬ ការត្រួតពិនិត្យនៅក្នុងមូលដ្ឋានត្រូវបានធ្វើឡើងជាការកែតម្រូវជាបណ្តោះអាសន្ន នូវភាពនៅភាពខុសគ្នាបែបនេះមានលក្ខណៈសំខាន់ៗអថេរសេដ្ឋកិច្ចឆ្ពោះទៅមុខ ដែលត្រូវបានប្រើនៅក្នុងសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ សម្រាប់ការគណនា ECL គឺសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ ការប្រើប្រាស់របស់រដ្ឋាភិបាល សន្ទស្សន៍វិនិយោគ ការនាំចេញប្រទេសជាតិ កំណើន GDP និងអត្រាការងារ។

២.៧.៩ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃការរៀបចំ របាយការណ៍លំហូរសាច់ប្រាក់ សមតុល្យសាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ និង សមតុល្យធនាគារ គណនីបញ្ញើចរន្ត និងការវិយោគដែលមានសន្ទនីយភាពខ្ពស់រយៈពេលខ្លី ដែលមានកាលកំណត់ដើមរយៈពេល 3ខែ ឬ តិច ជាងនេះពីពេលទិញ ហើយដែលអាចប្តូរជាសាច់ប្រាក់ដែលកំណត់បាន និងមានហានិភ័យតិចតួចលើការផ្លាស់ប្តូរតម្លៃ។

២.៧.១០ សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា

ដើមទុនធានារ៉ាប់រងលើប្រាក់បញ្ញើ និងសមតុល្យប្រាក់បម្រុងត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃ កម្ពុជា ស្របតាមច្បាប់ស្តីពីធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ នៃកម្ពុជា ដែលបានកំណត់គិតជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើសរុបពីអតិថិជនរៀងៗខ្លួន។ គណនីនេះក៏ រាប់បញ្ចូលទាំងគណនីចរន្ត ដែលបានកត់ត្រានៅថ្ងៃដើម និងប្រាក់បញ្ញើមានកាលកំណត់ ដែលទទួលបានការប្រាក់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៧.១ ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារត្រូវបានកត់ត្រាតាមតម្លៃដើម ដោយដករំលស់បង្គរ និងការខាតបង់អ៊ីមតែរមិន ប្រសិនបើមាន។ ថ្លៃដើមនៃទ្រព្យ និងបរិក្ខារ រួមមានថ្លៃទិញរបស់ និងថ្លៃដឹកដែលទាក់ទងដោយ ដោយផ្ទាល់ ក្នុងការនាំយកទ្រព្យនោះទៅលក់ខណ្ឌការងារ និងទីតាំង សម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ នៅពេលដែលធាតុរបស់ទ្រព្យ និងបរិក្ខារ រួមបញ្ចូលនូវសមាសធាតុសំខាន់ៗ ដែលមានអាយុកាលកំណត់ប្រើប្រាស់ខុសៗគ្នា ទ្រព្យទាំងនោះត្រូវបានចាត់ទុកជាធាតុផ្សេងដាច់ដោយឡែក នៃទ្រព្យ និងបរិក្ខារ។ ការចំណាយបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងធាតុមួយនៅទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយ និងត្រូវបូកបញ្ចូលទៅនឹងតម្លៃយោងនៃទ្រព្យសកម្មនោះ ប្រសិនបើអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតអាចកើតឡើង ដែលលើសពីប្រតិបត្តិការស្តង់ដារការអនុវត្តនៃទ្រព្យសកម្មដើម ដែលកំពុងមាន អាចនឹងហូរចូលទៅក្នុងធនាគារ។ រាល់ការចំណាយបន្តបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ជាបន្តកំណាយនៅពេលដែលបានកើតឡើង។ ការចំណេញ ឬ ខាតកើតចេញពីការលក់ប្រើ ឬ ការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ទៅភាពលម្អៀងរវាងប្រាក់ចំណូលប៉ាន់ស្មានពីការលក់ និងតម្លៃយោងនៃទ្រព្យសកម្ម នោះហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញនាថ្ងៃលក់ប្រើ ឬលក់ចេញ។ ការរំលស់ ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរលើអាយុកាលប៉ាន់ស្មានតែរៀងៗខ្លួននៃទ្រព្យសកម្មទាំងនេះដែលមានដូចខាងក្រោម៖

	ឆ្នាំ
ការកែលម្អអគារ	2 - 17
ឧបករណ៍កុំព្យូទ័រ	4 - 5
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	4 - 15
យានយន្ត	4 - 5

ទ្រព្យ និងបរិក្ខារដែលបានរំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យនិងបរិក្ខារទាំងនេះត្រូវបានលក់ ឬលុបបំបាត់ចោល។ ប្រសិនបើ មានការចង្អុលបង្ហាញថាមានការផ្លាស់ប្តូរតម្លៃឱ្យកត់សម្គាល់នូវតម្លៃរំលស់ អាយុកាលកំណត់ ឬ តម្លៃសំណល់នៃទ្រព្យនោះមានការរំលស់នៃទ្រព្យនោះត្រូវបានកែលម្អជាថ្មីដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

២.៧.២ ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យានោះមានទម្រង់ជា ភតិសន្យាដែរ ឬ ទេ។ កិច្ចសន្យាមានទម្រង់ជាភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងលើការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយ ក្នុងរយៈពេលកំណត់ណាមួយ ជាផ្លូវនឹងតម្លៃតបស្នង។ ដើម្បីវាយតម្លៃ ថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ណាមួយ ធនាគារធ្វើការវាយតម្លៃ ថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ដែលនេះអាចបញ្ជាក់យ៉ាងច្បាស់ ឬ ប្រយោល ហើយគួរមានលក្ខណៈរូបវន្តដោយឡែក ឬ តំណាងសមត្ថភាពផលិត ជាសារវន្តរបស់ទ្រព្យសកម្មនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសសំខាន់ៗនោះក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ
- ធនាគារមានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្ត ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង
- ធនាគារមានសិទ្ធិត្រួតត្រាលើការប្រើប្រាស់ទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់ អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ ទ្រព្យសកម្មត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិត្រួតត្រាលើការ

ប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖

- ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការទ្រព្យសកម្ម។ ឬ
- ធនាគារ បានរៀបចំទ្រព្យសកម្មទៅតាមវិធី ដែលកំណត់ជាមុនពីរបៀប និងគោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបានប្រើប្រាស់។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬ វាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុ ដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យា ចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាភតិបតី ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យាតែមួយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៧.១២ ភតិសន្យា (តពិទំព័រមុន)

ភតិសន្យាក្នុងករណីដែលធនាគារជាតិកម្ពុជា

ការរៀបចំឲ្យមានសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬ សិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬ គ្រប់គ្រងលើសពីបរិមាណដែលមិនសំខាន់
- អ្នកទិញមានសមត្ថភាព ឬ សិទ្ធិក្នុងការគ្រប់គ្រង ការប្រើប្រាស់ទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬ គ្រប់គ្រងលើសពីបរិមាណដែលមិនសំខាន់ ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសំខាន់ ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃលទ្ធផលដែរ។ ធនាគារទទួលស្គាល់នូវសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមតម្លៃដើម រួមមានតម្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យា ដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬ មុនថ្ងៃចាប់ផ្តើមភតិសន្យា រួមនឹងតម្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុង ការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬ ស្តារឡើងវិញនូវទ្រព្យសកម្ម ឬ ទីតាំង ដកចេញនូវប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានធ្វើវិលវល់ជាបន្តបន្ទាប់ តាមវិធីសាស្ត្រវិលវល់ចេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬ នៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាក៏តម្រូវ។ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងវិភាគ។ លើសពីនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយ ជាប្រចាំទៅតាមអ្វីមករមិនលើការខាតបង់ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលកំណត់ប្រើប្រាស់នៃអគារ និងសាខាការិយាល័យសម្រាប់រយៈពេលបច្ចុប្បន្នគឺ 5 ទៅ 10 ឆ្នាំហើយទំហំអេធីអិមសម្រាប់ រយៈពេលគឺ 2 ទៅ 4 ឆ្នាំ។

បំណុលភតិសន្យា

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបាន ធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬ ករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រា ការប្រាក់កម្ចីបន្ថែមរបស់ភតិសន្យា ជាទូទៅធនាគារប្រើ អត្រាកម្ចីបន្ថែមរបស់ខ្លួនជាអត្រាអប្បបរមា។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការវាស់វែងនៃបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាចេរ រួមទាំងការទូទាត់ក្នុងទម្រង់ចេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យា ផ្អែកលើសន្ទស្សន៍ ឬ អត្រា នៅកាលបរិច្ឆេទ ចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត។

ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេល ដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើ ការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។ បំណុល ភតិសន្យា ត្រូវបានវាស់វែងតាមតម្លៃដើមវិលវល់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យា ត្រូវបានវាស់វែងឡើងវិញ នៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួល ការទូទាត់ ភតិសន្យាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬ អត្រាណាមួយ ឬ ប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹង ថានឹងត្រូវទូទាត់ លើការធានាតម្លៃដែលនៅសល់។ នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬ ក៏ទទួលស្គាល់ក្នុងចំណេញ ឬ ខាត ប្រសិនបើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យ សកម្មត្រូវបានចុះរហូតដល់មានតម្លៃសូន្យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងដំបូង)

២.៧.១២ ភតិសន្យា (តំណែងដំបូង)

ប្រាក់តម្កល់ការជួល ដែលបានបង់ក្រោមភតិសន្យា

ក្នុងកម្រិតដែលប្រាក់តម្កល់នេះ ជាប្រាក់តម្កល់ពិត ហើយមិនមែនជាការទូទាត់ការបង់ប្រាក់ជួលជាមុនទេ ប្រាក់តម្កល់នេះ ផ្តល់សិទ្ធិឲ្យភតិបតី ទទួលបានប្រាក់ជាសាច់ប្រាក់វិញពីភតិសន្យា ហើយដូច្នេះវាជាទ្រព្យសកម្មហិរញ្ញវត្ថុ សម្រាប់ភតិបតី និងបំណុលហិរញ្ញវត្ថុសម្រាប់ភតិបតី។ ប្រាក់តម្កល់ការជួល ត្រូវបានរាប់បញ្ចូលក្នុងតម្លៃសមរម្យ។ ចំនួនអតិបរមានៃប្រាក់បញ្ញើលើសពីតម្លៃសមស្របរបស់វា ត្រូវបានរាប់បញ្ចូលជាការទូទាត់ការជួលបង់ប្រាក់ជាមុន។ ភតិបតីរួមបញ្ចូលចំនួនទឹកប្រាក់នេះ នៅក្នុងថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មនៅកាលបរិច្ឆេទចាប់ផ្តើមនៃការជួល។ ទន្ទឹមនឹងនេះ ការប្រាក់លើប្រាក់តម្កល់ ត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដោយទាំងម្ចាស់ជួល និងភតិបតី។ តម្លៃសមតុល្យនៃប្រាក់តម្កល់ ត្រូវបានកំណត់ដោយផ្អែកលើអត្រាការប្រាក់ទីផ្សារទូទៅសម្រាប់ប្រាក់កម្ចីស្រដៀងគ្នាទៅនឹងភតិសន្យា ពិចារណាលើភាពសក្តិសមនៃឥណទានរបស់ភតិសន្យា ហើយអាស្រ័យលើហេតុការណ៍ និងកាលៈទេសៈសុវត្ថិភាពបន្ថែមណាមួយ ដែលអាចបានសម្រាប់ភតិបតី។

២.៧.១៣ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដែលរំពឹងនឹងអាចប្រមូលមកវិញបាន។ ការប៉ាន់ស្មានត្រូវធ្វើឡើងសម្រាប់បំណុលជាប់សង្ស័យ ដោយផ្អែកលើ ការត្រួតពិនិត្យនូវសមតុល្យដែលនៅសល់ទាំងអស់ នាកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

២.៧.១៤ ប្រាក់បញ្ញើពីធនាគារ និងប្រាក់បញ្ញើពីអតិថិជន

ប្រាក់បញ្ញើពីធនាគារ និងប្រាក់បញ្ញើពីអតិថិជន គឺជាប្រភពនៃមូលនិធិបំណុលរបស់ធនាគារ។ ប្រាក់បញ្ញើពីធនាគារ និងប្រាក់បញ្ញើពីអតិថិជន ត្រូវបានវាស់វែងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការផ្ទាល់កើតឡើងជាបន្តបន្ទាប់ ហើយត្រូវបានវាស់វែងនៅពេលក្រោយតាមតម្លៃដើមរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។ គណនីនេះក៏រាប់បញ្ចូលទាំងគណនីចរន្ត និងប្រាក់បញ្ញើមានកាលកំណត់ផងដែរ។

២.៧.១៥ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលធនាគារមានកាតព្វកិច្ចបច្ចុប្បន្ន (តាមច្បាប់ ឬ តាមការសន្មត) ដោយសារលទ្ធផលនៃព្រឹត្តិការណ៍កន្លងមក ហើយវាអាចនឹងកើតឡើងដែលចាំបាច់បញ្ជូននៃធនធានសេដ្ឋកិច្ចនឹងត្រូវបានធ្វើឡើង ដើម្បីដោះស្រាយកាតព្វកិច្ចហើយការប៉ាន់ស្មានគួរឲ្យទុកចិត្តអាចត្រូវបានធ្វើឡើងចំនួនទឹកប្រាក់នៃកាតព្វកិច្ចនេះ។

២.៧.១៦ មូលធន

ដើមទុនដែលបានបង់ដើមទុនរបស់ធនាគារនេះសំដៅដល់ការរួមចំណែក ពីបានទទួលស្គាល់ដោយផ្អែកលើតម្លៃមុខនៃ វិភាគទាន។ ខាតបង្គរគណនីនេះ តំណាងឲ្យការខាតបង់សរុបគ្រប់ការិយបរិច្ឆេទរបស់ធនាគារ។

២.៧.១៧ ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធនការខាតបង់ឥណទានរំពឹង ស្របតាម CIFRS 9 - ឧបករណ៍ហិរញ្ញវត្ថុ និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ៧៧-០១៧-៣៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំ លេខ ៧៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមតែរមិន សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ ធនាគារត្រូវធ្វើការប្រៀបធៀបសំវិធានធន ដែលគណនាស្របតាម CIFRS 9 និងតាមបទប្បញ្ញត្តិនៃធនាគារជាតិ នៃ កម្ពុជា និង

- (i) ក្នុងករណី ដែលសំវិធានធនបទប្បញ្ញត្តិ ដែលបានគណនា មានតម្លៃទាបជាងសំវិធានធនដែលបានគណនាស្របតាម CIFRS 9 ក្រុមហ៊ុននឹងកត់ត្រាសំវិធានធនដោយផ្អែកលើ CIFRS 9 និង
- (ii) ក្នុងករណីសំវិធានធនបទប្បញ្ញត្តិត្រូវបានគណនា មានតម្លៃខ្ពស់ជាងសំវិធានធន ដែលបានគណនាស្របតាម CIFRS 9 ធនាគារនឹងកត់ត្រាសំវិធានធនដោយផ្អែកលើ CIFRS 9 និងផ្ទេរលើប្រាក់ចំណេញរក្សាទុក ឬ ខាតបង្គរ ទៅទុនបម្រុងបទប្បញ្ញត្តិ នៅក្នុងផ្នែកមូលធននៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៧.១ ទុនបម្រុងតាមបទប្បញ្ញត្តិ (តពិទំព័រមុន)

ប្រកាសនេះ ស្តីពីការផ្តល់សវិធានធនបទប្បញ្ញត្តិ តម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ចាត់ថ្នាក់ ឥណទានរបស់ពួកគេទៅជា ប្រាំថ្នាក់ និងផ្តល់សវិធានធនទូទៅ និងជាក់លាក់ ដោយផ្អែកលើ ចំណាត់ថ្នាក់ នៃឥណទាន ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសការកំណត់សង	សវិធានធន
ឥណទានធម្មតា	០ ទៅ 14 ថ្ងៃ (រយៈពេលខ្លី)	1%
	០ ទៅ 29 ថ្ងៃ (រយៈពេលវែង)	1%
ឥណទានឃ្នាំមើល	15 ថ្ងៃ ទៅ 30 ថ្ងៃ (រយៈពេលខ្លី)	3%
	30 ថ្ងៃ ទៅ 89 ថ្ងៃ (រយៈពេលវែង)	
ឥណទានក្រោមស្តង់ដារ	31 ថ្ងៃ ទៅ 60 ថ្ងៃ (រយៈពេលខ្លី)	20%
	90 ថ្ងៃ ទៅ 179 ថ្ងៃ (រយៈពេលវែង)	
ឥណទានជាប់សង្ស័យ	61 ថ្ងៃ ទៅ 90 ថ្ងៃ (រយៈពេលខ្លី)	50%
	180 ថ្ងៃ ទៅ 359 ថ្ងៃ (រយៈពេលវែង)	
ឥណទានបាត់បង់	ពី 91 ថ្ងៃ (រយៈពេលខ្លី) លើសពី 360 ថ្ងៃ (រយៈពេលវែង)	100%

នៅខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិ នៃ កម្ពុជា បានចេញសារករលេខ ៨៧-០២១-២៣១៤ ដើម្បីផ្តល់ការណែនាំបន្ថែមដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការចាត់ថ្នាក់ឥណទាន ដែលបានរៀបចំឡើងវិញមានគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងការធ្វើសវិធានធនតាមបទប្បញ្ញត្តិ។ សារករនេះ តម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធ្វើការចាត់ថ្នាក់ឥណទានរៀបចំឡើងវិញ ដូចខាងក្រោម៖

- ឃ្នាំមើល ប្រសិនបើឥណទានរៀបចំឡើងវិញ មានស្ថានភាពល្អ ឬ ជាឥណទានដំណើរការ
- ក្រោមស្តង់ដារ ប្រសិនបើឥណទានរៀបចំឡើងវិញលើកទីមួយ មានស្ថានភាពដែលត្រូវការរៀបចំឥណទានឡើងវិញបន្ថែម
- សង្ស័យ ប្រសិនបើឥណទានរៀបចំឡើងវិញលើកទីពីរ មានស្ថានភាពដែលត្រូវការរៀបចំឥណទានឡើងវិញបន្ថែម
- បាត់បង់ ប្រសិនបើឥណទានរៀបចំឡើងវិញ មានស្ថានភាពមិនល្អ ដែលកំណត់ថាជាឥណទានមិនដំណើរការ

២.៧.១៨ អត្ថប្រយោជន៍និយោជិត

ក្នុង ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MOLVT) បានចេញផ្សាយប្រកាសលេខ 443 ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការអនុវត្តការទូទាត់ប្រាក់អតីតភាពសម្រាប់និយោជិតជាប់កិច្ចសន្យាមិនមានកាលកំណត់ និងគោលការណ៍ណែនាំនៃការអនុវត្ត ចេញផ្សាយ នៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ប្រកាសនេះតម្រូវឲ្យមានការទូទាត់ប្រាក់អតីតភាព ស្មើនឹង១៥ថ្ងៃ ក្នុងមួយ ឆ្នាំនៃសេវាកម្មនិយោជិតសម្រាប់រយៈពេល អតិបរមាមិនលើសពី ៦ខែ ដោយផ្អែកលើប្រាក់ឈ្នួលសុទ្ធជាមធ្យមសម្រាប់ឆ្នាំនីមួយៗ។ ការទូទាត់នឹងត្រូវបានលាតសន្ធឹងក្នុងរយៈពេលមួយ ដែលចាប់ផ្តើមពី ខែធ្នូ ឆ្នាំ២០២១ និងរៀងរាល់ ខែមិថុនា និង ខែធ្នូបន្ទាប់មកទៀត។

- ស្មើនឹង 3 ថ្ងៃ ដែលបង់បានរៀងរាល់ ខែមិថុនា និង
- ស្មើនឹង 3 ថ្ងៃ ដែលបង់បានរៀងរាល់ ខែធ្នូ

២.៧.១៩ អ៊ីមតែរមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីសន្និធិ ទ្រព្យសកម្មជាប់កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យ ឡើងវិញ នៅរាល់ការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមាន អ៊ីមតែរមិន ឬ ទេ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបិយដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬ មិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការ ប៉ាន់ស្មានជាដាច់ខាត ឆ្នាំក្នុងពេលតែមួយ។ អ៊ីមតែរមិនលើការខាតបង់ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬ ឯកតា បង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។ តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬ ឯកតាបង្កើត សាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការ ប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលស្តុះបញ្ចាំងការ ប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬ ឯកតាបង្កើតសាច់ប្រាក់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៧.១៩ អ៊ីមតែរមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់គោលបំណងនៃការធ្វើតេស្តលើអ៊ីមតែរមិន ទ្រព្យសកម្មដែលមិនអាចដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរសាច់ប្រាក់នៃទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់។ អ៊ីមតែរមិនលើការខាតបង់ ត្រូវបានទទួលស្គាល់ជាចំណេញ ឬ ខាត។ អ៊ីមតែរមិនលើការខាតបង់ នៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយធ្វើការកាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។ អ៊ីមតែរមិនលើការខាតបង់ ដែលទទួលស្គាល់ក្នុងការិយបរិច្ឆេទមុន ត្រូវបានប្រមូលទុនប្រមូលណាស់កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានចម្លោះ ឬ លែងមានការខាតបង់តទៅទៀត។ អ៊ីមតែរមិនលើការខាតបង់ ត្រូវកត់ត្រាបញ្ជាក់សមករិយ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃ ដែលអាចប្រមូលមកវិញបាន។ អ៊ីមតែរមិនលើការខាតបង់ ត្រូវបានកត់ត្រាបញ្ជាក់សមករិយ ត្រឹមត្រូវតម្លៃដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់អ៊ីមតែរមិនលើការខាតបង់។

២.៧.២០ សម្ព័ន្ធភាព

ភាគីទាំងឡាយបានចាត់ទុកថាជាសម្ព័ន្ធភាព ប្រសិនបើធនាគារមានលទ្ធភាពគ្រប់គ្រងផ្ទាល់ ឬប្រយោលលើភាគីផ្សេងទៀត ឬ មានឥទ្ធិពលសារវន្តក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬ ផ្ទុយមកវិញ ប្រសិនបើធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬ ក៏ក្រោមឥទ្ធិពលជាសារវន្តរួម។ សម្ព័ន្ធភាពអាចជារូបវន្តបុគ្គល ឬ នីតិបុគ្គល ហើយក៏បានរួមបញ្ចូលទាំងបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកសម្ព័ន្ធភាពផងដែរ។ សម្ព័ន្ធភាពដែលមានចែងក្នុងមាត្រា 49 និងមាត្រា 50 នៃច្បាប់កម្ពុជាស្តីពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុមានដូចខាងក្រោម៖

- (ក) បុគ្គលណាដែលកាន់កាប់ដោយផ្ទាល់ ឬ ប្រយោលយ៉ាងហោចណាស់ 10 ភាគរយ (10%) នៃដើមទុន ឬ សិទ្ធិបោះឆ្នោត។
- (ខ) ក្រុមហ៊ុនណាមួយដែលធនាគារកាន់កាប់ដោយផ្ទាល់ ឬ ដោយប្រយោលយ៉ាងហោចណាស់ 10 ភាគរយ(10%) នៃដើមទុន ឬ សិទ្ធិបោះឆ្នោត។
- (គ) បុគ្គលណាក៏ដោយដែលចូលរួមក្នុងការដឹកនាំការគ្រប់គ្រង ឬ ត្រួតពិនិត្យផ្ទៃក្នុង និង
- (ឃ) សវនករឯករាជ្យ

២.៧.២១ ពន្ធលើប្រាក់ចំណូល

ពន្ធក្នុងគ្រា

ពន្ធលើទ្រព្យសកម្ម និងបំណុលក្នុងគ្រា និងមុនគ្រាត្រូវបានវាស់វែងតាមបរិមាណដែលរំពឹងថានឹងត្រូវបានប្រមូលមកវិញ ឬ បង់ជូនអាជ្ញាធរពន្ធដារ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាចំនួនទឹកប្រាក់ត្រូវបានអនុវត្តតាមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ។

ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយវិធីសាស្ត្របំណុល នៃស្ថានភាពហិរញ្ញវត្ថុ នៃភាពខុសគ្នាបណ្តោះអាសន្ននាកាលបរិច្ឆេទនៃស្ថានភាពហិរញ្ញវត្ថុរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងគណនេយ្យសម្រាប់គោលបំណងរាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ភាពខុសគ្នាបណ្តោះអាសន្ន ដែលអាចជាប់ពន្ធលើកលែងតែ៖

- បំណុលពន្ធពន្យារដែលកើតឡើងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ឬ បំណុលនៅក្នុងប្រតិបត្តិការ ដែលមាននៅពេលប្រតិបត្តិការ មិនបានប៉ះពាល់ដល់ប្រាក់ចំណេញគណនេយ្យ និងប្រាក់ចំណេញ ឬ ខាត។
- ទាក់ទងនឹងភាពខុសគ្នាបណ្តោះអាសន្នជាប់ពន្ធ ដែលជាប់ទាក់ទងនឹងការវិនិយោគនៅក្នុងក្រុមហ៊ុន បុគ្គលម្នាក់ ដែលពេលវេលានៃការបញ្ជាក់ស្ថានភាពខុសគ្នាបណ្តោះអាសន្នអាចត្រូវបានគ្រប់គ្រង ហើយវាអាចទៅរួច ដែលថាភាពខុសគ្នាបណ្តោះអាសន្ននឹងមិនវិលត្រលប់មកវិញនាពេលអនាគតដែលអាចមើលឃើញ។

ទឹកប្រាក់យោងនៃពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានពិនិត្យដោយការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនីមួយៗនឹងត្រូវបានកាត់បន្ថយ ដល់កម្រិតមួយដែលអាចនឹងមានប្រាក់ចំណូលជាប់ពន្ធគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យទទួលបានត្រឡប់មកវិញនូវទ្រព្យសកម្មទាំងអស់។ ពន្ធពន្យារលើប្រាក់ចំណូលឈប់ទទួលស្គាល់ឡើងវិញក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងត្រូវទទួលស្គាល់ក្នុងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត និងអនុញ្ញាតឲ្យទទួលបានត្រឡប់មកវិញសម្រាប់ពន្ធពន្យារលើទ្រព្យសកម្ម។ ពន្ធពន្យារលើទ្រព្យសកម្ម និងបំណុលត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវអនុវត្តក្នុងរយៈពេលដែលទ្រព្យសកម្មនោះត្រូវបានទទួលស្គាល់ ឬ ទេបំណុលនោះត្រូវបានទូទាត់ផ្អែកលើអត្រាពន្ធ (និងច្បាប់ពន្ធ) ដែលត្រូវបានអនុម័ត ឬ ត្រូវបានអនុវត្តជាធរមាននៅកាលបរិច្ឆេទរបាយការណ៍។

២.៧.២២ ការបង្ហាញ និងការបង្កកនៃចំនួនទឹកប្រាក់

តួលេខ ដែលទាក់ទងមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីអនុលោមតាមជាមួយនឹងបទបង្ហាញក្នុងឆ្នាំបច្ចុប្បន្ន។ លើកលែងតែបានចង្អុលបង្ហាញ បើមិនដូច្នោះទេ ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កកត្រូវបានបង្កកជាចំនួនគត់ដុល្លារអាមេរិក ដែលជិតបំផុត និងចំនួនគត់ ពាន់រៀល ("KHR'000")។

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តតិទិន្យ)

២.៤ ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ តម្រូវឲ្យមានការគ្រប់គ្រង ដើម្បីធ្វើការវិនិច្ឆ័យការប៉ាន់ស្មាន និងការសន្មតដែលប៉ះពាល់ដល់ចំនួនប្រាក់ចំណូលរបាយការណ៍ ចំណាយ ទ្រព្យសកម្ម និងទាំងការបង្ហាញបំណុលរួម។ ភាពមិនច្បាស់លាស់អំពីការសន្មត និងការប៉ាន់ស្មានទាំងនេះអាចបណ្តាលឲ្យមាន លទ្ធផលដែលតម្រូវឲ្យមានការកែសម្រួល ទៅនឹងចំនួនទឹកប្រាក់នៃការកាន់កាប់ទ្រព្យសកម្ម ឬ បំណុលដែលរងផលប៉ះពាល់នៅក្នុងរយៈពេលអនាគត។ នៅក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ អគ្គនាយកបានធ្វើការវិនិច្ឆ័យ និងការសន្មតដូចខាងក្រោមទាក់ទងនឹងអនាគត និងប្រភពសំខាន់ៗនៃភាពមិនប្រាកដប្រជា នៃការប៉ាន់ប្រមាណនៅកាលបរិច្ឆេទនៃការរាយការណ៍ដែលមានហានិភ័យគួរឲ្យកត់សម្គាល់ក្នុងការបង្ហាញមានការកែសម្រួលទៅនឹងបរិមាណទំនិញ។ ទ្រព្យសកម្ម និងបំណុលក្នុង ឆ្នាំហិរញ្ញវត្ថុបន្ទាប់។ កាលៈទេសៈ និងការសន្មតដែលមានស្រាប់ អំពីការវិវត្តនាពេលអនាគតអាចនឹងផ្លាស់ប្តូរដោយសារតែកាលៈទេសៈហួសពីការគ្រប់គ្រងរបស់ធនាគារ ហើយត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការសន្មត ប្រសិនបើនឹងនៅពេលដែលវាកើតឡើង។ វត្ថុដែលមានឥទ្ធិពលគួរឲ្យកត់សម្គាល់លើចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុជាមួយនឹងការវិនិច្ឆ័យការគ្រប់គ្រង និង ឬ ការប៉ាន់ស្មានត្រូវបានផ្សំនៅខាងក្រោមទាក់ទងនឹងការវិនិច្ឆ័យ ឬ ការប៉ាន់ស្មានដែលពាក់ព័ន្ធ។

២.៤.១ ការខាតបង់ឥណទានពីឯកទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ

ការវាស់វែងនៃ អ៊ុយតែរមិន ខាតយោងទៅតាម CIFRS ៩ តម្រូវឲ្យមានការវិនិច្ឆ័យ។ ជាពិសេសការប៉ាន់ប្រមាណចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់នាពេលអនាគត ការវាយតម្លៃនៃការកើនឡើងគួរឲ្យកត់សម្គាល់នៃហានិភ័យឥណទាន។ ការប៉ាន់ប្រមាណទាំងនេះត្រូវបានជម្រុញដោយកត្តាមួយចំនួនការផ្លាស់ប្តូរទាំងនោះ អាចបណ្តាលឲ្យសំវិធានធនមានកម្រិតផ្សេងគ្នា។ ការគណនា ECL ជាលទ្ធផលនៃគំរូស្ថិតស្ថេរជាមួយចំនួននៃការសន្មតទាក់ទង និងជម្រើសនៃធាតុបញ្ចូលអចិន្ត្រៃយ៍និងភាពអាស្រ័យគ្នាទៅវិញទៅមក ។ ធាតុផ្សំនៃគំរូ ELC ដែលត្រូវបានគេចាត់ទុកថាជាការវិនិច្ឆ័យគណនេយ្យ និងការប៉ាន់ស្មានរួមមាន៖

- លក្ខណៈសម្រាប់វាយតម្លៃ ប្រសិនបើមានការកើនឡើងសំខាន់ៗ នូវហានិភ័យឥណទាន និងសំវិធានធនសម្រាប់បំណុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គួរតែវាស់វែងលើមូលដ្ឋានអាយុកាល ELC និងការវាយតម្លៃលើគុណភាព
- ការបែងចែកផលប៉ុន្តែងដែលគំរូ ឬ វិធីសាស្ត្រ ELC ត្រូវបានប្រើប្រាស់
- ការអភិវឌ្ឍគំរូ ELC រួមទាំងរូបមន្តផ្សេងៗ និងជម្រើសនៃធាតុចូល
- ការកំណត់នូវទំនាក់ទំនងរវាងការបង្ហាញម៉ាក្រូសេដ្ឋកិច្ច និងធាតុចូលសេដ្ឋកិច្ចនិង ឥទ្ធិពលទៅលើដុចជាជាការលូតលាស់នៃ GDP និងផលប៉ះពាល់ទៅលើ PD
- ការជ្រើសរើសបង្ហាញការសម្លឹងទៅមុខនៃម៉ាក្រូសេដ្ឋកិច្ច និងការផ្លាស់ប្តូរដែលអាចកើតមានឡើងដើម្បីទាញយកទៀតចូលសេដ្ឋកិច្ចទៅក្នុង ECL គំរូ។
- ការត្រួតគ្នាលើគំរូក្រោយផ្អែកលើការវិភាគ និងការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។ វាជាគោលនយោបាយ របស់ធនាគារ វាជាគោលនយោបាយ របស់ធនាគារក្នុងការត្រួតពិនិត្យឡើងវិញនូវគំរូរបស់ខ្លួនជាទៀងទាត់ក្នុងបរិបទនៃបទពិសោធន៍នៃការបាត់បង់ដាក់ស្តង់ដារ និងកែតម្រូវនៅពេលចាំបាច់។

២.៤.២ និរន្តរភាព

គណៈគ្រប់គ្រងរបស់ធនាគារ បានធ្វើការវាយតម្លៃអំពីសមត្ថភាពរបស់ខ្លួនលើនិរន្តរភាពទៅមុខហើយពេញចិត្តដែលខ្លួនមានធនធាន ដើម្បីបន្តធ្វើអាជីវកម្មសម្រាប់អនាគតដែលរំពឹងទុក។ លើសពីនេះទៀត គណៈគ្រប់គ្រងមិនបានដឹងអំពីភាពមិនប្រាកដប្រជាណាមួយ ដែលអាចធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់ធនាគារ លើលទ្ធភាពបន្តទៅមុខឡើយ។ ដូច្នេះរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋាននិរន្តរភាពទៅមុខ។

២.៤.៣ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

តម្លៃសមស្រប នៃឧបករណ៍ហិរញ្ញវត្ថុគឺជាតម្លៃដែលត្រូវបានទទួលដើម្បីលក់ទ្រព្យសកម្ម ឬ បង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការដែលមាន នៅក្នុងទីផ្សារដើម (ឬ គុណសម្បត្តិបំផុត) នៅកាលបរិច្ឆេទនៃការវាស់វែងក្រោមលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន (ឧទាហរណ៍ថ្លៃច្រកចេញ) ដោយមិនគិតថាតម្លៃនោះអាចត្រូវបានអង្កេត ឬ ប៉ាន់ស្មានដោយផ្ទាល់ដោយប្រើបច្ចេកទេសវាយតម្លៃមួយផ្សេងទៀត។ នៅពេលតម្លៃត្រឹមត្រូវនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មិនអាចទទួលបានពីទីផ្សារសកម្មទេ ពួកគេត្រូវបានកំណត់ដោយប្រើបច្ចេកទេសវាយតម្លៃជាច្រើនដែលរួមមានការប្រើគំរូវាយតម្លៃ។ ធាតុចូលនៃម៉ូដែលទាំងនេះត្រូវបានគេយកចេញពីទីផ្សារដែល អាចអង្កេតបាននៅពេលដែលអាចធ្វើទៅបានប៉ុន្តែនៅកន្លែងដែលមិនអាចធ្វើទៅបាន ការប៉ាន់ស្មានត្រូវបានទាមទារក្នុងការបង្កើតតម្លៃត្រឹមត្រូវ។ ការវិនិច្ឆ័យ និងការប៉ាន់ស្មានរួមមានការគិតពិចារណាអំពីសាច់ប្រាក់ងាយ និងធាតុចូលគំរូដែលទាក់ទងនឹងធាតុដូចជាហានិភ័យឥណទាន (ទាំងម្ចាស់បំណុល និងដៃគូ) ការកែតម្រូវតម្លៃមូលនិធិទាក់ទងគ្នា និងភាពឆាប់រហ័ស។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុរកិច្ច)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. មូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុរកិច្ច)

២.៤ ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ (តំណែងធុរកិច្ច)

២.៤.៤ វិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព (EIR)

EIR របស់ធនាគារដូចដែលបានពន្យល់នៅក្នុងកំណត់សម្គាល់លេខ 2.7.1.1 បានទទួលស្គាល់ប្រាក់ចំណូលការប្រាក់ដោយប្រើអត្រាត្រឡប់មកវិញ ដែលតំណាងឲ្យការប៉ាន់ប្រមាណដ៏ល្អបំផុតនៃអត្រាចេរ នៃប្រាក់ចំណេញចេរលើអាយុកាលរំពឹងទុក នៃប្រាក់កម្ចី និងបានទទួលស្គាល់ប្រសិទ្ធភាពនៃអត្រាការប្រាក់ខុសៗគ្នាដែលត្រូវបានគិតនៅដំណាក់កាលផ្សេងគ្នា និងលក្ខណៈផ្សេងទៀត នៃវដ្តជីវិតផលិតផល (រួមមានការបង់ប្រាក់ជាមុន និងការប្រាក់ពិន័យនិងការគិតថ្លៃ)។ តាមការប៉ាន់ប្រមាណនេះតម្រូវឲ្យមានធាតុនៃការវិនិច្ឆ័យទាក់ទងនឹងវដ្តនៃការទទួលស្គាល់ និងអាយុកាលនៃឧបករណ៍ដូចជាការផ្លាស់ប្តូរអត្រាអត្រាមូលដ្ឋាន និងប្រាក់ចំណូល ឬ ចំណាយផ្សេងៗដែលជាផ្នែកសំខាន់នៃឧបករណ៍។

២.៤.៥ ពន្ធពន្យារទ្រព្យសកម្ម

ពន្ធពន្យារទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ទាក់ទងនឹង ការខាតបង់ពន្ធដែលអាចនឹងមានប្រាក់ចំណេញជាប់ពន្ធពន្យារពេលអនាគតដែលអាចត្រូវបានទទួលស្គាល់លើការខាតបង់ពន្ធ។ ការវិនិច្ឆ័យត្រូវបានទាមទារដើម្បីកំណត់ចំនួនទឹកប្រាក់នៃពន្ធពន្យារ ដែលអាចត្រូវបានទទួលស្គាល់ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ចំណេញដែលអាចជាប់ពន្ធពេលអនាគតរួមជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធពេលអនាគត។ (កំណត់សម្គាល់លេខ 15.2)

២.៤.៦ ការកំណត់រយៈពេលជួលសម្រាប់កិច្ចសន្យាភតិសន្យាជាមួយជម្រើសបន្ត និងបញ្ចប់ (ធនាគារជាកតិករ)

ធនាគារ កំណត់រយៈពេលជួលជាលក្ខខណ្ឌនៃការជួលដែលមិនអាចលុបចោលបានរួមជាមួយរយៈពេលណាមួយដែល គ្របដណ្តប់ដោយជម្រើសដើម្បីពង្រីកកិច្ចសន្យាជួលប្រសិនបើមានហេតុផលណាមួយត្រូវអនុវត្ត ឬ រយៈពេលណាមួយដែលគ្របដណ្តប់ដោយជម្រើសដើម្បីបញ្ចប់កិច្ចសន្យាជួលប្រសិនបើ វាសមហេតុផលណាស់ដែលមិនត្រូវអនុវត្ត។ ធនាគារមានកិច្ចសន្យាជួលជាច្រើនដែលរួមមានជម្រើសបន្ត និងការបញ្ចប់។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើមានហេតុផលសមរម្យ ឬ អត់ដើម្បីអនុវត្តជម្រើសដើម្បីបន្ត ឬ បញ្ចប់កិច្ចសន្យាជួល។ នោះគឺវាពិចារណាលើកត្តាពាក់ព័ន្ធទាំងអស់ដែលបង្កើតជា ការលើកទឹកចិត្តសេដ្ឋកិច្ចសម្រាប់ដើម្បីអនុវត្តទាំងការបន្ត ឬ ការបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមធនាគារបានកំណត់ឡើងវិញនូវរយៈពេលនៃការជួលប្រសិនបើមានព្រឹត្តិការណ៍ ឬ ការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងកាលៈទេសៈដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួនដែលប៉ះពាល់ដល់សមត្ថភាពក្នុងការធ្វើអនុវត្ត ឬ មិនអនុវត្តជម្រើសដើម្បីបន្ត ឬ បញ្ចប់។

២.៤.៧ ការប៉ាន់ស្មានការកើនឡើងអត្រាកម្ចី

ធនាគារមិនអាចកំណត់បាននូវអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាឡើយ ដូច្នេះហើយធនាគារ បានប្រើប្រាស់ IBR ដើម្បីវាស់វែងបំណុលភាគតិចសន្យា។ IBR សម្រាប់បំណងក្នុងភតិសន្យាគឺជាអត្រាការប្រាក់ដែលធនាគារត្រូវទូទាត់ទៅលើកម្ចីក្នុងគ្រា និងការធានាស្រដៀងគ្នាទៅលើមូលនិធិចាំបាច់ទទួលបានទ្រព្យសកម្ម ដែលមានតម្លៃដូចគ្នាទៅនឹងសិទ្ធិប្រើប្រាស់នៃទ្រព្យសកម្មនៅក្នុងស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា។ ដូច្នេះ IBR ឆ្លុះបញ្ចាំងពីអ្វី ដែលធនាគារនឹងត្រូវបង់ ដែលតម្រូវឲ្យមានការប៉ាន់ស្មាននៅពេលដែលមិនមានអត្រាអង្កេតដែលអាចរកបាន ឬ នៅពេលដែលពួកគេត្រូវការកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃការជួល។ ធនាគារប៉ាន់ស្មាន IBR សម្រាប់បំណុលភតិសន្យា ដែលប្រើប្រាស់ទិន្នន័យអាចអង្កេតបានដោយយោងទៅលើអត្រាការប្រាក់នៃប្រាក់បញ្ញើរបស់អតិថិជនដែលមានលក្ខខណ្ឌស្រដៀងទៅនឹងលក្ខខណ្ឌរបស់ភតិសន្យា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៣. សាច់ប្រាក់នៅក្នុងដៃ

សាច់ប្រាក់ក្នុងដៃតាមប្រភេទរូបិយប័ណ្ណមានដូចខាងក្រោម ៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	11,474,487	47,240,463	6,717,710	27,367,951
ខ្មែររៀល	267,701	1,102,125	210,837	858,950
រូបិយប័ណ្ណផ្សេងៗ	91,003	374,659	973,336	3,965,370
	11,833,191	48,717,247	7,901,883	32,192,271

គោលបំណងរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសមមូលសាច់ប្រាក់មានដូចខាងក្រោម ៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សាច់ប្រាក់ក្នុងដៃ	11,833,191	48,717,247	7,901,883	32,192,271
សមតុល្យធនាគារជាតិនៃកម្ពុជា	14,963,287	61,603,852	30,245,474	123,220,061
រួមមាន៖				
គណនីចរន្ត	12,465,568	51,320,743	27,427,542	111,739,806
ប្រាក់បញ្ញើមានកាលកំណត់ (រយៈពេល ៣ខែ)	2,497,719	10,283,109	2,817,932	11,480,255
សមតុល្យនៅធនាគារផ្សេងទៀត	22,206,762	91,425,239	28,527,630	116,221,565
រួមមាន៖ គណនីចរន្ត	22,206,762	91,425,239	28,527,630	116,221,565
	49,003,240	201,746,338	66,674,987	271,633,897

៤. សមតុល្យធនាគារជាតិនៃកម្ពុជា (“NBC”)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
គណនីចរន្ត	12,465,568	51,320,743	27,427,542	111,739,806
ប្រាក់បញ្ញើមានកាលកំណត់ (i)	2,497,719	10,283,109	2,817,932	11,480,255
ប្រាក់តម្កល់ធានាលើដើមទុន (ii)	7,500,000	30,877,500	7,500,000	30,555,000
ប្រាក់តម្កល់កាតព្វកិច្ច (iii)	12,885,784	53,050,773	14,060,232	57,281,385
	35,349,071	145,532,125	51,805,706	211,056,446

(i) ប្រាក់បញ្ញើមានកាលកំណត់

សមតុល្យតំណាងឲ្យប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា សម្រាប់ការទូទាត់មូលប្បទានបត្រដែលមានកាលកំណត់ដើមបីខែ។

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១-១៣៦ ស្តីពីដើមទុនរបស់ធនាគារចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារនានាត្រូវតម្កល់ប្រាក់តម្កល់ 10.00% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ មិនមានសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែធនាគារអាចដកប្រាក់យកវិញបាន នៅពេលធនាគារសម្រេចចិត្តឈប់ធ្វើប្រតិបត្តិការអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៤. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (“NBC”) (តារាងលំអិត)

(iii) ប្រាក់តម្កល់កាតព្វកិច្ច

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាលេខ ៨៧-០១៨-២៨២ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ធនាគារនានាត្រូវតម្កល់ទុកប្រាក់បម្រុងមួយចំនួនជាមួយ ធនាគារជាតិ នៃ កម្ពុជាក្នុងទម្រង់ជាប្រាក់តម្កល់កាតព្វកិច្ចដែលត្រូវគណនា 7.00% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និងរូបិយប័ណ្ណរៀងៗខ្លួន(2021៖ 7.00%)។

សមតុល្យជាមួយធនាគារជាតិនៃកម្ពុជាតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	34,295,863	141,196,068	50,714,562	206,611,126
ខ្មែររៀល	1,053,208	4,336,057	1,091,144	4,445,320
	35,349,071	145,532,125	51,805,706	211,056,446

អត្រាការប្រាក់ប្រចាំឆ្នាំនៃសមតុល្យជាមួយធនាគារជាតិ នៃកម្ពុជាត្រូវបានសង្ខេបដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ប្រាក់តម្កល់ធានាលើដើមទុន - ដុល្លារអាមេរិក	1.19	0.04
ប្រាក់តម្កល់កាតព្វកិច្ច - ដុល្លារអាមេរិក	0.00	0.00
ប្រាក់បញ្ញើមានកាលកំណត់ - ដុល្លារអាមេរិក	2.75	0.07
ប្រាក់បញ្ញើមានកាលកំណត់ - ខ្មែររៀល	1.56	1.55
គណនីចរន្ត - ដុល្លារអាមេរិក	0.00	0.00
គណនីចរន្ត - ខ្មែររៀល	0.00	0.00

៥. សមតុល្យនៅធនាគារផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សមតុល្យជាមួយធនាគារផ្សេងៗ	27,218,747	112,059,581	51,186,704	208,534,632
សំវិធានធនលើ ECLs	(19,738)	(81,261)	(40,476)	(164,899)
	27,199,009	111,978,320	51,146,228	208,369,733

បម្រែបម្រួលសំវិធានធន សម្រាប់ការបាត់បង់ឥណទានដោយសមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា	40,476	164,899	40,287	162,961
សំវិធានធនបន្ថែម (កត់ត្រាបញ្ជាស់)	(20,738)	(84,756)	189	770
លម្អៀងអត្រាប្តូរប្រាក់	-	1,118	-	1,168
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	19,738	81,261	40,476	164,899

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៥. សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (តំបន់ព័រមុន)

សមតុល្យនៅធនាគារផ្សេងៗ តាមប្រភេទគណនីមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
គណនីចរន្ត	22,207,684	91,429,035	28,528,041	116,223,239
ប្រាក់បញ្ញើមានកាលកំណត់	5,011,063	20,630,546	22,658,663	92,311,393
	27,218,747	112,059,581	51,186,704	208,534,632

សមតុល្យនៅធនាគារផ្សេងៗ តាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	23,967,073	98,672,440	47,563,961	193,775,577
ខ្មែររៀល	2,828,696	11,645,741	3,171,881	12,922,243
រូបិយប័ណ្ណផ្សេងៗ	422,978	1,741,400	450,862	1,836,812
	27,218,747	112,059,581	51,186,704	208,534,632

អត្រាការប្រាក់ប្រចាំ ឆ្នាំសម្រាប់សមតុល្យនៅធនាគារផ្សេងៗទៀត មានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ភាគរយក្នុង ១ ឆ្នាំ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ភាគរយក្នុង ១ ឆ្នាំ
គណនីចរន្ត	0.00	0.00
ប្រាក់បញ្ញើមានកាលកំណត់	4.50 - 5.50	3.20 - 4.00

៦. ឧបករណ៍ហិរញ្ញវត្ថុមូលធននៅតម្លៃពិតក្នុងលទ្ធផលពេញលេញផ្សេងៗទៀត (“FVOCI”)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	ដុល្លារអាមេរិក	សមមូលពាន់រៀល	% ជា កម្មសិទ្ធិរបស់ ធនាគារ	ដុល្លារអាមេរិក	សមមូលពាន់រៀល	% ជា កម្មសិទ្ធិរបស់ ធនាគារ
មូលធនដែលមិនបានចុះបញ្ជី						
មូលបត្រតាមថ្លៃដើម (*)	25,000	102,925	1%	25,000	101,850	1%

(*) នេះរួមបញ្ចូលទាំងមូលបត្រភាគហ៊ុន របស់អង្គការសេដ្ឋកិច្ចក្នុងស្រុក ដែលធនាគារគ្មានបំណងលក់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងជំរុំបន្ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៧. ឥណទានទៅអតិថិជន

ឥណទានទៅអតិថិជនត្រូវបានចាត់ថ្នាក់នៅខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឥណទានបុគ្គល	160,776,428	661,916,553	131,266,798	534,780,935
ឥណទានសាជីវកម្ម	37,708,500	155,245,895	34,976,365	142,493,711
ចំនួនដុលសរុប	198,484,928	817,162,448	166,243,163	677,274,646
សំវិធានធនលើ ECL សម្រាប់ ឥណទានទៅអតិថិជន	(23,224,378)	(95,614,764)	(22,440,603)	(91,423,017)
ឥណទានទៅអតិថិជន សុទ្ធ	175,260,550	721,547,684	143,802,560	585,851,629

ការវិភាគទៅលើបម្រែបម្រួលនៃចំនួនទឹកប្រាក់ដុល និងសំវិធានធន ECL មានដូចខាងក្រោម៖

	២០២២			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ចំនួនយោងដុល នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	129,976,634	1,583,691	34,682,838	166,243,163
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	87,366,595	471,712	2,381,381	90,219,688
ការទូទាត់ និងទ្រព្យសកម្ម ដែលឈប់ទទួលស្គាល់	(53,715,604)	(607,624)	(3,654,695)	(57,977,923)
ធ្វើរទៅ ដំណាក់កាលទី១	961,447	(465,281)	(496,166)	-
ធ្វើរទៅ ដំណាក់កាលទី២	(936,061)	970,262	(34,201)	-
ធ្វើរទៅ ដំណាក់កាលទី៣	(10,637,033)	(366,827)	11,003,860	-
សមតុល្យ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	153,015,978	1,585,933	43,883,017	198,484,928
សមមូលពាន់រៀល	629,966,781	6,529,286	180,666,381	817,162,448
CIFRS 9 សំវិធានធន ECL នា ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	234,180	119,618	22,086,805	22,440,603
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	97,762	21,977	85,282	205,021
ផលប៉ះពាល់ទៅលើ ECL ដែលបានធ្វើ រវាងដំណាក់កាលក្នុងអំឡុងការិយបរិច្ឆេទ	(46,070)	14,457	1,112,461	1,080,848
ការផ្លាស់ប្តូរក្នុងប៉ារ៉ាម៉ែត្រនៃម៉ូដែល/ ហានិភ័យ	(35,913)	(2,037)	552,382	514,432
ការទូទាត់ និងទ្រព្យសកម្មដែលឈប់ ទទួលស្គាល់	(110,170)	(26,872)	(879,484)	(1,016,526)
ធ្វើរទៅ ដំណាក់កាលទី១	46,823	(30,411)	(16,412)	-
ធ្វើរទៅ ដំណាក់កាលទី២	(1,315)	11,578	(10,263)	-
ធ្វើរទៅ ដំណាក់កាលទី៣	(16,159)	(51,499)	67,658	-
សមតុល្យ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	169,138	56,811	22,998,429	23,224,378
សមមូលពាន់រៀល	696,341	233,891	94,684,532	95,614,764

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៧. ឥណទានទៅអតិថិជន (តារាងលំអិត)

	២០២១			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ចំនួនដុលយោង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១	132,904,629	4,772,195	24,515,902	162,192,726
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	73,904,909	201,123	5,043,182	79,149,214
ការទូទាត់និងទ្រព្យសកម្មដែលយប់ ទទួលស្គាល់	(66,974,213)	(3,516,592)	(4,607,972)	(75,098,777)
ផ្ទេរទៅដំណាក់កាលទី១	153,052	(85,770)	(67,282)	-
ផ្ទេរទៅដំណាក់កាលទី២	(1,346,008)	1,346,008	-	-
ផ្ទេរទៅដំណាក់កាលទី៣	(8,665,735)	(1,133,273)	9,799,008	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	129,976,634	1,583,691	34,682,838	166,243,163
សមមូលពាន់រៀល	529,524,807	6,451,957	141,297,882	677,274,646
CIFRS 9 សំវិធានធន ECL នា ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	616,503	1,480,893	19,152,340	21,249,736
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	2,688,156	(303,279)	728,211	3,113,088
ការទូទាត់និងទ្រព្យសកម្មដែលយប់ ទទួលស្គាល់	(335,459)	(945,085)	(641,677)	(1,922,221)
ផ្ទេរទៅដំណាក់កាលទី១	233	(161)	(72)	-
ផ្ទេរទៅដំណាក់កាលទី២	(103,873)	103,873	-	-
ផ្ទេរទៅដំណាក់កាលទី៣	(2,631,380)	(216,623)	2,848,003	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	234,180	119,618	22,086,805	22,440,603
សមមូលពាន់រៀល	954,049	487,324	89,981,644	91,423,017

ការវិភាគបន្ថែមលើចំនួនដុលយោងទៅអតិថិជន មានដូចខាងក្រោម៖

(ក) តាមការធ្វើចំណាត់ថ្នាក់នៃឥណទានទៅអតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដំណាក់កាលទី១	153,015,978	629,966,781	129,976,634	529,524,807
ដំណាក់កាលទី២	1,585,933	6,529,286	1,583,691	6,451,957
ដំណាក់កាលទី៣	43,883,017	180,666,381	34,682,838	141,297,882
	198,484,928	817,162,448	166,243,163	677,274,646

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៧)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៧. ឥណទានទៅអតិថិជន (តារាងទី៧)

(ខ) តាមសុវត្ថិភាព

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
មានការធានា៖	195,814,152	806,166,863	164,028,678	668,252,832
អចលនទ្រព្យ	168,142,776	692,243,808	135,484,247	551,962,822
ម៉ាស៊ីន និងយានជំនិះ	11,905,498	49,014,935	11,732,412	47,797,846
អាជ្ញាប័ណ្ណ	5,500,000	22,643,500	5,500,000	22,407,000
ប្រាក់បញ្ញើជាប់កំហិត	311,281	1,281,544	1,324,722	5,396,917
ផ្សេងៗ	9,954,597	40,983,076	9,987,297	40,688,247
គ្មានការធានា	2,670,776	10,995,585	2,214,485	9,021,814
	198,484,928	817,162,448	166,243,163	677,274,646

(គ) តាមការកំណត់

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
រយៈពេល ១ខែ	1,983,870	8,167,593	1,459,535	5,946,146
លើសពី ១ខែ ទៅ ៣ខែ	-	-	-	-
លើសពី ៣ខែ ទៅ ១២ខែ	13,082,114	53,859,063	12,385,829	50,459,867
លើសពី ១ឆ្នាំ ទៅ ៥ឆ្នាំ	46,980,077	193,416,977	41,368,453	168,535,078
លើសពី ៥ឆ្នាំ	136,438,867	561,718,815	111,029,346	452,333,555
	198,484,928	817,162,448	166,243,163	677,274,646

(ឃ) តាមនិវាសនភាព រូបិយប័ណ្ណ និងឧស្សាហកម្ម

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
និវាសនភាព				
និវាសនជន	198,484,928	817,162,448	166,243,163	677,274,646
ទំនាក់ទំនង				
សម្ព័ន្ធហិរញ្ញវត្ថុ	942,119	3,878,704	181,723	740,340
មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ	197,542,809	813,283,744	166,061,440	676,534,306
	198,484,928	817,162,448	166,243,163	677,274,646
រូបិយប័ណ្ណ				
ដុល្លារអាមេរិក	184,181,435	758,274,967	155,067,678	631,745,720
ខ្មែររៀល	14,303,493	58,887,481	11,175,485	45,528,926
	198,484,928	817,162,448	166,243,163	677,274,646

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី៣)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៧. ឥណទានទៅអតិថិជន (ត្រីមាសទី៣)

(ឃ) តាមនិវាសនភាព រូបិយប័ណ្ណ និងឧស្សាហកម្ម (ត្រីមាសទី៣)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
វិស័យឧស្សាហកម្ម				
ការប្រើប្រាស់ផ្ទាល់ខ្លួន	91,346,542	376,073,712	80,331,869	327,272,034
លក់ដុំ និងរាយ	40,768,765	167,845,006	29,278,963	119,282,495
ការដឹកយកវ៉ែ	16,789,144	69,120,906	16,789,144	68,398,973
អចលនទ្រព្យ និងសំណង់	20,964,185	86,309,550	13,074,092	53,263,851
នាំចូល នាំចេញ	7,122,272	29,322,394	5,759,258	23,463,217
កាតព្វកិច្ច	1,983,870	8,167,593	1,459,529	5,946,121
សេវាកម្ម	1,040,020	4,281,762	1,187,317	4,837,129
ឧស្សាហកម្មផ្សេងៗទៀត	18,470,130	76,041,525	18,362,991	74,810,826
	198,484,928	817,162,448	166,243,163	677,274,646

(ង) តាមទីតាំង

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទីស្នាក់ការកណ្តាល	462,864	1,905,611	711,569	2,898,932
សាខា	198,022,064	815,256,837	165,531,594	674,375,714
	198,484,928	817,162,448	166,243,163	677,274,646

(ច) អត្រាការប្រាក់ប្រចាំឆ្នាំ នៃឥណទានទៅអតិថិជនមាននៅខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
	ភាគរយក្នុង ១ ឆ្នាំ	ភាគរយក្នុង ១ ឆ្នាំ
ប្រាក់កម្ចីបុគ្គល	3.65 - 16.80	3.65 - 16.80
ប្រាក់កម្ចីសាធារណៈ	5.30 - 9.50	5.30 - 12.00

៨. ទ្រព្យសកម្មផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ប្រាក់កម្ចីនៃការជួល	237,010	975,770	232,359	946,631
ប្រាក់ត្រូវទទួលពីសេវាផ្ទេរប្រាក់	37,262	153,408	34,338	139,893
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ				
ប្រាក់បង់មុនសម្រាប់ការចែករំលែកប្រព័ន្ធ	142,569	586,957	157,464	641,508
បុរេប្រទានទៅនិយោជិត	85,446	351,781	369,505	1,505,363
ធានារ៉ាប់រងបង់ប្រាក់ជាមុន	17,892	73,661	11,712	47,715
ផ្សេងៗ	1,097,835	4,519,788	435,334	1,773,551
	1,618,014	6,661,365	1,240,712	5,054,661

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ជំនួន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

៩. ប្រព្យ និងបរិក្ខារ

២០២២

	អគារ និង ការកែលម្អភូមិសាស្ត្រ	ឧបករណ៍កុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារ	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ស្រដៀង					
នាថ្ងៃទី១ ខែមករា	1,200,219	2,636,957	974,418	646,600	5,458,194
ការទិញបន្ថែម	6,969	535,020	7,508	74,399	623,896
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	253,419
នាថ្ងៃទី៣១ ខែធ្នូ	1,207,188	3,171,977	981,926	720,999	6,082,090
រំលស់បង្ក					
នាថ្ងៃទី១ ខែមករា	968,884	1,969,227	851,140	593,951	4,383,202
រំលស់	60,772	230,926	90,561	29,713	411,972
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	200,836
នាថ្ងៃទី៣១ ខែធ្នូ	1,029,656	2,200,153	941,701	623,664	4,795,174
តម្លៃក្នុងបញ្ជីសុទ្ធ	177,532	971,824	40,225	97,335	1,286,916
					5,298,233

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៩. ប្រេង និងបរិក្ខារ (តទីដំបូង)

២០២១

	អគារ និង ការកែលម្អអគារសន្យា	ឧបករណ៍កុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារ	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម					
នាថ្ងៃទី១ ខែមករា	1,188,091	2,444,206	966,524	667,600	5,266,421
ការទិញបន្ថែម	12,128	192,751	7,894	35,000	247,773
ការលក់	-	-	-	(56,000)	(56,000)
លម្អៀងពីការបត់ប្រែប្រួលយុទ្ធសាស្ត្រ	-	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ	1,200,219	2,636,957	974,418	646,600	5,458,194
រំលស់បង្គរ					
នាថ្ងៃទី១ ខែមករា	905,259	1,627,155	724,030	624,720	3,881,164
រំលស់	63,625	342,072	127,110	25,231	558,038
ការលក់	-	-	-	(56,000)	(56,000)
លម្អៀងពីការបត់ប្រែប្រួលយុទ្ធសាស្ត្រ	-	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ	968,884	1,969,227	851,140	593,951	4,383,202
តម្លៃបុគ្គលបញ្ជីសុទ្ធ	231,335	667,730	123,278	52,649	1,074,992
					4,379,517

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១០. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានទាក់ទងនឹងភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់លេខ 14។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	1,293,835	5,326,719	1,119,606	4,561,275

ធនាគារ ជួលទ្រព្យសកម្មរួមមានការិយាល័យ និងទីតាំងទូ ័្រម ។ ព័ត៌មានទាក់ទងនឹងភតិសន្យាដែលធនាគារជាកតិបតី នឹងបង្ហាញខាងក្រោម៖

	២០២២			
	ការិយាល័យ		ទូ ័្រម	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សមមូលពាន់រៀល
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	2,397,927	242,188	2,640,115	10,755,829
បន្ថែម	495,889	98,234	594,123	2,428,181
ការបញ្ចប់កិច្ចសន្យា	(538,434)	(162,565)	(700,999)	(2,864,983)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	110,318
នាថ្ងៃទី៣១ ខែធ្នូ	2,355,382	177,857	2,533,239	10,429,345
ដករំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	1,336,480	184,029	1,520,509	6,194,554
រំលស់	350,045	69,849	419,894	1,716,106
ការបញ្ចប់កិច្ចសន្យា	(538,434)	(162,565)	(700,999)	(2,864,983)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	56,949
នាថ្ងៃទី៣១ ខែធ្នូ	1,148,091	91,313	1,239,404	5,102,626
តម្លៃពិតគណនេយ្យ	1,207,291	86,544	1,293,835	5,326,719
	២០២១			
	ការិយាល័យ		ទូ ័្រម	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សមមូលពាន់រៀល
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	2,143,891	175,018	2,318,909	9,379,987
បន្ថែម	254,036	67,170	321,206	1,306,666
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	69,176
នាថ្ងៃទី៣១ ខែធ្នូ	2,397,927	242,188	2,640,115	10,755,829
ដករំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	981,724	132,136	1,113,860	4,505,564
រំលស់	354,756	51,893	406,649	1,654,248
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	34,742
នាថ្ងៃទី៣១ ខែធ្នូ	1,336,480	184,029	1,520,509	6,194,554
តម្លៃពិតគណនេយ្យ	1,061,447	58,159	1,119,606	4,561,275

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១១. ប្រាក់បញ្ញើ

	២០២២		២០២១	
	កម្មវិធីកុំព្យូទ័រ		កម្មវិធីកុំព្យូទ័រ	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	1,779,104	7,248,070	1,438,991	5,820,718
ការទិញបន្ថែម	513,000	2,096,631	340,113	1,383,580
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	91,891	-	43,772
នាថ្ងៃទី៣១ ខែធ្នូ	2,292,104	9,436,592	1,779,104	7,248,070
ដករំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	1,173,270	4,779,902	968,166	3,916,231
ការទិញបន្ថែម	202,367	827,074	205,104	834,363
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	56,521	-	29,308
នាថ្ងៃទី៣១ ខែធ្នូ	1,375,637	5,663,497	1,173,270	4,779,902
តម្លៃក្នុងបញ្ជីសុទ្ធ	916,467	3,773,095	605,834	2,468,168

១២. ប្រាក់បញ្ញើពីធនាគារផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	1,657,800	6,825,163	9,917,635	40,404,445
កម្ចីពីធនាគារផ្សេងៗ	274,820	1,131,434	-	-
សរុប	1,932,620	7,956,597	9,917,635	40,404,445

១២.១ ប្រាក់បញ្ញើពីធនាគារ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់បញ្ញើធនាគារ	1,657,800	6,825,163	9,917,635	40,404,445

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៤)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១២. ប្រាក់បញ្ញើពីធនាគារផ្សេងៗ (តារាងទី៤)

១២.១ ប្រាក់បញ្ញើពីធនាគារ (តារាងទី៤)

ប្រាក់បញ្ញើពីធនាគារផ្សេងៗ ទៅតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	1,166,949	4,804,329	9,385,105	38,234,918
រូបិយប័ណ្ណផ្សេងៗ	490,851	2,020,834	532,530	2,169,527
	1,657,800	6,825,163	9,917,635	40,404,445

ប្រាក់បញ្ញើពីធនាគារផ្សេងៗ ទៅតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ភាគរយក្នុង ១ ឆ្នាំ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ភាគរយក្នុង ១ ឆ្នាំ
ប្រាក់បញ្ញើចរន្ត	0.00	0.00 - 0.05

១២.២ កម្ចីពីធនាគារផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកក្នុង រូបិយប័ណ្ណបរទេស	274,820	1,131,434	-	-

កម្ចីពីធនាគារផ្សេងៗទៅតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
	274,820	1,131,434	-	-

កម្ចីពីធនាគារផ្សេងៗទៅតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ភាគរយក្នុង ១ ឆ្នាំ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ភាគរយក្នុង ១ ឆ្នាំ
កម្ចី	2.00 - 2.50	N/A

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៣. ប្រាក់បញ្ញើពីអតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
គណនីចរន្ត	6,885,681	28,348,348	8,672,129	35,330,254
បញ្ញើមានកាលកំណត់	138,273,100	569,270,353	134,450,127	547,749,817
បញ្ញើសន្សំ	35,062,315	144,351,551	40,269,608	164,058,383
	180,221,096	741,970,252	183,391,864	747,138,454

ការវិភាគបន្ថែមនៃប្រាក់បញ្ញើពីអតិថិជននៅខាងក្រោម៖
(ក) តាមប្រភេទអតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
រូបវន្តបុគ្គលនិវាសនជន	163,914,872	674,837,527	165,741,075	675,229,140
សាជីវកម្មក្នុងស្រុក	7,737,014	31,853,287	8,759,060	35,684,410
រូបវន្តបុគ្គលមិនមែន និវាសនជន	8,569,210	35,279,438	8,890,355	36,219,306
សាជីវកម្មក្រៅស្រុក	-	-	1,374	5,598
	180,221,096	741,970,252	183,391,864	747,138,454

(ខ) តាមប្រភេទរូបិយប័ណ្ណ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	174,336,850	717,744,811	180,520,593	735,440,896
ខ្មែររៀល	5,876,346	24,192,916	2,862,845	11,663,231
រូបិយប័ណ្ណផ្សេងៗ	7,900	32,525	8,426	34,327
	180,221,096	741,970,252	183,391,864	747,138,454

(គ) តាមទំនាក់ទំនង

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
មិនមែនសម្ព័ន្ធហ្មាតិ	180,188,627	741,836,577	183,365,304	747,030,249
សម្ព័ន្ធហ្មាតិ	32,469	133,675	26,560	108,205
	180,221,096	741,970,252	183,391,864	747,138,454

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងជំរុំ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៣. ប្រាក់បញ្ញើពីអតិថិជន (តារាងជំរុំ)

(ឃ) អត្រាការប្រាក់ប្រចាំ ឆ្នាំនៃប្រាក់បញ្ញើពីអតិថិជនមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ភាគរយក្នុង ១ ឆ្នាំ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ភាគរយក្នុង ១ ឆ្នាំ
គណនីចរន្ត	0.00 - 3.00	0.00 - 1.00
បញ្ញើមានកាលកំណត់	0.00 - 6.50	2.00 - 6.50
បញ្ញើសន្សំ	0.00 - 3.00	0.00 - 0.50

១៤. បំណុលភតិសន្យា

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ការវិភាគកាលកំណត់លំហូរសាច់ប្រាក់ មិនបានធ្វើអប្បបរមាក្នុងកិច្ចសន្យា				
តិចជាង ១ឆ្នាំ	487,544	2,007,219	439,462	1,787,731
១ ទៅ ៥ឆ្នាំ	974,213	4,010,835	787,339	3,202,895
ច្រើនជាង ៥ឆ្នាំ	113,400	466,868	172,467	701,596
បំណុលភតិសន្យាសរុបដែល មិនបានធ្វើអប្បបរមា	1,575,157	6,484,922	1,399,268	5,692,222
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
នាថ្ងៃទី១ ខែមករា	1,222,699	4,981,276	1,309,117	5,295,378
ការទិញបន្ថែម	594,123	2,446,004	321,206	1,308,593
ចំណាយការប្រាក់	71,794	295,576	72,018	292,970
ការទូទាត់	(503,240)	(2,071,839)	(479,642)	(1,951,180)
លម្អៀងអត្រាប្តូរប្រាក់	-	52,576	-	35,515
នាថ្ងៃទី៣១ ខែធ្នូ	1,385,376	5,703,593	1,222,699	4,981,276
ក្នុងរយៈពេល ១ ឆ្នាំ	88,245	363,305	80,323	327,236
លើសពី ១ ឆ្នាំ	1,297,131	5,340,288	1,142,376	4,654,040

ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ និងការខាតបង់នូវការជួលក្នុងឆ្នាំមានដូចខាងក្រោម៖

	២០២២ ដុល្លារអាមេរិក	២០២១ ដុល្លារអាមេរិក
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	419,894	406,649
ចំណាយលើភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្ម មានតម្លៃទាប	82,637	47,564
ការប្រាក់លើបំណុលភតិសន្យា	71,794	72,018
	574,325	526,231
សមមូលពាន់រៀល	2,339,800	2,143,865

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៥. ពន្ធលើប្រាក់ចំណូល

ការប្រកាសពន្ធរបស់ធនាគារ គឺស្ថិតនៅក្រោមការត្រួតពិនិត្យជាទៀងទាត់ដោយ អគ្គនាយកដ្ឋានពន្ធដារ("GDT")។ ដោយសារតែការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធនានាដែលប្រតិបត្តិការជាច្រើនប្រភេទ អាចនឹងមានការបកស្រាយផ្សេងគ្នា តម្លៃដែលបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចផ្លាស់ប្តូរនៅពេលក្រោយតាមការសម្រេចចុងក្រោយរបស់អគ្គនាយកដ្ឋានពន្ធដារ។

អត្រាពន្ធអនុវត្ត

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលក្នុងគ្រា("TOP") ដែលគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬ អាករអប្បបរមា 1% នៃចំណូលរួមបញ្ចូលពន្ធទាំង អស់លើកលែងពន្ធអាករលើតម្លៃបន្ថែម ដោយយកតម្លៃដែលខ្ពស់ជាងគេរវាងតម្លៃទាំងពីរគឺជាចំណាយ។

១៥.១ ចំណាយលើពន្ធលើប្រាក់ចំណូល

ចំណាយលើពន្ធលើប្រាក់ចំណូលមានដូចជា៖

	២០២២		២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ពន្ធក្នុងគ្រា	226,248	924,676	196,700	800,175
ពន្ធពន្យារ	1,506,812	6,158,340	957,174	3,893,784
	1,733,060	7,083,016	1,153,874	4,693,959

បម្រែបម្រួលនៃ ពន្ធលើប្រាក់ចំណូល (ត្រូវទទួលបាន) ត្រូវបង់ មានដូចខាងក្រោម៖

	២០២២		២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
នាថ្ងៃទី១ ខែមករា	3,826	15,587	23,889	96,631
ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រា	226,248	924,676	196,700	800,175
ពន្ធលើប្រាក់ចំណូលបានបង់	(261,325)	(1,068,035)	(216,763)	(881,792)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(888)	-	573
នាថ្ងៃទី៣១ ខែធ្នូ	(31,251)	(128,660)	3,826	15,587

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូលតាមបទបញ្ញត្តិ និងពន្ធលើប្រាក់ចំណូលមានប្រសិទ្ធភាព មានដូចខាងក្រោម៖

	២០២២		២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់ចំណេញមុនគិតពន្ធលើប្រាក់ចំណូល	7,315,885	29,900,024	4,659,620	18,955,333
ចំណាយពន្ធលើប្រាក់ចំណូលតាមអត្រាពន្ធអនុវត្ត 20% បន្ថែម	1,463,177	5,980,004	931,924	3,791,067
ចំណាយមិនអាចកាត់កងបាន	78,717	321,716	39,004	158,668
ចំណេញមិនទាន់ទទួលស្គាល់លើការប្តូរប្រាក់បរទេស	(31,157)	(127,339)	(6,147)	(25,006)
ចំណូលភាគលាភ និងផ្សេងៗ	(3,925)	(16,041)	(4,698)	(19,111)
ការកែតម្រូវផ្សេងៗ	-	-	(2,909)	(11,834)
ពន្ធលើប្រាក់ចំណូលក្នុងគ្រា (ផលប៉ះពាល់នៃពន្ធអប្បបរមា)	226,248	924,676	196,700	800,175
ចំណាយប្រសិទ្ធភាពលើពន្ធលើប្រាក់ចំណូល	1,733,060	7,083,016	1,153,874	4,693,959

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលេខ៤)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៥. ពន្ធលើប្រាក់ចំណូល (តារាងលេខ៤)

១៥.២ ពន្ធពន្យារជាទ្រព្យសកម្ម

ព័ត៌មានលម្អិតនៃពន្ធពន្យារជាទ្រព្យសកម្មសុទ្ធមានដូចខាងក្រោម៖

	២០២២		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដុល្លារអាមេរិក	ទទួលស្គាល់ក្នុង របាយការណ៍លទ្ធផលក្នុងឆ្នាំ ដុល្លារអាមេរិក	នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក
ពន្ធពន្យារជាទ្រព្យសកម្ម			
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា	20,619	(2,311)	18,308
រំលស់នៅសល់លើថ្លៃប្រតិបត្តិការឥណទាន	279,011	(57,968)	221,043
ខាតពន្ធយោងទៅគ្រាខាងមុខ	1,641,658	(1,215,263)	426,395
សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក	512,486	(181,272)	331,214
	2,453,774	(1,456,814)	996,960
ពន្ធពន្យារជាបំណុល			
ទ្រព្យ និងបរិក្ខារ រំលស់បង្គរ	2,757	(49,998)	(47,241)
	2,757	(49,998)	(47,241)
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	2,456,531	(1,506,812)	949,719
សមមូលពាន់រៀល	10,007,907	(6,097,914)	3,909,993

	២០២១		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដុល្លារអាមេរិក	ទទួលស្គាល់ក្នុង របាយការណ៍លទ្ធផលក្នុងឆ្នាំ ដុល្លារអាមេរិក	នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក
ពន្ធពន្យារជាទ្រព្យសកម្ម			
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា	20,813	(194)	20,619
រំលស់នៅសល់លើថ្លៃប្រតិបត្តិការឥណទាន	130,122	148,889	279,011
ខាតពន្ធយោងទៅគ្រាខាងមុខ	2,974,016	(1,332,358)	1,641,658
សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក	307,255	205,231	512,486
	3,432,206	(978,432)	2,453,774
ពន្ធពន្យារជាបំណុល			
ទ្រព្យ និងបរិក្ខារ រំលស់បង្គរ	(18,501)	21,258	2,757
	(18,501)	21,258	2,757
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	3,413,705	(957,174)	2,456,531
សមមូលពាន់រៀល	13,808,437	(3,800,530)	10,007,907

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទីបី)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៦. ទ្រព្យអសកម្មផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណាយទៅលើបុគ្គលិក	1,126,169	4,636,438	983,536	4,006,926
ចំណាយនូវការផ្ទេរប្រាក់ត្រូវទូទាត់	12,190	50,186	145,247	591,736
ពន្ធផ្សេងៗត្រូវទូទាត់	127,987	526,922	115,398	470,131
សំវិធានធននៃការខាតបង់ឥណទានរំពឹងទុកលើកាតព្វកិច្ច	18,621	76,663	23,912	97,417
ផ្សេងៗ	133,841	551,024	152,637	621,843
	1,418,808	5,841,233	1,420,730	5,788,053

បម្រែបម្រួលសំវិធានធនទៅលើការខាតបង់ឥណទានរំពឹងទុកលើកាតព្វកិច្ចមាននៅខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
នៅថ្ងៃទី១ ខែមករា	23,912	97,417	36,126	146,130
ការកត់ត្រាបញ្ជាក់ក្នុងអំឡុងការិយបរិច្ឆេទ	(5,291)	(21,621)	(12,214)	(49,687)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	867	-	974
នាថ្ងៃទី៣១ ខែធ្នូ	18,621	76,663	23,912	97,417

១៧. ដើមទុន

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និង ឆ្នាំ២០២១ មូលនិធិភាគហ៊ុនដែលមានសិទ្ធិអនុញ្ញាតមានភាគហ៊ុនធម្មតាចំនួន៧៥ លានដុល្លារអាមេរិក ភាគហ៊ុនដែលបានចេញទាំងស្រុង និងបង់ថ្លៃស្មើនឹង១ដុល្លារ ក្នុងមួយភាគហ៊ុន។ មិនមានចលនាណាមួយនៅក្នុងរដ្ឋធានីដែលចំណាយប្រាក់ខែក្នុងអំឡុងឆ្នាំនេះទេ។

១៨. ចំណូលពីការប្រាក់

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឥណទានទៅអតិថិជន	14,651,228	59,879,569	12,330,980	50,162,426
សមតុល្យជាមួយធនាគារផ្សេងៗ	854,816	3,493,633	625,332	2,543,851
សមតុល្យជាមួយធនាគារជាតិកម្ពុជា	37,987	155,253	8,312	33,813
	15,544,031	63,528,455	12,964,624	52,740,090

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៩. ចំណាយការប្រាក់

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់បញ្ញើពីអតិថិជន	6,587,266	26,922,156	6,927,693	28,181,855
បំណុលភតិសន្យា	71,794	293,422	72,018	292,970
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	20,749	84,801	5	20
	6,679,809	27,300,379	6,999,716	28,474,845

២០. ចំណូលសុទ្ធពីកម្រៃជើងសារ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
កម្រៃជើងសារទទួលបានពីការផ្ទេរប្រាក់	6,913,719	28,256,369	6,549,251	26,642,353
កម្រៃជើងសារផ្សេងៗ	167,087	682,885	156,092	634,982
ចំណូលសរុបបានពីកម្រៃជើងសារ	7,080,806	28,939,254	6,705,343	27,277,335
ចំណាយកម្រៃជើងសារផ្សេងៗ	(116,454)	(475,947)	(87,945)	(357,760)
ចំណាយសុទ្ធដោយកម្រៃជើងសារផ្សេងៗ	6,964,352	28,463,307	6,617,398	26,919,575

២១. ចំណូលប្រតិបត្តិការផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណេញសុទ្ធ (ខាត) ពីការប្តូរប្រាក់	(44,331)	(181,180)	192,980	785,043
ប្រាក់ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	-	-	14,546	59,173
ចំណូលពីភាគលាភ	19,626	80,211	23,490	95,557
	(24,705)	(100,969)	231,016	939,773

២២. ចំណាយបុគ្គលិក

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់ខែ និងប្រាក់ឈ្នួល	4,757,672	19,444,605	4,290,495	17,453,733
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	149,619	611,493	129,434	526,538
	4,907,291	20,056,098	4,419,929	17,980,271

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៣. ចំណាយទូទៅ និងរដ្ឋបាល

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ថ្លៃអាជ្ញាប័ណ្ណ	354,731	1,449,786	311,550	1,267,385
ជួសជុល និងការថែទាំ	311,765	1,274,184	268,060	1,090,468
ចំណាយទៅលើពន្ធផ្សេងៗ	207,901	849,691	86,804	353,119
ចំណាយទំនាក់ទំនង	143,368	585,945	130,111	529,292
ចំណាយទឹកភ្លើង	130,254	532,348	123,180	501,096
ចំណាយទៅលើការផ្សព្វផ្សាយ	120,354	491,887	21,586	87,812
ចំណាយលើបោះពុម្ព និងសម្ភារៈ	114,334	467,283	115,689	470,623
ចំណាយទៅលើការិយាល័យ	109,979	449,484	102,071	415,225
ចំណាយលើការជួល	82,637	337,737	47,564	193,490
ចំណាយទៅលើការដឹកជញ្ជូន	55,356	226,240	32,647	132,808
ចំណាយទៅលើការធ្វើដំណើរ	29,414	120,215	6,724	27,353
ចំណាយទៅលើវិទ្យុទ្ទេសក៍	24,158	98,734	32,233	131,124
ចំណាយទៅលើផ្សេងៗ	102,504	418,934	106,921	434,955
	1,786,755	7,302,468	1,385,140	5,634,750

២៤. ចំណាយលើស

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់លេខ ១)	411,972	1,683,730	558,038	2,270,099
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់លេខ 10)	419,894	1,716,106	406,649	1,654,248
ទ្រព្យអរូបិយ (កំណត់សម្គាល់លេខ 11)	202,367	827,074	205,104	834,363
	1,034,233	4,226,910	1,169,791	4,758,710

២៥. សំវិធានបង់ចំណាយពីឥណទានខាតបង់

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឥណទានទៅអតិថិជន	785,733	3,211,291	1,190,867	4,844,446
កាតព្វកិច្ច	(5,290)	(21,621)	(12,214)	(49,687)
ផ្សេងៗ	(20,738)	(84,756)	189	770
	759,705	3,104,914	1,178,842	4,795,529

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលេខ១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៦. កាតព្វកិច្ច

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឧបករណ៍ឥណទានមិនទាន់បានប្រើប្រាស់	14,165,391	58,318,915	16,911,065	68,895,679
ប្រាក់ធានា	-	-	-	-
ចំនួនសរុបដុល	14,165,391	58,318,915	16,911,065	68,895,679
សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក ទៅលើកាតព្វកិច្ចនៅក្រៅតារាងតុល្យការ	(18,621)	(76,663)	(23,912)	(97,417)
	14,146,770	58,242,252	16,887,153	68,798,262

២៧. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

ប្រតិបត្តិការសំខាន់ៗ របស់ធនាគារជាមួយសម្ព័ន្ធព្យាបាលនៅក្នុងគ្រា មាននៅខាងក្រោម៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	២០២២		២០២១	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
Sacombank Remittance Express Co., Ltd	ថ្លៃសេវា និង កម្រៃជើងសារ	(2,045)	(8,358)	(3,591)	(14,608)
	បុគ្គលិកគ្រប់គ្រង សំខាន់ៗ				
	ចំណូលការប្រាក់លើ ឥណទាន	65,539	267,858	7,980	32,463
	ចំណាយការប្រាក់លើ ប្រាក់បញ្ញើ	(25)	(102)	(537)	(2,185)
	ប្រាក់ខែ និង អត្ថប្រយោជន៍និយោជិក	(538,702)	(2,201,675)	(552,610)	(2,248,017)

សមតុល្យជាមួយភាគីពាក់ព័ន្ធក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	២០២២		២០២១	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ធនាគារមេ	សមតុល្យត្រូវទទួល	20,569,482	84,684,557	24,380,881	99,327,709
	សមតុល្យត្រូវសង	(1,654,723)	(6,812,495)	(9,911,205)	(40,378,249)
	គណនីត្រូវទទួលផ្សេងៗ	457,059	1,881,712	102,673	418,290
	គណនីត្រូវសងផ្សេងៗ	(597,945)	(2,461,740)	(126,152)	(513,943)
Sacombank Lao Co., Ltd.		(124)	(511)	(124)	(505)
Sacombank Remittance Express Co., Ltd.	គណនីត្រូវទទួលបានពី ការផ្ទេរប្រាក់	39,772	163,741	36,847	150,115
បុគ្គលិកគ្រប់គ្រង សំខាន់ៗ	ប្រាក់កម្ចី	942,119	3,878,704	181,723	740,340
	ប្រាក់បញ្ញើ	(32,469)	(133,675)	(26,560)	(108,205)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៣)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពធនាគារត្រូវ បានប្រឈមមុខនូវហានិភ័យហិរញ្ញវត្ថុ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យរូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសន្ទនីយភាពជាច្រើនប្រភេទ។ ការប្រឈមមុខជាមួយហានិភ័យ គឺជាបញ្ហាស្នូលចំពោះវិស័យហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការ គឺជាហានិភ័យមួយដែលមិនអាចជៀសបាននៅក្នុងអាជីវកម្ម។

ធនាគារ មានគោលបំណងអនុលោមតាមបទបញ្ញត្តិរបស់ធនាគារជាតិ នៃ កម្ពុជា ចំពោះគោលបំណងលើការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ក៏ប៉ុន្តែធនាគារបានទទួលស្គាល់ថាការអនុវត្តល្អបំផុតទៅតាមអន្តរជាតិ នៅលើការគ្រប់គ្រងហានិភ័យមិនទាន់បានអនុវត្តពេញលេញនៅឡើយទេ។

គណៈគ្រប់គ្រងបានបង្កើត គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល ហើយនិងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីបង្កើតប៉ារ៉ាម៉ែត្រទូលំទូលាយមួយសម្រាប់ហានិភ័យដែលអាចទទួលបានសម្រាប់ធនាគារ។ ព្រមទាំងដើម្បីត្រួតពិនិត្យសកម្មភាពប្រឆាំងនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

ធនាគារមានទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់នៅក្នុងដៃ	11,833,191	48,717,247	7,901,883	32,192,271
សមតុល្យនៅធនាគារជាតិ	27,849,071	114,654,625	44,305,706	180,501,446
សមតុល្យនៅធនាគារផ្សេងៗ	27,199,009	111,978,320	51,146,228	208,369,733
ឧបករណ៍មូលធននៅក្នុង FVOCI	25,000	102,925	25,000	101,850
ឥណទានទៅអតិថិជន	175,260,550	721,547,684	143,802,560	585,851,629
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	274,272	1,129,178	266,697	1,086,524
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	242,441,093	998,129,979	247,448,074	1,008,103,453
បំណុលហិរញ្ញវត្ថុ				
ការដាក់ប្រាក់ និងកម្ចីពីធនាគារ និងគ្រឹះស្ថានឥណទានផ្សេងទៀត	1,932,620	7,956,597	9,917,635	40,404,445
ប្រាក់បញ្ញើពីអតិថិជន	180,221,096	741,970,252	183,391,864	747,138,454
បំណុលភតិសន្យា	1,385,376	5,703,593	1,222,699	4,981,276
បំណុលហិរញ្ញវត្ថុសរុប	183,539,092	755,630,442	194,532,198	792,524,175

ការគ្រប់គ្រងដើមទុន

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់ធនាគារ គឺដើម្បីធានាថាធនាគារបានគោរពតាមតម្រូវការដើមទុនដែលបានកំណត់ឡើងពីខាងក្រៅ និងរក្សាជំហរតុល្យភាពហិរញ្ញវត្ថុ និងសមាសធាតុដើមទុនឲ្យសមស្របដើម្បីទ្រទ្រង់សកម្មភាពអាជីវកម្មធនាគារ និងបង្កើនតម្លៃរបស់ម្ចាស់។

ធនាគារគ្រប់គ្រងរចនាសម្ព័ន្ធដើមទុនរបស់ខ្លួន និងធ្វើការកែតម្រូវវាឲ្យវាដោយមើលឃើញពីការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច និងលក្ខណៈថានិក្ខន្ធនៃសកម្មភាពរបស់ធនាគារ។ ដើម្បីរក្សា ឬ កែសម្រួលរចនាសម្ព័ន្ធដើមទុនធនាគារអាចធ្វើការកែតម្រូវនូវចំនួនទឹកប្រាក់នៃការទូទាត់ភាគលាភទៅម្ចាស់ ចំណូលពីដើមទុន។ ធនាគារ មិនបានធ្វើការផ្លាស់ប្តូរណាមួយទេក្នុងគោលបំណង គោលការណ៍និងដំណើរការពីឆ្នាំមុន។

តម្លៃសុទ្ធ និងទ្រព្យសកម្មដែលបានឆ្លងហានិភ័យត្រូវបានគណនាទៅតាមបទបញ្ញត្តិរបស់ធនាគារជាតិ។ គណៈគ្រប់គ្រងជឿជាក់ថា ធនាគារបានអនុលោមទៅតាមសមាមាត្រសមធនភាពដែលបានកំណត់ដោយ ធនាគារជាតិ នៃ កម្ពុជា និងរាល់តម្រូវការដើមទុនកំណត់ដោយខាងក្រៅ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

២៨.១ ហានិភ័យឥណទាន

ធនាគារត្រូវប្រឈមទៅលើហានិភ័យឥណទាន ដែលជាហានិភ័យអាចធ្វើឲ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះធនាគារ ដែលកើតឡើងដោយការមិនបានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន។ ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតសម្រាប់អាជីវកម្មរបស់ធនាគារ។ ហានិភ័យឥណទានកើតឡើងជាមូលដ្ឋានក្នុងសកម្មភាពផ្តល់ប្រាក់កម្ចីចំពោះឥណទាន និងបុរេប្រទាន។ ធនាគារក៏មានហានិភ័យឥណទានចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមិនបង្ហាញក្នុងតារាងតុល្យការ ដូចជាកាតព្វកិច្ចឥណទាន។

(ក) ការវាស់ស្ទង់ទៅលើហានិភ័យឥណទាន
 ធនាគារវាយតម្លៃទៅលើប្រេហ្វាប៊ីលីតេនៃលំនាំដើមទៅលើ រូបវន្តបុគ្គលភាគីពាក់ព័ន្ធជាដៃគូទៅតាមគោលការណ៍ឥណទាន នីតិវិធី និងការអនុវត្ត។ គណៈកម្មាធិការឥណទានជាអ្នកទទួលខុសត្រូវទៅលើការកំណត់ភាពសមស្រប និងភាពគ្រប់គ្រាន់នៃគោលនយោបាយឥណទានខ្លួន។

(ខ) គោលការណ៍គ្រប់គ្រងដែនកំណត់ និងកាត់បន្ថយហានិភ័យ
 ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ប្រាក់កម្ចីទៅរូបវន្តបុគ្គល ឬ សហគ្រាស នៅព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងដែនកំណត់ និងត្រួតពិនិត្យការប្រមូលផ្តុំ ហានិភ័យឥណទាននៅពេលណាដែលវាត្រូវបានកំណត់អត្តសញ្ញាណឃើញ។ ហានិភ័យធំៗ ត្រូវបានកំណត់ដោយធនាគារជាតិថា ជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលបានបុគ្គលណាមួយនៅពេលដែលលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារនិងនឹងរក្សាទុកគ្រប់ពេលវេលានូវសមាមាត្រដែលមិនលើសពី 20%។ ធនាគារក៏រក្សាទុកសមាមាត្រអតិបរមាគ្រប់ពេលវេលា 300% រវាងការប្រឈមមុខមូលនិធិផ្ទាល់សុទ្ធសរុប។

ធនាគារក៏បានប្រើគោលការណ៍ជាច្រើន និងអនុវត្តគោលការណ៍ទាំងនោះ ដើម្បីកាត់បន្ថយហានិភ័យ។ គោលការណ៍ដ៏សាមញ្ញបំផុត គឺការទទួលបានវត្ថុបញ្ជាក់សុវត្ថិភាព នៅក្នុងទម្រង់ជាវត្ថុបញ្ជាក់ក្នុងការបញ្ចេញឥណទានទៅអតិថិជន ដែលគោលការណ៍នេះជាទម្រង់ចម្បង។ ធនាគារក៏បានអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ដាក់លាក់ នៃវត្ថុបញ្ជាក់ ឬ ការកាត់បន្ថយហានិភ័យឥណទាន។

ប្រភេទវត្ថុបញ្ជាក់ចម្បង សម្រាប់ឥណទានអតិថិជនមានដូចជា៖

- ការបញ្ជាក់លើអចលនទ្រព្យរស់នៅ (ដី អគារ និងទ្រព្យសកម្មផ្សេងៗទៀត)
- ថ្លៃលើទ្រព្យសកម្មអាជីវកម្មដូចជា ដីធ្លី និងអគារ
- ប្រាក់បញ្ញើមានការកំណត់របស់អតិថិជនដែលបានដាក់ក្នុងធនាគារ និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកំណត់

(គ) ការប៉ះពាល់អតិបរមាលើហានិភ័យឥណទានពេលកំណត់ជាមួយទ្រព្យដាក់បញ្ជាក់ ឬ ការពង្រឹងឥណទានផ្សេងៗទៀត
 តារាងខាងក្រោមបង្ហាញនូវហានិភ័យឥណទានអតិបរមាមុនទេ កំណត់ជាមួយទ្រព្យដាក់បញ្ជាក់ ឬ ការពង្រឹងឥណទានផ្សេងៗទៀត ទៀតរបស់ធនាគារ។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សមតុល្យនៅធនាគារជាតិកម្ពុជាសរុប	27,849,071	114,654,625	44,305,706	180,501,446
សមតុល្យនៅធនាគារផ្សេងៗ សរុប	27,218,747	112,059,581	51,186,704	208,534,632
ឥណទានទៅអតិថិជនសរុប	198,484,928	817,162,448	166,243,163	677,274,646
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	274,272	1,129,178	266,697	1,086,524
កាតព្វកិច្ចក្រៅតារាងតុល្យការ	14,165,391	58,318,915	16,911,065	68,895,679
	267,992,409	1,103,324,748	278,913,335	1,136,292,927

ការប៉ះពាល់អតិបរមាហានិភ័យឥណទានទៅលើទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានកំណត់ត្រឹមតម្លៃយោងទៅកាលបរិច្ឆេទបញ្ជាក់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និង 2021។ ធនាគាររក្សាទ្រព្យបញ្ជាក់ចំពោះឥណទានទៅអតិថិជន ក្នុងទម្រង់ជាហិរញ្ញវត្ថុតែកអចលនទ្រព្យ ការធានា និងមូលបត្រដែលបានចុះបញ្ជីផ្សេងៗលើទ្រព្យសកម្ម និងទ្រព្យសកម្មផ្សេងៗទៀត។ ការប៉ាន់ប្រមាណនៃតម្លៃសមស្រប គឺផ្អែកលើតម្លៃនៃទ្រព្យបញ្ជាក់ដែលត្រូវបានវាយតម្លៃនៅពេលខ្លីហើយត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ យោងតាមគោលនយោបាយប្រាក់កម្ចីផ្ទៃក្នុង និងគោលការណ៍ណែនាំនៃបទប្បញ្ញត្តិ។

កំណត់សម្គាល់របៀបរបររបស់អង្គការសហប្រតិបត្តិការស្រូវ (អតិថិជន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (អតិថិជន)

២៤.១ ហានិភ័យឥណទាន (អតិថិជន)

(ឃ) បណ្តុំនៃហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងហានិភ័យឥណទាន

បណ្តុំនៃហានិភ័យកើតមាននៅពេលដែលតួភាគីម្ខាង បានចូលរួមក្នុងសកម្មភាពអាជីវកម្មស្រូវ ឬ ក្នុងភូមិសាស្ត្រតែមួយដូចគ្នាមាន ឬ មានលក្ខណៈសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចបង្កដល់សមត្ថភាពក្នុងការគោរពតាមកិច្ចសន្យាដែលអាចនឹងទទួលបាននូវទិពល នៃការផ្លាស់ប្តូរនៃសេដ្ឋកិច្ច នយោបាយ ឬ លក្ខខណ្ឌដទៃទៀត។ បណ្តុំនៃហានិភ័យ បានគូសបញ្ជាក់ពីការពិប្រយ័ត្នទាក់ទងនឹងការប្រតិបត្តិរបស់ធនាគារចំពោះការអភិវឌ្ឍ ដែលមានផលប៉ះពាល់ដល់វិស័យ ឬ ទីតាំងភូមិសាស្ត្រណាមួយ។

ការបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុតាមវិស័យឧស្សាហកម្មរបស់ធនាគារ មុនពេលគិតបញ្ចូលឥណទានផ្សេងទៀត (ការប៉ះពាល់អតិបរមា) មានដូចខាងក្រោម៖

	សមតុល្យជាមួយ ធនាគារជាតិ ដុល្លារអាមេរិក	សមតុល្យជាមួយ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទានមេរតិចិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	សរុប
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២					
អន្តរការីហិរញ្ញវត្ថុ	27,849,071	27,218,747	-	-	55,067,818
ការប្រើប្រាស់ផ្ទាល់ខ្លួន លក់ដុំ និងរាយ	-	-	91,346,542	-	91,346,542
ការជីកវី	-	-	40,768,765	-	40,768,765
អចលនទ្រព្យ និងសំណង់	-	-	16,789,144	-	16,789,144
ការនាំចេញ និងការនាំចូល	-	-	20,964,185	-	20,964,185
សេវាកម្ម	-	-	7,122,272	-	7,122,272
ឧស្សាហកម្មផ្សេងៗ	-	-	1,040,020	-	1,040,020
	27,849,071	27,218,747	198,484,928	274,272	253,827,018
ដក - សិរិទានធនសម្រាប់ការបាត់បង់ ឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ	-	(19,738)	(23,224,378)	-	(23,244,116)
	27,849,071	27,199,009	175,260,550	274,272	230,582,902
សមមូលជាពាន់រៀល	114,654,625	111,978,320	721,547,684	1,129,178	949,309,807

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ដុល្លារ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ដុល្លារ)

២៤.១ ហានិភ័យឥណទាន (តំបន់ដុល្លារ)

(ឃ) បណ្តឹងហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងហានិភ័យឥណទាន (តំបន់ដុល្លារ)

	សមតុល្យជាមួយ ធនាគារពាណិជ្ជកម្ម ដុល្លារអាមេរិក	សមតុល្យជាមួយ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទានមេរតិចិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១					
អន្តរការីហិរញ្ញវត្ថុ	44,305,706	51,186,704	-	-	95,492,410
ការប្រើប្រាស់ផ្ទាល់ខ្លួន	-	-	80,331,869	-	80,331,869
លក់ដុំ និងរាយ	-	-	29,278,963	-	29,278,963
ការដឹកជញ្ជូន	-	-	16,789,144	-	16,789,144
អចលនទ្រព្យ និងសំណង់	-	-	13,074,092	-	13,074,092
ការនាំចេញ និងការនាំចូល	-	-	5,759,258	-	5,759,258
សេវាកម្ម	-	-	1,187,317	-	1,187,317
ឧស្សាហកម្មផ្សេងៗ	-	-	19,822,520	266,697	20,089,217
	44,305,706	51,186,704	166,243,163	266,697	262,002,270
ដក- សំវិធានធនសម្រាប់ការបាត់បង់ ឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ	-	(40,476)	(22,440,603)	-	(22,481,079)
	44,305,706	51,146,228	143,802,560	266,697	239,521,191
សមមូលជាពាន់រៀល	180,501,446	208,369,733	585,851,629	1,086,524	975,809,332

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី១)

២៨.១ ហានិភ័យឥណទាន (តំបន់ទី១)

(ង) គុណភាពឥណទានតាមចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ
តារាងខាងក្រោមបង្ហាញ ពីគុណភាពឥណទានតាមចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុយោងទៅតាមគោលការណ៍ផ្លាស់ប្តូរដំណាក់កាលរបស់ធនាគារ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារជាតិសរុប	27,849,071	-	-	27,849,071
សមតុល្យនៅធនាគារផ្សេងៗសរុប	27,218,747	-	-	27,218,747
ឥណទានទៅអតិថិជនសរុប	153,015,978	1,585,933	43,883,017	198,484,928
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	237,010	-	-	237,010
	208,320,806	1,585,933	43,883,017	253,789,756
ដក- សំវិធានធនសម្រាប់ការបាត់បង់ ឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ	(188,876)	(56,811)	(22,998,429)	(23,244,116)
	208,131,930	1,529,122	20,884,588	230,545,640
សមមូលពាន់រៀល	856,879,155	6,295,395	85,981,849	949,156,399

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារជាតិសរុប	44,305,706	-	-	44,305,706
សមតុល្យនៅធនាគារផ្សេងៗសរុប	51,186,704	-	-	51,186,704
ឥណទានទៅអតិថិជនសរុប	129,976,634	1,583,691	34,682,838	166,243,163
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	232,359	-	-	232,359
	225,701,403	1,583,691	34,682,838	261,967,932
ដក- សំវិធានធនសម្រាប់ការបាត់បង់ ឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ	(274,656)	(119,618)	(22,086,805)	(22,481,079)
	225,426,747	1,464,073	12,596,033	239,486,853
សមមូលពាន់រៀល	918,388,568	5,964,633	51,316,238	975,669,439

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

២៨.២ ហានិភ័យប្រតិបត្តិការ

ការខាតបង់ហានិភ័យប្រតិបត្តិការដែលកើតឡើងពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ ឬ មិនជោគជ័យដែលកើតឡើងពីកត្តានុស្ស និងប្រព័ន្ធ ឬ ពីកត្តាខាងក្រៅត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានកើតឡើងការត្រួតពិនិត្យ និងការវាយការណ៍ ត្រឹមត្រូវនៃសកម្មភាពអាជីវកម្មដែលអង្គការត្រួតពិនិត្យនិងគាំទ្រដែលឯករាជ្យពីអង្គការអាជីវកម្មនិងការត្រួតពិនិត្យដែលផ្តល់ដោយអ្នកគ្រប់គ្រង។ គណៈគ្រប់គ្រងហានិភ័យតម្រូវឲ្យមានការបង្កើតវិធានសម្រាប់ការត្រួតពិនិត្យ និងគោលការណ៍គ្រប់គ្រងច្បាស់លាស់។ គោលការណ៍ និងវិធានការ ត្រួតពិនិត្យជាច្រើនត្រូវបានអនុវត្ត។ ទាំងនេះរួមមានការបង្កើតនូវអាជ្ញាធរចុះហត្ថលេខាការកំណត់ប្រព័ន្ធគ្រប់គ្រងនីតិវិធីត្រួតពិនិត្យ និង ឯកសារ។ ទាំងនេះត្រូវបានពិនិត្យជាញឹកញាប់ដើម្បីដោះស្រាយហានិភ័យប្រតិបត្តិការនៃអាជីវកម្មរបស់ធនាគារ។

២៨.៣ ហានិភ័យទីផ្សារ

ធនាគារផ្តោតលើហានិភ័យទីផ្សារ ដែលជាហានិភ័យដែលតម្លៃសមរម្យ ឬ លំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ និងបម្រែបម្រួល ដោយសារការផ្លាស់ប្តូរនៅតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពីការបើកចំហរនូវអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធនដែរ ទាំងនេះ អាចត្រូវប៉ះពាល់ដោយចលនា និងបម្រែបម្រួលទីផ្សារទូទៅ និងជាក់លាក់ណាមួយទៅតាមមត្រីតនៃភាពមិនចុះសម្រុងនៃអត្រា ឬ តម្លៃ ទីផ្សារនៃអត្រាការប្រាក់ឥណទានអត្រាប្តូររូបិយប័ណ្ណ និងតម្លៃភាគហ៊ុន។

(i) ហានិភ័យអត្រាប្តូរប្រាក់

ធនាគារធ្វើប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការជាដុល្លារអាមេរិក ខ្មែររៀល និងរូបិយប័ណ្ណផ្សេងៗទៀត។ ហានិភ័យអត្រាប្តូរប្រាក់បានកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មពេលអនាគត ហើយនៅពេលទ្រព្យសកម្ម និងបំណុលដែលត្រូវបាន ទទួលស្គាល់ជារូបិយប័ណ្ណដែលមិនមែនជារូបិយប័ណ្ណ និងដំណើរការរបស់ធនាគារ។ សមតុល្យទ្រព្យសកម្ម និងបំណុលជារូបិយប័ណ្ណដែលបានទទួលស្គាល់ទៅកាន់រូបិយប័ណ្ណផ្សេងៗត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដូចខាងក្រោម៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	ដុល្លារអាមេរិក	រៀល	រូបិយប័ណ្ណដទៃ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	11,474,487	267,701	91,003	11,833,191
សមតុល្យនៅធនាគារជាតិ	26,795,863	1,053,208	-	27,849,071
សមតុល្យនៅធនាគារផ្សេងៗ	23,952,347	2,823,703	422,959	27,199,009
ឧបករណ៍មូលធនក្នុង FVOCI	25,000	-	-	25,000
ឥណទានអតិថិជន	161,130,464	14,130,086	-	175,260,550
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	237,010	-	-	237,010
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	223,615,171	18,274,698	513,962	242,403,831
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	1,441,769	-	490,851	1,932,620
ប្រាក់បញ្ញើពីអតិថិជន	174,336,850	5,876,346	7,900	180,221,096
ភតិសន្យា	1,385,376	-	-	1,385,376
បំណុលហិរញ្ញវត្ថុសរុប	177,163,995	5,876,346	498,751	183,539,092
គម្លាតប្តូររូបិយប័ណ្ណសុទ្ធ	46,451,176	12,398,352	15,211	58,864,739

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងជំរុំ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តារាងជំរុំ)

២៨.៣ ហានិភ័យទីផ្សារ (តារាងជំរុំ)

(i) ហានិភ័យអត្រាប្តូរប្រាក់ (តារាងជំរុំ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដុល្លារអាមេរិក	រៀល	រូបិយប័ណ្ណដទៃ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	6,717,710	210,837	973,336	7,901,883
សមតុល្យនៅធនាគារជាតិ	43,214,562	1,091,144	-	44,305,706
សមតុល្យនៅធនាគារផ្សេងៗ	47,524,970	3,170,403	450,855	51,146,228
ឧបករណ៍មូលធនក្នុង FVOCI	25,000	-	-	25,000
ឥណទានអតិថិជន	132,766,953	11,035,607	-	143,802,560
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	232,359	-	-	232,359
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	230,481,554	15,507,991	1,424,191	247,413,736
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើធនាគារផ្សេងៗ	9,385,105	-	532,530	9,917,635
ប្រាក់បញ្ញើអតិថិជន	180,520,593	2,862,845	8,426	183,391,864
ភតិសន្យា	1,222,699	-	-	1,222,699
បំណុលហិរញ្ញវត្ថុសរុប	191,128,397	2,862,845	540,956	194,532,198
កម្មវិធីរូបិយប័ណ្ណសុទ្ធ	39,353,157	12,645,146	883,235	52,881,538

(ii) ហានិភ័យតម្លៃ

ធនាគារមិនត្រូវបានប្រឈមនឹងហានិភ័យតម្លៃមូលបត្រទេ ព្រោះធនាគារមិនបានកាន់កាប់ការវិនិយោគណាមួយដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់លក់ ឬ នៅក្នុងតម្លៃពិតក្នុងប្រាក់ចំណេញ ឬខាតទេ

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យលំហូរអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នាអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុ និងអាចប្រែប្រួលដោយសារតាមផ្លាស់ប្តូរនូវអត្រាការប្រាក់ក្នុងទីផ្សារ។ កម្រិតការប្រាក់អាចនឹងកើនឡើងដោយសារការផ្លាស់ប្តូរនឹងអាចកាត់បន្ថយការខាតបង់ ក្នុងករណីមានចលនាណាប្រែប្រួលមិនបានគិតទុកមុន។ គណៈគ្រប់គ្រងរបស់ធនាគារខណៈនេះមិនទាន់មានគោលការណ៍ក្នុងការកំណត់កម្រិតនូវការលម្អៀងនៃអត្រាការប្រាក់នៅឡើយទេ។ ទោះយ៉ាងណាក៏ដោយគណៈគ្រប់គ្រងក៏នៅតែតាមដានភាពលម្អៀងនេះជាទៀងទាត់ដែរ។

ហានិភ័យការប្រាក់កើតឡើងនៅដោយលទ្ធភាព នៃការផ្លាស់ប្តូរនូវអត្រាការប្រាក់ដែលអាចប៉ះពាល់ដល់ផលចំណេញពីអនាគត ឬ តម្លៃពិត និងឧបករណ៍ហិរញ្ញវត្ថុ។ ធនាគារអាចប្រឈមនឹងហានិភ័យអត្រាការប្រាក់ ដោយសារតែភាពលម្អៀងនៃអត្រាការប្រាក់ដែលបានកំណត់តម្លៃឡើងវិញដែលបានធ្វើទៅលើទ្រព្យសកម្ម និងទ្រព្យអសកម្ម។ ធនាគារគ្រប់គ្រងហានិភ័យនេះដោយការផ្ទេរផ្តល់នូវការកំណត់តម្លៃឡើងវិញដែលធ្វើទៅលើទ្រព្យសកម្ម និងទ្រព្យអសកម្មដោយធ្វើទៅតាមយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

កំណត់សម្គាល់របៀបរបររបស់ហិរញ្ញវត្ថុ (តំបន់ជំនួស)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ជំនួស)

២៨.៣ ហានិភ័យអតិថិជន (តំបន់ជំនួស)

(iii) ហានិភ័យអតិថិជនត្រូវបានបញ្ជាក់ (តំបន់ជំនួស)

	ហួសកាលកំណត់ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	ពី១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី៣ ទៅ ១២ខែ ដុល្លារអាមេរិក	ពី១ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	11,833,191	-	-	-	-	-	11,833,191
សមតុល្យនៅធនាគារជាតិ	-	25,351,351	2,497,720	-	-	-	-	27,849,071
សមតុល្យនៅធនាគារផ្សេងៗ	-	22,206,763	-	2,979,137	2,013,109	-	-	27,199,009
ឧបករណ៍មូលធនក្នុង FVOCI	-	25,000	-	-	-	-	-	25,000
ឥណទានទៅអតិថិជន	9,648,985	-	5,892,102	5,689,560	154,029,903	-	-	175,260,550
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	600	3,455	19,370	204,585	9,000	237,010
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	9,648,985	59,416,305	8,390,422	8,672,152	156,062,382	204,585	9,000	242,403,831
បំណុលហិរញ្ញវត្ថុ								
ការដាក់ប្រាក់ និងកម្ចីពីធនាគារ និងគ្រឹះស្ថានឥណទានផ្សេងទៀត	-	-	1,657,800	-	-	-	274,820	1,932,620
ប្រាក់បញ្ញើពីអតិថិជន	-	158,584	78,205,177	30,556,840	65,403,878	5,896,617	-	180,221,096
ភតិសន្យា	-	-	-	1,018	29,827	1,155,832	198,699	1,385,376
បំណុលហិរញ្ញវត្ថុសរុប	-	158,584	79,862,977	30,557,858	65,433,705	7,052,449	473,519	183,539,092
គុណភាពប្រាក់	9,648,985	59,257,721	(71,472,555)	(21,885,706)	90,628,677	(6,847,864)	(464,519)	58,864,739
សមមូលពាន់រៀល	39,724,871	243,964,038	(294,252,509)	(90,103,452)	373,118,263	(28,192,656)	(1,912,425)	242,346,130

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

២៨.៣ ហានិភ័យនិយមន័យ (តំបន់ឥណ្ឌូ)

(iii) ហានិភ័យអត្រាការប្រាក់ (តំបន់ឥណ្ឌូ)

	ហួសកាលកំណត់ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	ពី១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី៣ ទៅ ១២ខែ ដុល្លារអាមេរិក	ពី១ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	7,901,883	-	-	-	-	-	7,901,883
សមតុល្យនៅធនាគារជាតិ	-	41,487,774	-	2,817,932	-	-	-	44,305,706
សមតុល្យនៅធនាគារផ្សេងៗ	-	28,527,630	1,016,027	10,037,678	11,564,893	-	-	51,146,228
ឧបករណ៍មូលធនក្នុង FVOCI	-	25,000	-	-	-	-	-	25,000
ឥណទានទៅអតិថិជន	5,221,412	-	2,730,200	5,397,700	130,453,248	-	-	143,802,560
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	12,440	1,800	36,247	160,872	21,000	232,359
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	5,221,412	77,942,287	3,758,667	18,255,110	142,054,388	160,872	21,000	247,413,736
បំណុលហិរញ្ញវត្ថុ								
ការដាក់ប្រាក់ និងកម្ចីពីធនាគារ និងគ្រឹះស្ថានឥណទានផ្សេងទៀត	-	-	9,917,635	-	-	-	-	9,917,635
ប្រាក់បញ្ញើពីអតិថិជន	-	559,675	83,871,221	40,247,881	52,322,587	6,390,500	-	183,391,864
ភតិសន្យា	-	-	-	2,831	71,648	684,760	463,460	1,222,699
បំណុលហិរញ្ញវត្ថុសរុប	-	559,675	93,788,856	40,250,712	52,394,235	7,075,260	463,460	194,532,198
តម្លៃសុវត្ថិភាព	5,221,412	77,382,612	(90,030,189)	(21,995,602)	89,660,153	(6,914,388)	(442,460)	52,881,538
សមមូលពាន់រៀល	21,272,034	315,256,761	(366,782,990)	(89,610,084)	365,275,463	(28,169,217)	(1,802,582)	215,439,385

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី២)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់រយៈពេលប្រចាំឆ្នាំ

២៨. ការប្រគល់សិទ្ធិប្រើប្រាស់ដី (តំបន់ទី២)

២៨.៤ ហានិភ័យសន្តិសុខសេវា

ហានិភ័យសន្តិសុខសេវា ជាហានិភ័យដែលធនាគារមិនអាចបំពេញកិច្ចទូទាត់ប្រាក់តែជាប់ទាក់ទងនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន នៅពេលដែលពួកគេផ្តល់ពេលវេលាកំណត់ និងតម្រូវឱ្យជំនួសមូលនិធិនៅពេលពួកគេត្រូវបានដកប្រាក់។ ផលប៉ះពាល់នៃបញ្ហានេះអាចជាការខកខានមិនបានបំពេញកិច្ចទូទាត់ប្រាក់បញ្ញើ និងបំពេញតាមការសន្យាក្នុងការខ្ចីប្រាក់។ គណៈគ្រប់គ្រងដី អ្នកត្រួតពិនិត្យលើសន្តិសុខសេវាប្រើប្រាស់ប្រាក់បញ្ញើ និងគ្រប់គ្រងការប្រមូលផ្តុំ និងទម្រង់នៃការកំណត់បំណុល។ ការត្រួតពិនិត្យ និងការវាយតម្លៃស្របតាមការសន្យា និងការប្រកាសផ្សេងៗ មានតួនាទីពិនិត្យចលនាផ្លាស់ប្តូររបស់អ្នកដាក់ប្រាក់បញ្ញើសំខាន់ៗ និងការព្យាករណ៍នៃការដកប្រាក់របស់ពួកគេ។ តារាងខាងក្រោមបង្ហាញពីការវិភាគនៃទ្រព្យសកម្ម និងបំណុលរបស់ធនាគារទៅតាមកាលកំណត់ដោយយោងទៅតាមរយៈពេលនៅសល់ ត្រឹមត្រូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុទៅដល់កាលបរិច្ឆេទជុំវិញដុតកំណត់តាមកិច្ចសន្យា ឬ តាមការប៉ាន់ស្មាន។

តម្លៃ

	ហួសកាលកំណត់						
	លើសពី៣ខែ ដុល្លារអាមេរិក	រហូតដល់៣ខែ ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	ពី១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី៣ ទៅ ១២ខែ ដុល្លារអាមេរិក	លើសពី ៤ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	11,833,191	-	-	-	11,833,191
សមតុល្យនៅធនាគារជាតិ	-	-	25,351,352	2,497,719	-	-	27,849,071
សមតុល្យនៅធនាគារផ្សេងៗ	-	-	22,206,763	2,979,137	2,013,109	-	27,199,009
ឧបករណ៍មូលធនក្នុង FVOCI	-	-	-	-	-	25,000	25,000
ឥណទានទៅអតិថិជន	1,381,789	8,267,195	5,892,102	5,689,561	47,830,330	80,804,987	175,260,550
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	600	3,455	19,370	9,000	237,010
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,381,789	8,267,195	65,284,008	11,169,872	49,862,809	25,599,171	242,403,831
បំណុលហិរញ្ញវត្ថុ							
ការដាក់ប្រាក់ និងកម្ចីពីធនាគារ និង គ្រឹះស្ថានភាពមានផ្សេងទៀត	-	-	1,657,800	-	-	274,820	1,932,620
ប្រាក់បញ្ញើពីអតិថិជន	-	-	78,363,761	30,556,840	65,403,878	5,896,617	180,221,096
ភតិសន្យា	-	-	-	1,018	29,827	1,155,832	1,385,376
បំណុលហិរញ្ញវត្ថុសរុប	-	-	80,021,561	30,557,858	65,433,705	7,052,449	183,539,092
គម្លាតសន្តិសុខសេវាសរុប	1,381,789	8,267,195	(14,737,553)	(19,387,986)	(15,570,896)	18,546,722	58,864,739
សមមូលពាន់រៀល	5,688,825	34,036,042	(60,674,506)	(79,820,338)	(64,105,379)	76,356,854	242,346,130

កំណត់សម្គាល់របស់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ជំនួស)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ជំនួស)

២៨.៤ ហានិភ័យសន្តិសុខនិយមនាគ (តំបន់ជំនួស)

	បរិច្ឆេទ						
	លើសពី៣ខែ ដុល្លារអាមេរិក	រហូតដល់៣ខែ ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	ពី១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី៣ ទៅ ១២ខែ ដុល្លារអាមេរិក	ពី១ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	7,901,883	-	-	-	7,901,883
សមតុល្យនៅធនាគារជាតិ	-	-	41,487,774	2,817,932	-	-	44,305,706
សមតុល្យនៅធនាគារផ្សេងៗ	-	-	29,543,657	10,037,678	11,564,893	-	51,146,228
ឧបករណ៍មូលធនក្នុង FVOCI	-	-	-	-	-	25,000	25,000
តំណទានទៅអតិថិជន	1,528,689	3,692,723	2,730,200	5,397,700	37,464,540	67,473,258	143,802,560
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	12,440	1,800	36,247	21,000	232,359
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,528,689	3,692,723	81,675,954	18,255,110	49,065,680	67,519,258	247,413,736
បំណុលហិរញ្ញវត្ថុ							
ការដាក់ប្រាក់ និងកម្ចីពីធនាគារ និង គ្រឹះស្ថានតំណទានផ្សេងទៀត	-	-	9,917,635	-	-	-	9,917,635
ប្រាក់បញ្ញើអតិថិជន	-	-	84,430,896	40,247,881	52,322,587	6,390,500	183,391,864
ភតិសន្យា	-	-	-	2,831	71,648	463,460	1,222,699
បំណុលហិរញ្ញវត្ថុសរុប	-	-	94,348,531	40,250,712	52,394,235	463,460	194,532,198
គម្លាតសន្ទនីយភាពសុទ្ធ	1,528,689	3,692,723	(12,672,577)	(21,995,602)	(3,328,555)	18,601,062	52,881,538
សមមូលការរៀបរយ	6,227,881	15,044,154	(51,628,079)	(89,610,084)	(13,560,534)	75,780,728	215,439,385

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

២៨.៥ តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ

ឧបករណ៍ ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ និងឧបករណ៍ដែលមិនមាននៅតារាងតុល្យការ។ តម្លៃសមស្របគឺជា តម្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬ បង់ដើម្បីផ្ទេរទ្រព្យអសកម្មក្នុងប្រតិបត្តិការនៅកាលបរិច្ឆេទនៃការវាស់វែងដើម ឬ ក្នុងករណីដែល មិនមានទិដ្ឋភាពអត្ថប្រយោជន៍ច្រើនបំផុតដែលធនាគារបានចូលប្រើនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឲ្យ ការប៉ាន់ប្រមាណនៃតម្លៃសមស្របដូចកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលអាចដកស្រង់ និងអង្កេតដែលអាចរកបានត្រូវប្រើជាមូលដ្ឋាននៃតម្លៃត្រឹមត្រូវលើឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារ ដែលត្រូវបានដកស្រង់ និងសង្កេតមិនអាចដឹងបានត្រូវបានគេប៉ាន់ប្រមាណដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតទាក់ទងនឹងលក្ខណៈ ហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ អត្រាបញ្ចុះតម្លៃតាមការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគតនិងកត្តាផ្សេងៗទៀត។

ព័ត៌មានតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទៅព្រោះវាមិនស្ថិតនៅក្នុងវិសាលភាពនៃ (CIFRS) 7៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឲ្យបង្ហាញព័ត៌មានតម្លៃសមស្រប។ ទាំងនេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុន បុគ្គលិក និងទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លីសមតុល្យចែងក្នុងប្រកាសប្រាក់បញ្ញើ និងប្រាក់ តម្កល់នៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតប្រាក់បញ្ញើពីអតិថិជន និងធនាគារទ្រព្យសកម្មផ្សេងៗ និងការខ្ចីរយៈពេល មិនផ្តល់ផលប៉ះពាល់ ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញទីផ្សារ ដោយសារតែរយៈពេលមានកំណត់រហូតដល់ថ្ងៃផុតកំណត់នៃឧបករណ៍ទាំងនេះ។ ហេតុដូច្នេះ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុនៅកាលបរិច្ឆេទហិរញ្ញវត្ថុត្រូវប្រហាក់ប្រហែល និងតម្លៃសមស្របនៃទ្រព្យសកម្ម។

វិធីសាស្ត្រ និងការសន្មត ដែលប្រើប្រាស់ដោយធនាគារការប៉ាន់ប្រមាណតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុមាន៖

- សាច់ប្រាក់ក្នុងដៃ និងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជានិងធនាគារផ្សេងៗទៀត
តម្រូវការមានតម្លៃយោងប្រហាក់ប្រហែលនឹងតម្លៃសមស្របដោយសាររយៈពេលខ្លី និងនៃគណនីប្រាក់ទាំងនេះ។
- ឥណទានទៅអតិថិជន
តម្លៃសមស្របត្រូវបានប៉ាន់ប្រមាណដោយឱនភាពលំហូរសាច់ប្រាក់នាពេលអនាគត ដែលបានប៉ាន់ស្មានដោយប្រើអត្រាទីផ្សារទូទៅនៃ ហិរញ្ញប្បទានមានហានិភ័យឥណទានស្រដៀងគ្នា និងកាលកំណត់។
- ប្រាក់ត្រូវសងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងអតិថិជន
ការប៉ាន់ស្មានតម្លៃសមស្របនៃប្រាក់បញ្ញើមានតម្រូវការ ដែលមិនមានឥសានភាពរួមមានប្រាក់បញ្ញើមិនមានការប្រាក់ គឺជាចំនួនទឹកប្រាក់ ដែលត្រូវសងតាមតម្រូវការ។ ការប៉ាន់ស្មានតម្លៃសមស្របនៃប្រាក់បញ្ញើមានការកំណត់រយៈពេលវែង និងប្រាក់កម្ចីផ្សេងទៀតដោយមិន មានក្នុងតម្លៃទីផ្សារ គឺផ្អែកលើលំហូរសាច់ប្រាក់ដែលបញ្ចុះតម្លៃដោយប្រើអត្រាការប្រាក់សម្រាប់បំណុលថ្មីដែលមានកាលកំណត់នៅសល់ ស្រដៀងគ្នា។
- ទ្រព្យសកម្ម និងទ្រព្យអសកម្មផ្សេងៗ
ដោយសារតែរយៈពេលខ្លីរបស់ពួកគេ បំណុលផ្សេងៗនៅក្នុងរបាយការណ៍តុល្យការត្រូវបានគេចាត់ទុកថាជាការប៉ាន់ស្មានប្រហាក់ប្រហែល និង តម្លៃសមស្របទ្រព្យសកម្មតែនោះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ដំបូង)

២៨.៥ តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ (តំបន់ដំបូង)

ឋានានុក្រមនៃតម្លៃសមស្រប

CIFRS 7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើតម្លៃចូល និងបច្ចេកទេសវាយតម្លៃទាំងនោះអាចសង្កេតបាន ឬមិនអាចសង្កេតបាន។ ធាតុចូលដែលអាចសង្កេតបានឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងធាតុចូលដែលមិនអាចគ្រប់គ្រងបានឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ឋានានុក្រមតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត ១ - តម្លៃដកស្រង់ (មិននិយ័តកម្ម) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬ បំណងដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបំត្រភាគហ៊ុនដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត ២ - ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់រួចមាន ក្នុងកម្រិតទី១ ដែលអាចសង្កេតបានសម្រាប់ទ្រព្យសកម្ម និងការទទួលខុសត្រូវដោយផ្ទាល់ (ឧទាហរណ៍តម្លៃ) ឬ ដើមប្រយោល (ឧទាហរណ៍ពីតម្លៃ)។
- កម្រិត ៣ - ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬ ការទទួលខុសត្រូវដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន (ធាតុចូលតែមិនអាចសង្កេតបាន)។ ក្នុងកម្រិតនេះរួមបញ្ចូលទាំងឧបករណ៍វិនិយោគ និងឧបករណ៍បំណុលជាមួយផ្នែកមិនបានតាមដានសំខាន់ផ្សេងៗទៀត។

ឧបករណ៍ហិរញ្ញវត្ថុនិងកំណត់តាមតម្លៃសមស្រប

ឧបករណ៍ហិរញ្ញវត្ថុដែលមិនបានកំណត់តាមតម្លៃសមស្របគឺមាននៅខាងក្រោម៖

- ឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាការប្រាក់ស្របទៅនឹងអត្រាដែលបានអនុវត្តដោយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងអត្រាធនាគារ។ ដូច្នេះតម្លៃយោងទៅតាមកាលបរិច្ឆេទបន្ទាប់គឺស្មើនឹងតម្លៃសមស្រប។
- ឥណទានទៅអតិថិជន៖ ផលបំត្រកម្ចីរបស់ធនាគារទទួលបានការប្រាក់តាមអត្រាអណ្តែត តាមអត្រាទីផ្សារហើយត្រូវពិនិត្យឡើងវិញជាប្រចាំ។ ដូច្នេះការយកចំនួនប្រាក់កម្ចីដល់អតិថិជនដែលត្រូវបានគិតតាមតម្លៃដើមរំលស់គឺស្មើនឹងការប៉ាន់ស្មានតម្លៃសមរម្យ ផ្អែកលើលំហូរសាច់ប្រាក់ដែលបានបញ្ចុះតម្លៃដោយប្រើអត្រាការប្រាក់ទីផ្សារទូទៅសម្រាប់ឧបករណ៍ហិរញ្ញវត្ថុស្រដៀងគ្នា។
- ប្រាក់ត្រូវបង់ទៅអតិថិជន មូលនិធិដែលបានខ្ចីផ្សេងៗទៀតដោយធនាគារមានអត្រាការប្រាក់ដែលស្រដៀងទៅនឹងអត្រាទីផ្សារផ្សេងៗ (ដែលជាអត្រាការមធ្យមសម្រាប់ប្រាក់បញ្ញើដែលបានចេញនៅក្នុងឆ្នាំ)។ ដូចនេះតម្លៃយោងទៅតាមកាលបរិច្ឆេទ បន្ទាប់នៃទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះនឹងត្រូវជាការប៉ាន់ស្មានសមរម្យទៅនឹងតម្លៃសមស្រប។

២៨.៦ ការគ្រប់គ្រងដើមទុន

បទបញ្ញត្តិសំខាន់ក្នុងតម្រូវការដើមទុននៅធនាគារ គឺសម្រាប់ប្រតិបត្តិការធនាគារដែលធនាគារជាតិ នៃ កម្ពុជាដែលជានិយ័តករនាំមុខបានកំណត់ និងត្រួតពិនិត្យតម្រូវការដើមទុនសម្រាប់ធនាគារទាំងមូល។

គោលការណ៍របស់ធនាគារ គឺដើម្បីរក្សាមូលដ្ឋានដើមទុនអោយរឹងមាំ ដើម្បីរក្សាអ្នកវិនិយោគ ម្ចាស់ឥណទាន និងទំនុកចិត្តទីផ្សារ ហើយដើម្បីទ្រទ្រង់ការអភិវឌ្ឍអាជីវកម្មបន្ថែមទៀត។ ធនាគារទទួលស្គាល់ពីផលប៉ះពាល់នៃកម្រិត ដើមទុនទៅលើផលចំណេញវិលត្រឡប់របស់ម្ចាស់ និងតម្រូវការក្នុងការរក្សាជំហររវាងភាពទទួលបានចំណូលវិញ និងអត្រាចងការជាមូលធន ខ្ពស់ជាងអត្រប្រយោជន៍ និងសុវត្ថិភាពដែលទទួលបានដោយចំហដើមទុនត្រឹមត្រូវ។ ធនាគារបានអនុវត្តតាមរាល់តម្រូវការមូលធនដែលបានកំណត់ពីខាងក្រៅយ៉ាងពេញលេញនៅក្នុងឆ្នាំ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៩. ព័ត៌មានអំពីភាពជាម្ចាស់នៃទ្រព្យសកម្ម និងបំណុល

ការវិភាគទ្រព្យសកម្ម និងបំណុលដែលរំពឹងទុកកាលបរិច្ឆេទនៃការស្តារឡើងវិញ និងការទូទាត់សងពីកាលបរិច្ឆេទតារាងតុល្យការមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		
	ក្នុងរយៈពេល ១២ខែ ដុល្លារអាមេរិក	លើសពី ១២ខែ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ក្នុងដៃ	11,833,191	-	11,833,191
សមតុល្យនៅធនាគារជាតិ	27,849,071	-	27,849,071
សមតុល្យនៅធនាគារផ្សេងៗ	27,218,747	-	27,218,747
ឧបករណ៍មូលធនក្នុង FVOCI	-	25,000	25,000
ឥណទានទៅអតិថិជនសរុប	74,397,354	124,087,575	198,484,929
ទ្រព្យសកម្មផ្សេងៗ	23,425	213,585	237,010
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ			
សមតុល្យនៅធនាគារជាតិ	7,500,000	-	7,500,000
ទ្រព្យនិង បរិក្ខារ	48,361	1,238,555	1,286,916
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	29,637	1,264,198	1,293,835
ទ្រព្យអរូបិយ	-	916,467	916,467
ពន្ធពន្យារជាទ្រព្យសកម្ម	949,719	-	949,719
ទទួលបានពន្ធលើប្រាក់ចំណូល	31,251	-	31,251
ទ្រព្យសកម្មផ្សេងៗ	1,381,004	-	1,381,004
ទ្រព្យសកម្មសរុប	151,261,760	127,745,380	279,007,140
សមមូលពាន់រៀល	622,744,666	520,434,678	1,143,179,344
<i>សំវិធានធនសម្រាប់ ECL</i>			
<i>សមតុល្យនៅធនាគារផ្សេងៗ</i>			(19,738)
<i>ឥណទានទៅអតិថិជន</i>			(23,224,379)
សរុប			255,763,023
សមមូលពាន់រៀល			1,052,976,366
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើ និងកម្ចីពីធនាគារ និងគ្រឹះស្ថាន ឥណទានផ្សេងទៀត	1,657,800	274,820	1,932,620
ប្រាក់បញ្ញើពីអតិថិជន	174,324,479	5,896,617	180,221,096
ភតិសន្យា	30,845	1,354,531	1,385,376
មិនមែន បំណុលហិរញ្ញវត្ថុ			
បំណុលហិរញ្ញវត្ថុផ្សេងៗ	1,418,808	-	1,418,808
បំណុលហិរញ្ញវត្ថុសរុប	177,431,932	7,525,968	184,957,900
សមមូលពាន់រៀល	730,487,265	30,984,410	761,471,675

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៩. ព័ត៌មានអំពីភាពជាម្ចាស់នៃទ្រព្យសកម្ម និងបំណុល (តំបន់ឥណ្ឌូ)

ការវិភាគទ្រព្យសកម្ម និងបំណុលដែលរំពឹងទុកកាលបរិច្ឆេទនៃការស្តារឡើងវិញ និងការទូទាត់សងពីកាលបរិច្ឆេទតារាងតុល្យការមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	ក្នុងរយៈពេល ១២ខែ ដុល្លារអាមេរិក	លើសពី ១២ខែ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ក្នុងដៃ	7,901,883	-	7,901,883
សមតុល្យនៅធនាគារជាតិ	44,305,706	-	44,305,706
សមតុល្យនៅធនាគារផ្សេងៗ	51,186,704	-	51,186,704
ឧបករណ៍មូលធនក្នុង FVOCI	-	25,000	25,000
ឥណទានទៅអតិថិជនសរុប	61,055,483	105,187,680	166,243,163
ទ្រព្យសកម្មផ្សេងៗ	50,487	181,872	232,359
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ			
សមតុល្យនៅធនាគារជាតិ	7,500,000	-	7,500,000
ទ្រព្យនិង បរិក្ខារ	72,570	1,002,422	1,074,992
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	68,359	1,051,247	1,119,606
ទ្រព្យអរូបិយ	28,223	577,611	605,834
ពន្ធពន្យារជាទ្រព្យសកម្ម	2,456,531	-	2,456,531
ទទួលបានពន្ធលើប្រាក់ចំណូល	1,008,353	-	1,008,353
ទ្រព្យសកម្មផ្សេងៗ	175,634,299	108,025,832	283,660,131
ទ្រព្យសកម្មសរុប	715,534,134	440,097,240	1,155,631,374
សមមូលពាន់រៀល	622,744,666	520,434,678	1,143,179,344
<i>សវិធានធនសម្រាប់ ECL</i>			
សមតុល្យនៅធនាគារផ្សេងៗ			(40,476)
ឥណទានទៅអតិថិជន			(22,440,603)
សរុប			261,179,052
សមមូលពាន់រៀល			1,064,043,457
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើ និងកម្ចីពីធនាគារ និងគ្រឹះស្ថានឥណទាន ផ្សេងទៀត	9,917,635	-	9,917,635
ប្រាក់បញ្ញើពីអតិថិជន	177,001,364	6,390,500	183,391,864
ភតិសន្យា	74,479	1,148,220	1,222,699
មិនមែន បំណុលហិរញ្ញវត្ថុ			
បំណុលពន្ធលើប្រាក់ចំណូល	3,826	-	3,826
បំណុលហិរញ្ញវត្ថុផ្សេងៗ	1,420,730	-	1,420,730
បំណុលហិរញ្ញវត្ថុសរុប	188,418,034	7,538,720	195,956,754
សមមូលពាន់រៀល	767,615,070	30,712,745	798,327,815

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់សំខាន់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៣០. យថាភាពលើពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ហើយត្រូវបានកំណត់ដោយការបកស្រាយមិនច្បាស់លាស់ ផ្ទុយគ្នា និង/ឬ ការបកស្រាយខុសគ្នាដែលមានស្រាប់ក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការជាច្រើន។ ពន្ធត្រូវបានពិនិត្យ និងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការដាក់ពិន័យទោសទណ្ឌ និងការគិតការប្រាក់យ៉ាងធ្ងន់ធ្ងរ។ អង្គហេតុទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជាគួរឲ្យកត់សម្គាល់ជាងប្រទេសដទៃទៀត។

គណៈគ្រប់គ្រងជឿជាក់ថា ពួកគេធ្វើបានធ្វើសិរិទ្ធិធនគ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដែលផ្អែកលើការបកស្រាយរបស់ពួកគេទៅលើច្បាប់ពន្ធដារ។ ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរពាក់ព័ន្ធរអាចមានការបកស្រាយខុសគ្នា ហើយឥទ្ធិពលរបស់វាអាចមានទំហំជាសារវន្តទៅលើធនាគារនិងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

៣១. ព្រឹត្តិការណ៍ក្រោយការបរិច្ឆេទរបាយការណ៍

ក្រៅពីការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានព្រឹត្តិការណ៍ដែលបានកើតឡើងក្រោយរបាយការណ៍សម្រាប់ការិយបរិច្ឆេទដែលមានឥទ្ធិពលជាសារវន្តលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឡើយ។

បណ្តាញម៉ាស៊ីនអេធីអឹម

រីករាយជាមួយនឹងភាពងាយស្រួលក្នុងប្រើប្រាស់ជាមួយបណ្តាញម៉ាស៊ីនអេធីអឹមធានា សាខាមីប៉ិម ខេមបូឌា ក្នុងខេត្ត - រាជធានី ។ យើងខ្ញុំតែងតែបង្កើននូវភាពងាយស្រួលចំពោះតម្រូវការដកប្រាក់របស់លោកអ្នក។


ល.រ	រាជធានី/ ខេត្ត-ក្រុង	ទីតាំងម៉ាស៊ីនអេធីអឹម	អាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង
១	រាជធានីភ្នំពេញ	ការិយាល័យកណ្តាល	អគារលេខ ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ Tel: 023 223 422 Call Center: 023 223 423
២	រាជធានីភ្នំពេញ	សាខាព្រះនរោត្តម	អគារលេខ ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ Tel: 023 223 422 Call Center: 023 223 423
៣	រាជធានីភ្នំពេញ	សាខាអូឡាំពិក	អគារលេខ ៣១៩ និង ៣២១ មហាវិថីព្រះសីហនុ (២៧៤) សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ Tel: 023 223 420 Call Center: 023 223 423
៤	រាជធានីភ្នំពេញ	សាខាព្រះមុនីវង្ស	អគារលេខ ៥៣៧ A-B មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ Tel: 023 223 421 Call Center: 023 223 423
៥	រាជធានីភ្នំពេញ	សាខាច្បារអំពៅ	អគារលេខ ៥៧៧A – ៥៧៨B ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ Tel: 023 223 418 Call Center: 023 223 423
៦	រាជធានីភ្នំពេញ	សាខាផ្សារហេងលី	អគារលេខ ២៥-២៧A ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ Tel: 023 890 146 Call Center : 023 223 423
៧	រាជធានីភ្នំពេញ	សាខាពោធិ៍ចិនកុង	អគារលេខ ៣៧៨-៣៧៩ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ Tel: 023 223 422 Call Center: 023 223 423
៨	រាជធានីភ្នំពេញ	ភ្នាក់ងារទេសចរណ៍ វិសៀល	អគារលេខ ២២១ វិថីព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ Call Center: 023 223 423
៩	រាជធានីភ្នំពេញ	Himawari Hotel	អគារលេខ ៣១៣ វិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ Call Center: 023 223 423
១០	រាជធានីភ្នំពេញ	វិទ្យាល័យបាក់ទូក	ផ្លូវលេខ ១៦៩ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ Call Center: 023 223 423
១១	រាជធានីភ្នំពេញ	Circle K-Rule	ផ្ទះលេខ ៧៨៩E0E1 ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង ខណ្ឌ៧មករា រាជធានីភ្នំពេញ Call Center : 023 223 423
១២	រាជធានីភ្នំពេញ	បុរីប៉ែងហ្វីតប៊ីងស្មៅ	ផ្លូវអេកូ ខ្នងចហ្សិន ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ Call Center: 023 223 423
១៣	រាជធានីភ្នំពេញ	មជ្ឈមណ្ឌលចំណតភ្នំពេញ	វិមានឯករាជ្យ ផ្ទះលេខ៩ ផ្លូវព្រះសីហនុ(២៧៤) ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ Call Center: 023 223 423
១៤	រាជធានីភ្នំពេញ	4 Rivers Hotel	អគារលេខ ៣៣៧ វិថីព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ Call Center: 023 223 423
១៥	រាជធានីភ្នំពេញ	Circle K-Calmette	អគារលេខ ៣៦ ផ្លូវ ព្រះមុនីវង្ស(៩៣) កែងផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ Call Center: 023 223 423
១៦	រាជធានីភ្នំពេញ	Family Kids Care Phnom Penh Thmey	ផ្ទះលេខ ១០៨៤ ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ Call Center : 023 223 423
១៧	រាជធានីភ្នំពេញ	Norm Pharmacy TTP	ផ្លូវ១១៥ កែង៤៧៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ Call Center: 023 223 423

បណ្តាញម៉ាស៊ីនអេធីអឹម (គណៈកម្មាធិការ)

ល.រ	រាជធានី/ ខេត្ត-ក្រុង	ទីតាំងម៉ាស៊ីនអេធីអឹម	អាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង
១៤	រាជធានីភ្នំពេញ	Phnom Penh Kopitiam (Night Market)	ផ្ទះលេខ ១២៧ ផ្លូវស៊ីស៊ី (១០៨) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ Call Center: 023 223 423
១៩	ខេត្តកណ្តាល	សាខាតាខ្មៅ	អគារលេខ ៥៣៩ ផ្លូវលេខ២១B សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល Tel: 023 425 835 Call Center: 023 223 423
២០	ខេត្តកំពង់ចាម	សាខាកំពង់ចាម	អគារលេខ ៤៣ ផ្លូវជាតិលេខ៧ សង្កាត់វាលវែង ក្រុងកំពង់ចាម ខេត្តកំពង់ចាម Tel: 063 766 463 Call Center: 023 223 423
២១	ខេត្តសៀមរាប	សាខាសៀមរាប	អគារលេខ ០៦៦៥០ ផ្លូវជាតិលេខ៦ សង្កាត់ស្នួល ក្រុងសៀមរាប ខេត្តសៀមរាប Tel: 063 766 463 Call Center: 023 223 423
២២	ខេត្តសៀមរាប	រស្មីចន្ទីរ	អគារលេខ ៣៣០ ផ្លូវស៊ីស៊ី ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប Tel: 063 766 463 Call Center: 023 223 423
២៣	ខេត្តសៀមរាប	ហាងលក់សៀវភៅរចនា	ផ្លូវស៊ីស៊ី ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប Tel: 063 766 463 Call Center: 023 223 423
២៤	ខេត្តសៀមរាប	ឱសថស្ថាន បូកេ	ផ្លូវពោធិកំបោរ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប Tel: 063 766 463 Call Center: 023 223 423
២៥	ខេត្តសៀមរាប	Sand Office Center	អគារលេខ ៥០៣ ផ្លូវស៊ីស៊ី ភូមិតាកុល សង្កាត់ស្វាយដង្គំ សៀមរាប Tel: 063 766 463 Call Center: 023 223 423



បណ្តាញប្រតិបត្តិការ



ធនាគារ សាខាបម្រើ (ខេមបូឌា) ភីអិលស៊ី

- ★ **ការិយាល័យអគ្គកណ្តាល**
៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ★ **សាខា ព្រះនរោត្តម**
៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ★ **សាខា ប៉ូឡូណិត**
៣១៩-៣២១ មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ
- ★ **សាខា ព្រះមុនីវង្ស**
៥៣៧A-៦ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ
- ★ **សាខា ពោធិ៍ចិនតុច**
៣៧៤-៣៧៩ មហាវិថីសហព័ទ្ធស្រី រាជធានីភ្នំពេញ
- ★ **សាខា ខេត្តកំពង់ចាម**
៤៣ ផ្លូវជាតិលេខ ៧ ថ្មី ខេត្តកំពង់ចាម
- ★ **សាខា ឃ្មុំរមែក**
៥៧៧A-៥៧៨៦ ផ្លូវជាតិលេខ ១ រាជធានីភ្នំពេញ
- ★ **សាខា ឡូរមោលី**
២៥-២៧A ផ្លូវលេខ ២៧១ រាជធានីភ្នំពេញ
- ★ **សាខា តាខ្មៅ**
៥៣៩ ផ្លូវលេខ ២១៦ ខេត្តកណ្តាល
- ★ **សាខា សៀមរាប**
០៦៦៥ ផ្លូវជាតិលេខ ៦ ខេត្តសៀមរាប